



ធនាគារ ARDB

ដើម្បីកសិករនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

របាយការណ៍ប្រចាំឆ្នាំ

២០២១

ស្ដេចដើម្បីចូលទៅកាន់គេហទំព័រធនាគារ ARDB



មាតិកា

១. ទិន្នន័យហិរញ្ញវត្ថុសង្ខេប
២. អារម្ភកថាប្រធានក្រុមប្រឹក្សាភិបាល
៣. អារម្ភកថាអគ្គនាយក
៤. ក្រុមប្រឹក្សាភិបាល
៥. គណៈគ្រប់គ្រង
៦. អំពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
៧. ចក្ខុវិស័យ
៨. បេសកកម្ម
៩. ពាក្យស្លោក
១០. គុណតម្លៃ

១

ផ្នែកទី១- អភិបាលកិច្ចសាជីវកម្ម

- ១.១- រចនាសម្ព័ន្ធ
- ១.២- គណៈកម្មការសវនកម្ម
- ១.៣- គណៈកម្មការគ្រប់គ្រងហានិភ័យ
- ១.៤- គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
- ១.៥- ក្រុមប្រឹក្សាវិន័យ
- ១.៦- គណៈកម្មការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល
- ១.៧- គណៈកម្មាធិការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា
- ១.៨- គណៈកម្មាធិការតម្រង់ទិសព័ត៌មានវិទ្យា
- ១.៩- គណៈកម្មាធិការយុទ្ធសាស្ត្រព័ត៌មានវិទ្យា

២

ផ្នែកទី២- ផលិតផល និងសេវាកម្ម

- ២.១- ឥណទាន
- ២.២- ប្រាក់បញ្ញើ
- ២.៣- សេវាធនាគារតាមទូរស័ព្ទដៃ
- ២.៤- ហិរញ្ញប្បទានពាណិជ្ជកម្ម
- ២.៥- ការពង្រឹងបណ្តាញប្រតិបត្តិការ

មាតិកា

៣

ផ្នែកទី៣- សមិទ្ធផលការងារ ឆ្នាំ២០២១

៣.១- ឥណទាន

៣.២- ប្រាក់បញ្ញើ

៣.៣- កិច្ចសហប្រតិបត្តិការជាមួយដៃគូសហការ និងដៃគូអាជីវកម្ម

៤

ផ្នែកទី៤- ការចូលរួមចំណែកលើគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព

៥

ផ្នែកទី៥- ព្រឹត្តិការណ៍សំខាន់ៗ

៥.១- ការរួមចំណែកនៅក្នុងការងារសង្គម

៥.២- សកម្មភាពចុះផ្សព្វផ្សាយអំពីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល

៦


ផ្នែកទី៦- របាយការណ៍ហិរញ្ញវត្ថុ

៦.១- របាយការណ៍ហិរញ្ញវត្ថុ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១


និងរបាយការណ៍របស់សវនករឯករាជ្យ

ទិន្នន័យហិរញ្ញវត្ថុសង្ខេប


ទ្រព្យសកម្មសរុប (គិតជាលានដុល្លារអាមេរិក)




ឥណទាន និងបុរេប្រទាន (គិតជាលានដុល្លារអាមេរិក)



ដើមទុនសរុប (គិតជាលានដុល្លារអាមេរិក)



ចំនួនគណនីសរុប



អារម្ភកថាប្រធានក្រុមប្រឹក្សាភិបាល



“ក្នុងនាមជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធនាគារ ARDB) បានបន្តអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសយ៉ាងយកចិត្តទុកដាក់ក្នុងវិស័យកសិកម្ម ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ”

ឆ្នាំ២០២១ គឺជាឆ្នាំដែលពិភពលោកទាំងមូល ក៏ដូចជាប្រទេសកម្ពុជា កំពុងប្រឹងប្រែងក្នុងការស្តារស្ថានភាពសេដ្ឋកិច្ច និងសង្គម ឱ្យរលីករវល់ក្នុងស្ថានភាពប្រក្រតីឡើងវិញ និងព្យាយាមរស់នៅតាមបែបគន្លងថ្មី។ ពិតប្រាកដណាស់វិបត្តិកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពសេដ្ឋកិច្ច និងសង្គមប្រទេសកម្ពុជា ប៉ុន្តែវិបត្តិនេះ មិនបានបង្អាក់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម នោះទេ ។ ផ្ទុយទៅវិញ វិបត្តិនេះ បានបង្កើតឱ្យមានកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាទាំងទំហំនៃការវិនិយោគលើផ្ទៃដីកសិកម្ម និងបច្ចេកទេសក្នុងការដាំដុះ។ ធនាគារ ARDB ដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងអនុវត្តគោលនយោបាយស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដយ៉ាងយកចិត្តទុកដាក់បំផុត តាមរយៈការបញ្ចេញហិរញ្ញប្បទានពិសេស។ ជាលទ្ធផល ធនាគារ ARDB បានបញ្ចេញមូលនិធិហិរញ្ញប្បទានពិសេសនេះ ដែលបានគ្របដណ្តប់លើការពង្រីកការដាំដុះបន្លែ-ផ្លែឈើ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ, និងការកែច្នៃផលិតផលកសិកម្ម ហើយរាជរដ្ឋាភិបាល នៅតែបន្តការយកចិត្តទុកដាក់គាំទ្រដល់វិស័យអាទិភាព ដែលក្នុងនោះក៏មានវិស័យកសិកម្ម ផងដែរ។ ការអនុវត្តគោលនយោបាយហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២០ និង២០២១ មានការគាំទ្រយ៉ាងខ្លាំងពីប្រជាសករ សហគមន៍កសិកម្ម និងសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម។

ស្របតាមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣, ធនាគារ ARDB នៅតែបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយយកចិត្តទុកដាក់ និងអនុវត្តតាមផែនការអាជីវកម្ម ៣ ឆ្នាំរំកិល (២០២២-២០២៤) ដើម្បីសម្រេចតាមគោលដៅរបស់ធនាគារ។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ARDB ខ្ញុំសូមកោតសរសើរ និងសូមអរគុណដល់សមាជិកក្រុមប្រឹក្សាភិបាល, ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃធនាគារ ARDB ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបំពេញបេសកកម្មរបស់ធនាគារដើម្បីឆ្ពោះទៅកាន់គោលដៅរួម គឺដើម្បីកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ស៊ីម សីលថា

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម



“ធនាគារ ARDB នៅតែបន្តពង្រីកនូវទំហំ និងវិសាលភាពប្រតិបត្តិការធនាគារ ក្នុងការផ្តល់ហិរញ្ញប្បទាន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម ទោះបីក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ កំពុងរីករាលដាលក៏ដោយ។”

សមិទ្ធផលក្នុងឆ្នាំ២០២១

បើទោះបីជាក្នុងឆ្នាំ២០២១ វិបត្តិកូវីដ-១៩ នៅតែបន្តជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចប្រទេសកម្ពុជាក៏ដោយ, ធនាគារ ARDB នៅតែបន្តដើរតួនាទីបានយ៉ាងល្អក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តនូវការផ្តល់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលក្នុងការស្តារ និងរក្សាលំនឹងអាជីវកម្មរបស់ប្រជាពលរដ្ឋ, សហគមន៍កសិកម្ម, និងសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម។ ក្នុងឆ្នាំ២០២១ ធនាគារ ARDB សម្រេចបាននូវសមិទ្ធផលធំៗមួយចំនួន ដូចជា៖ (១) សំពៀតឥណទានសរុបបានកើនឡើងរហូតដល់ ៣០២ លានដុល្លារអាមេរិក ដែលមានកំណើន ២១,៧៥% ធៀបនឹងឆ្នាំ២០២០។ (២) ចំនួនគណនីប្រាក់បញ្ញើមានកំណើនចំនួន ៧៣% ដែលកំណើននេះ កើតឡើងដោយសារតែកំណើនគណនីប្រាក់បញ្ញើសន្សំ និងគណនីប្រាក់បញ្ញើមានកាលកំណត់ និងសមតុល្យប្រាក់បញ្ញើមានកាលកំណត់កំណើនចំនួន ១១៨,២៩%។ (៣) ការដាក់ឱ្យដំណើរការនូវសេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្មដែលជាសេវាកម្មមួយជួយសម្រួលនិងជំរុញដល់ការនាំចេញនូវផលិតផលកសិកម្មរបស់កម្ពុជា។ (៤) ការពង្រីកបណ្តាញការិយាល័យចល័ត នៅតាមបណ្តាខេត្តចំនួន ១០ រួមមាន៖ ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តពោធិ៍សាត់, ខេត្តកំពង់ធំ, ខេត្តព្រះវិហារ, ខេត្តព្រៃវែង, ខេត្តត្បូងឃ្មុំ, ខេត្តតាកែវ, និងខេត្តស្ទឹងត្រែង។ (៥) ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងគោលដៅពង្រីកវិសាលភាពក្នុងការផ្តល់ហិរញ្ញប្បទាន និងចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅការអភិវឌ្ឍប្រកបដោយចីរភាព។

ទស្សនវិស័យសម្រាប់ឆ្នាំ២០២២ របស់ធនាគារ ARDB

ដោយផ្អែកតាមផែនទីចង្អុលផ្លូវរយៈពេល១០ឆ្នាំរបស់ធនាគារ ARDB និងការបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញវិស័យកសិកម្ម ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម, ក្នុងឆ្នាំ២០២២ ខាងមុខនេះ ធនាគារ ARDB បានកំណត់ដំណើរឆ្ពោះទៅមុខរបស់ខ្លួនយ៉ាងច្បាស់លាស់ក្នុងផែនការអាជីវកម្មចម្បងៗ ដូចជា (១) ជំរុញប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ, (២) ជំរុញការធ្វើបរិវត្តកម្មប្រជាពលរដ្ឋ ទៅជាពលករសហគ្រិន,

អារម្ភកថាអគ្គនាយក

(៣) ជំរុញការធ្វើបរិវត្តកម្មទៅជាធនាគារឌីជីថល ទាំងផ្នែកប្រតិបត្តិការ និងការផ្តល់សេវាកម្មជូនអតិថិជន, (៤) ជំរុញការធ្វើពិពិធកម្មប្រភពទុន និងការអនុវត្តឥណទានបែតង, (៥) ជំរុញការដាក់ប្រាក់បញ្ញើ និងបង្កើនសំណុំឥណទានព្រមទាំងធ្វើពិពិធកម្មសំណុំឥណទាន, និង (៦) ជំរុញផលិតភាពអនុវត្តការងារប្រកបដោយវិជ្ជាជីវៈតាមរយៈការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។

ឆ្លៀតក្នុងឱកាសនេះខ្ញុំបាទសូមសម្តែងនូវការគោរពនិងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តមកលើ ធនាគារ ARDB ។ ខ្ញុំបាទ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ ដែលតែងតែគាំទ្រ និងផ្តល់អនុសាសន៍ល្អៗដល់ធនាគារ ARDB និងសូមអរគុណដល់បុគ្គលិកធនាគារទាំងអស់ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ព្រមទាំងអរគុណដល់អតិថិជន និងដៃគូអភិវឌ្ឍន៍នានា ដែលបានចូលរួមសហការជាមួយធនាគារ ARDB លើការលើកស្ទួយការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសកម្ពុជា។

បណ្ឌិត កេវ ថាច

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ក្រុមប្រឹក្សាភិបាល

ធនាគារ ARDB ត្រូវបានដឹកនាំដោយក្រុមប្រឹក្សាភិបាល ដែលមានសមាសភាពចំនួន ០៧ រូប ដូចខាងក្រោម ៖



ឯកឧត្តម ស៊ីម សីលវ៉ា
ប្រធានក្រុមប្រឹក្សាភិបាល

ឯកឧត្តមស៊ីម សីលវ៉ា បច្ចុប្បន្នជាអគ្គនាយកដ្ឋានគ្រួសារសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ARDB ។ ឯកឧត្តមបានចាប់ផ្តើមបម្រើតួនាទីក្នុងជួររដ្ឋាភិបាល ចាប់ពីឆ្នាំ១៩៨៥ ក្នុងក្រសួងរ៉ែ និងថាមពល ។ នៅឆ្នាំ១៩៩៤ ឯកឧត្តមបានបម្រើការងារក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានតួនាទីជាអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ ។ ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៥ ឯកឧត្តម ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានផែនការគោលនយោបាយសេដ្ឋកិច្ចជាតិ និងហិរញ្ញវត្ថុ ។ ចាប់ពីឆ្នាំ២០០៥ដល់ឆ្នាំ២០០៦ឯកឧត្តមបានទទួលតួនាទីជាប្រធាននាយកដ្ឋានសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ។ បន្ថែមពីនេះទៀត ឯកឧត្តមធ្លាប់បានបំពេញការងារជាទីប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោកក្នុងឆ្នាំ២០០៦ដល់ឆ្នាំ២០០៨ ។ ឯកឧត្តមត្រូវបានតែងតាំងជាអគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្ទាប់ពីឯកឧត្តមវិលត្រឡប់មកពីបំពេញការងារជាទីប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោកហើយ ឯកឧត្តមត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១៣ ។ នៅឆ្នាំ២០២០ ឯកឧត្តមត្រូវបានតែងតាំងជាអគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ឯកឧត្តមក៏ជាអ្នករួមចំណែកក្នុងការតាក់តែងគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងធ្លាប់បានបំពេញការងារជាសាស្ត្រាចារ្យនៅវិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញនៃក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ។

ឯកឧត្តម ទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រសង្គមពី Penzas Institute of Pedagogy អតីតសហភាពសូវៀត នៅឆ្នាំ១៩៩២ ។ នៅឆ្នាំ២០០២ ឯកឧត្តមទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកកិច្ចការអន្តរជាតិគ្រប់គ្រងនយោបាយសេដ្ឋកិច្ចពីសាកលវិទ្យាល័យកូឡុមប៊ី ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។

ក្រុមប្រឹក្សាភិបាល



ឯកឧត្តម សាន វិសាល
សមាជិក

ឯកឧត្តម សាន វិសាល បច្ចុប្បន្នជាអគ្គនាយកដ្ឋានផ្សព្វផ្សាយនិងសាធារណសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារ ARDB ។

ឯកឧត្តមបានចូលបម្រើការងារក្នុងវិស័យកសិកម្មចាប់ពីឆ្នាំ១៩៩០ដល់ឆ្នាំ២០០៣ដែលក្នុងនោះឯកឧត្តមបានចូលរួមក្នុងសកម្មភាពជាច្រើនក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ ឯកឧត្តមជាមន្ត្រីបច្ចេកទេសក្នុងនាយកដ្ឋានគ្រឿងយន្តកសិកម្ម នាយកដ្ឋានក្សេត្រសាស្ត្រ និងនាយកដ្ឋានបមាណីយ និងសម្ភារកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពីឆ្នាំ២០០៣ ដល់ ឆ្នាំ ២០០៨ ឯកឧត្តមជានាយករដ្ឋបាលសាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ ឯកឧត្តមជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងចាប់ពីឆ្នាំ២០១៩ ជាអគ្គនាយកក្រសួងអភិវឌ្ឍន៍ជនបទ។ ក្រៅពីបំពេញការងាររដ្ឋ ឯកឧត្តមមានបទពិសោធន៍ការងារក្នុងវិស័យឯកជន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលផងដែរ។ ចាប់ពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ឯកឧត្តមជាអគ្គលេខាធិការនៃសហព័ន្ធនិស្សិតបញ្ញវន្តប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) ។ សម្រាប់ការសិក្សាឯកឧត្តមទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា នៅឆ្នាំ២០០៥ និងកំពុងបន្តថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ហើយឯកឧត្តមបានបំពេញវត្តបណ្តុះបណ្តាលសំខាន់ៗផងដែរ។



ឯកឧត្តមបណ្ឌិត កេវ ថាច
សមាជិក

ឯកឧត្តមបណ្ឌិតកេវថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ARDB ។ បន្ថែមលើមុខងារបច្ចុប្បន្ន ឯកឧត្តមបណ្ឌិតប្រតិភូជា សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ឋានៈស្មើរដ្ឋលេខាធិការ និងជាមជ្ឈត្តករ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។ មុនចូលបំពេញមុខងារនៅ ARDB ឯកឧត្តមបណ្ឌិតប្រតិភូជាអគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជាមានឋានៈនិងបុព្វសិទ្ធិស្មើអនុរដ្ឋលេខាធិការ (ទទួលបន្ទុក នាយកដ្ឋានកិច្ចការគតិយុត្ត និងនាយកដ្ឋានត្រួតពិនិត្យអន្តរការី) ធ្លាប់ជាប្រធានការិយាល័យទីផ្សារ

ក្រុមប្រឹក្សាភិបាល

ហិរញ្ញវត្ថុនៅនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ និងជាសមាជិកក្រុមការងារបច្ចេកទេសក្នុងវិស័យហិរញ្ញវត្ថុជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោមក្របខណ្ឌអាស៊ានលើការងារអភិវឌ្ឍន៍ផ្សារមូលធន ដូចជាក្រុមការងារ ABMI, ACMF និងសេរីភាវូបនីយកម្មសេវាកម្មហិរញ្ញវត្ថុ។ ឯកឧត្តមបណ្ឌិតធ្លាប់បានចូលរួមធ្វើសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងច្បាប់ស្តីពីការបោះផ្សាយ និងជួញដូរមូលបត្រមហាជន ព្រមទាំងជាសមាជិកក្រុមការងារទទួលបន្ទុករៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០០៦ ដល់ ២០១៥ និង២០១១ ដល់ ២០២០ ។ នៅឆ្នាំ១៩៩៩ រហូតមកដល់ឆ្នាំ២០០៣ ឯកឧត្តមបណ្ឌិតជាមន្ត្រីច្បាប់នៅក្រសួងយុត្តិធម៌ និងក្រឡាបញ្ជីនៅខេត្តកោះកុង។ ចំពោះប្រវត្តិសិក្សាឯកឧត្តមបណ្ឌិតប្រតិភូទទួលបានបណ្ឌិតគោលនយោបាយសាធារណៈមកពីសាកលវិទ្យាល័យកម្ពុជា (ប្រទេសកម្ពុជា) នៅឆ្នាំ២០២១ ដោយបានបញ្ចប់និក្ខេបបទ "The Role of Securities Regulators in Efficient Supervision and Regulation of the Securities Market in Cambodia" និងបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជសាស្ត្រ (DBA) មកពីសាកលវិទ្យាល័យ EU Business School (ប្រទេសស្វីស) នៅឆ្នាំ២០១៨ ។ ឯកឧត្តមបណ្ឌិតប្រតិភូ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ មកពី Bond University (ប្រទេសអូស្ត្រាលី) នៅឆ្នាំ ២០០២ លើជំនាញប្រព័ន្ធពាណិជ្ជកម្មច្បាប់អន្តរជាតិ ក្របខណ្ឌច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ដំណោះស្រាយក្រៅប្រព័ន្ធតុលាការនិងការរៀបចំប្រព័ន្ធដោះស្រាយវិវាទ និង បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (LLB) នៅឆ្នាំ ១៩៩៨ ។



ឯកឧត្តម ទាន សុសេរី
សមាជិក

ឯកឧត្តម ទាន សុសេរី ជំនួយការឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុង និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារ ARDB ។ ឯកឧត្តមបានចូលបម្រើការងារនៅទីស្តីការគណៈរដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ២០០៦ ។ នៅឆ្នាំ២០០៦ ឯកឧត្តមបានបំពេញការងារនៅអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដោយចាប់ផ្តើមពីតួនាទីជាមន្ត្រីនៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី, ជាប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក នៃនាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក នៅចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ និងជាប្រធានការិយាល័យអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស នៃនាយកដ្ឋានទប់ស្កាត់បង្ការ និងអប់រំ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្នុងឆ្នាំ២០០៩ ។ នៅចុងឆ្នាំ២០០៩ ឯកឧត្តមត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានទប់ស្កាត់ បង្ការ និងអប់រំ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ។

ក្រុមប្រឹក្សាភិបាល

នៅឆ្នាំ២០១៣ ឯកឧត្តមត្រូវបានតែងតាំងជាជំនួយការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបន្ថែមលើមុខងារជាអនុប្រធាននាយកដ្ឋានទប់ស្កាត់ បង្ការ និងអប់រំនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ នៅឆ្នាំ២០១៤ ឯកឧត្តមត្រូវបានតែងតាំងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុង នៃទីស្តីការគណៈរដ្ឋមន្ត្រីបន្ថែមលើមុខងារជាជំនួយការ។ ឯកឧត្តមបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈមន្ត្រីក្រុមការនៃសាលាភូមិន្ទរដ្ឋបាលនៅឆ្នាំ២០០៦ និងថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ឯកទេសវិទ្យាសាស្ត្រកុំព្យូទ័រនៃសាកលវិទ្យាល័យន័រតុននៅឆ្នាំ២០០៦។ នៅឆ្នាំ២០២០ ឯកឧត្តមបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងឆ្នាំ២០២២ ឯកឧត្តមបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញ នីតិសាធារណៈ ពីសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)។



**ឯកឧត្តម ឃី កុសល
សមាជិក**

ឯកឧត្តម ឃី កុសល ជាអនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារ ARDB។ ឯកឧត្តមបានចូលបម្រើការងារជាមន្ត្រីរាជការតាំងពីឆ្នាំ២០១២ បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសអង់គ្លេស។ ក្នុងនោះ ឯកឧត្តមបានចូលរួមបំពេញ និងបង្កើតស្នាដៃជូននាយកដ្ឋាននៃក្រសួងចំនួនពីរ រួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមត្រូវបានតែងតាំងតួនាទីជាបន្តបន្ទាប់ ចាប់ពីតួនាទីជាមន្ត្រីរដ្ឋបាល និងធនធានមនុស្ស ដល់អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែករដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាល័យ UWIC ពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ឆ្នាំ២០១២ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងប្រទេសជំនាញសំណង់ស៊ីវិល និងរដ្ឋបាលពាណិជ្ជកម្ម។

ក្រុមប្រឹក្សាភិបាល



លោក ហ៊ាក់ សេរីចឌ្ឍនា
សមាជិកឯករាជ្យ

លោក ហ៊ាក់ សេរីចឌ្ឍនា ជាអ្នកប្រឹក្សាយោបល់នៃក្រុមហ៊ុន Axis Investment Consulting ដែលបាននិងកំពុងគាំទ្រគម្រោងអភិវឌ្ឍន៍អាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម និងហិរញ្ញវត្ថុជាច្រើនសម្រាប់ស្ថាប័នអង្គការអន្តរជាតិ និងឯកជនក្នុងស្រុក។ បន្ថែមពីការងារប្រឹក្សាយោបល់ លោកធ្លាប់បានបម្រើការងារក្នុងស្ថាប័នអន្តរជាតិ International Finance Corporation (IFC) និងបំពេញការងារពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុជិត ២០ឆ្នាំ។ ក្នុងនោះលោកបានចូលរួមនិងសម្រេចបាននូវគម្រោងនិងទិសដៅសំខាន់ៗជូនដល់ស្ថាប័នពាក់ព័ន្ធរួមមាន៖ គម្រោងអភិបាលកិច្ចសាជីវកម្ម (Corporate Governance Project) សម្រាប់ធនាគារជាតិ នៃកម្ពុជា, គណៈកម្មការមូលបត្រកម្ពុជា, គម្រោងពិពិធកម្មវិស័យកសិកម្មនៅប្រទេសកម្ពុជា, គម្រោងអភិវឌ្ឍន៍ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) និងគម្រោងពាក់ព័ន្ធនឹងកំណែទម្រង់ច្បាប់ និងការអនុវត្តផ្សេងៗក្នុងវិស័យហិរញ្ញវត្ថុជាមួយក្រុមការងារ IFC។ លើសពីនេះ លោកធ្លាប់បំពេញតួនាទីជាមន្ត្រីបច្ចេកទេសនៅស្ថាប័នរដ្ឋផងដែរ ពោលគឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានបទពិសោធន៍ក្នុងក្រុមហ៊ុនឯកជនផ្សេងៗទៀតផងដែរ។ លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងហិរញ្ញវត្ថុពី Central Queensland University ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ១៩៩៧។ ក្រោយបញ្ចប់ការសិក្សានេះ លោកបានកសាងជំនាញផ្នែកវិភាគលើការវិនិយោគ និងហិរញ្ញវត្ថុ, វាយតម្លៃលទ្ធភាពនិងការអភិវឌ្ឍផែនការអាជីវកម្ម, វាយតម្លៃឥណទាន និងអភិវឌ្ឍគម្រោង និងការគ្រប់គ្រងគម្រោង។



លោក ចាស់ សីហា
សមាជិក និងតំណាងបុគ្គលិក

លោក ចាស់ សីហា ជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ARDB និងតំណាងបុគ្គលិក។ លោកបានបំពេញការងារនៅធនាគារ ARDB ចាប់ពីខែមករា ឆ្នាំ១៩៩៩ ជាប្រធាននាយកដ្ឋានប្រតិបត្តិការ និងត្រូវបានតែងតាំងជាអគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានប្រតិបត្តិការ នៅខែកក្កដា ឆ្នាំ២០១២។ ចាប់ពីឆ្នាំ១៩៩១ ដល់

ក្រុមប្រឹក្សាភិបាល

ឆ្នាំ១៩៩៩ លោកបានបម្រើការងារជាអនុប្រធានការិយាល័យគ្រប់គ្រងគណនី និងជាប្រធានផ្នែកនៃការិយាល័យសភាដាច់ទាត់នៃនាយកដ្ឋានប្រតិបត្តិការ និងជាបុគ្គលិកគណនេយ្យនៃនាយកដ្ឋានគណនេយ្យនៃធនាគារជាតិនៃកម្ពុជា។ លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០០៤ និងបរិញ្ញាបត្រផ្នែកធនាគារពីសាកលវិទ្យាល័យបច្ចេកទេសធនាគារ ប្រទេសវៀតណាម ក្នុងឆ្នាំ១៩៩១។

គណៈគ្រប់គ្រង

ធនាគារ ARDB ត្រូវបានដឹកនាំដោយគណៈគ្រប់គ្រង ដែលមានសមាសភាពចំនួន ០៥ រូប ដូចខាងក្រោម ៖

- ១.- ឯកឧត្តមបណ្ឌិត **កៅ ថាង** អគ្គនាយក
- ២.- ឯកឧត្តមបណ្ឌិត **សឹង រេត** អគ្គនាយករង
- ៣.- លោក **ចាន់ សីហា** អគ្គនាយករង
- ៤.- លោក **ម៉ិច សានី** អគ្គនាយករង
- ៥.- លោក **បាទ លឹម** អគ្គនាយករង



ឯកឧត្តមបណ្ឌិត សឹង រេត ត្រូវបានតែងតាំងជាអគ្គនាយករង នៃធនាគារ ARDB នៅខែកក្កដា ឆ្នាំ២០១៩។ ឯកឧត្តមជាទីប្រឹក្សាផ្ទាល់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី** នៃព្រះរាជាណាចក្រកម្ពុជា និងសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ រដ្ឋលេខាធិការ។ ជាមួយគ្នានេះដែរ, ឯកឧត្តមគឺជាសមាជិកនៃមហាវិទ្យាល័យធុរកិច្ច និងវិទ្យាស្ថានសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Antwerp នៃប្រទេសប៊ែលហ្សិកនិងជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច

(Research Fellow) នៅ Centre for ASEAN Studies។ ឯកឧត្តមធ្លាប់ជាសាស្ត្រាចារ្យបង្ហាត់លើមុខជំនាញសេដ្ឋកិច្ច នៅរដ្ឋ Massachusetts សហរដ្ឋអាមេរិកក្រោមកម្មវិធី Fulbright Lecturing Program នៃ U.S Department of State។ ក្នុងអំឡុងកម្មវិធី Fulbright នៅសហរដ្ឋអាមេរិក, ឯកឧត្តមក៏តែងត្រូវបានអញ្ជើញចូលរួមបង្ហាត់នៅ D'Amore-McKim School of Business នៃសាកលវិទ្យាល័យ Northeastern ក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលបង្ហាត់នៅសហរដ្ឋអាមេរិករយៈពេលមួយឆ្នាំសិក្សា ២០១៦ -២០១៧, បណ្ឌិត សឹង រេត ត្រូវបានអញ្ជើញឱ្យធ្វើបទបង្ហាញជាច្រើនស្តីពីភាពជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានៅតាមបណ្តាគ្រឹះស្ថានអប់រំ និងវិទ្យាស្ថានស្រាវជ្រាវ នៅទីនោះ។ បច្ចុប្បន្ន, ឯកឧត្តមគឺជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៃសាលាភូមិន្ទរដ្ឋបាល និងនៅរាជ្យបណ្ឌិតសភាកម្ពុជា ហើយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានតែងតាំងជាសមាជិកបម្រុងនៃរាជ្យបណ្ឌិតសភាកម្ពុជា។

ឯកឧត្តមបណ្ឌិត សឹង រេត ធ្លាប់ជាសមាជិកគណៈវិនិច្ឆ័យសម្រាប់ការការពារនិក្ខេបបទបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Antwerp និងជាសមាជិកពិនិត្យការការពារនិក្ខេបបទបរិញ្ញាបត្រជាន់ខ្ពស់នៅកម្ពុជា។ ចាប់ពីខែកុម្ភៈ ឆ្នាំ២០០៩ ដល់ខែមករា ឆ្នាំ២០១១, ឯកឧត្តម បានបញ្ចប់កិច្ចការស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនៅវិទ្យាស្ថាន Flemish Center for International Policy នៃសាកលវិទ្យាល័យ Antwerp ដែលតាមរយៈស្ថាប័ននេះ ឯកឧត្តមបានធ្វើលើគម្រោងស្រាវជ្រាវរួមគ្នាជាមួយធនាគារជាតិនៃប្រទេសប៊ែលហ្សិក ក្រោមប្រធានបទ “ឥទ្ធិពលនៃសាកលភាវូបនីយកម្មលើទីផ្សារការងារក្នុងប្រទេសប៊ែលហ្សិក”។ ឯកឧត្តម បានបោះពុម្ពឯកសារស្រាវជ្រាវវិទ្យាសាស្ត្រលើផ្នែកសេដ្ឋកិច្ចជាបន្តបន្ទាប់នៅក្នុងទិន្នន័យវិទ្យាសាស្ត្រ និងធ្លាប់ជាអ្នកត្រួត-

គណៈគ្រប់គ្រង

ពិនិត្យលើឯកសារសម្រាប់បោះពុម្ពក្នុងទិន្នន័យវិទ្យាសាស្ត្រ ជាច្រើន ដូចជា Journal of Asian Economics, International Trade Journal, Economics Bulletin, International Journal of Commerce and Management, Journal of International Trade and Economic Development, International Journal of Manpower, Journal of International Trade Law and Policy ។ ការងារស្រាវជ្រាវរបស់ឯកឧត្តម ក៏ត្រូវបានទទួលឱ្យធ្វើជាបទបង្ហាញនៅសហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសហ្វីលីពីន ប្រទេសប៊ែលហ្ស៊ិក ប្រទេសកូរ៉េ ប្រទេសឥណ្ឌូនេស៊ី ប្រទេសសិង្ហបុរី និងប្រទេសថៃ ផងដែរ។ បច្ចុប្បន្ន ឯកឧត្តមក៏ជាសមាជិកនៃក្រុមប្រឹក្សាត្រួតពិនិត្យនៃ Journal of Business and Management ហើយក៏ជាសមាជិក (Council of Fellows) នៃ East Asian and Economic Association (EAEA) ផងដែរ។ ជាមួយគ្នានេះដែរ, ឯកឧត្តមបណ្ឌិត សឹង មេត ក៏ជាទីប្រឹក្សាគម្រោង (international consultant) របស់វិទ្យាស្ថាន Economic Research Institute for ASEAN and East Asia (ERIA) លើគម្រោងសេដ្ឋកិច្ចឌីជីថល និងបរិវត្តកម្មឌីជីថល។



លោក ម៉ុង សានី ជាអគ្គនាយករងនៃធនាគារ ARDB ។

លោកមានបទពិសោធន៍ការងារក្នុងវិស័យធនាគារជាង ២០ឆ្នាំមកហើយ។ មុននឹងចូលបម្រើការងារនៅធនាគារ ARDB ក្នុងឆ្នាំ២០០១ លោកបានបម្រើការងារ និងមានបទពិសោធន៍ការងារជាច្រើននៅធនាគារជាតិនៃកម្ពុជា និងនៅធនាគារពាណិជ្ជ។ លោកត្រូវបានតែងតាំងជាអគ្គនាយករងនៃ ធនាគារ ARDB នៅខែតុលា ឆ្នាំ២០០៨។ លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០០៤ និងបរិញ្ញាបត្រផ្នែកធនាគារពីសាកលវិទ្យាល័យបច្ចេកទេសធនាគារប្រទេសវៀតណាមក្នុងឆ្នាំ១៩៩១។



លោក ឆាន លីម បានចូលបម្រើការងារក្នុងតួនាទីជា

អគ្គនាយករងនៃធនាគារ ARDB នៅឆ្នាំ២០២១។ លោកធ្លាប់បានបម្រើការងារជាទីប្រឹក្សាផ្នែកច្បាប់និងមានបទពិសោធន៍ក្នុងវិស័យធនាគាររយៈពេល ២០ឆ្នាំ ក្នុងតួនាទីជាសវនករផ្ទៃក្នុង និងជាមន្ត្រីត្រួតពិនិត្យធនាគារនៅធនាគារជាតិនៃកម្ពុជា។ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលធុរកិច្ច នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០០៥ និងបានបញ្ចប់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចកម្ពុជា នៅ

នៅឆ្នាំ១៩៩៨។ លោកក៏ជាសាស្ត្រាចារ្យផ្នែកច្បាប់និងបទប្បញ្ញត្តិធនាគារ នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាធនាគារ នៃធនាគារជាតិនៃកម្ពុជា និងនៅវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ អស់រយៈពេលជាច្រើនឆ្នាំ។

អំពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម



ធនាគារអភិវឌ្ឍន៍ជនបទត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ដោយអនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៨ ដោយមានឈ្មោះថា ធនាគារអភិវឌ្ឍន៍ជនបទ ដែលជាធនាគារឯកទេសវិស័យកសិកម្ម។ នៅឆ្នាំ ២០១៤ រាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យលេខ ១៩៩ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ក្នុងការកែសម្រួល មុខងារភារកិច្ច និងរចនាសម្ព័ន្ធរបស់ធនាគារ ARDB។ បន្ទាប់មកធនាគារអភិវឌ្ឍន៍ជនបទ បានប្រែក្លាយពីធនាគារ ឯកទេសទៅជាធនាគារពាណិជ្ជដោយបានប្តូរឈ្មោះថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មតាមអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។

ធនាគារ ARDB ត្រូវបានកំណត់ជាសហគ្រាសសាធារណៈក្រោមទម្រង់ជាក្រុមហ៊ុនរដ្ឋដែលមានឧបនិស្ស័យជា ធនាគារពាណិជ្ជ និងមានស្វ័យភាពបរិបូណ៌ក្នុងការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ខ្លួន។

ធនាគារ ARDB ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថិត ក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិ នៃកម្ពុជា។

ចក្ខុវិស័យ

ធនាគារ ARDB មានចក្ខុវិស័យប្រែក្លាយខ្លួនជាស្ថាប័នហិរញ្ញវត្ថុឈានមុខ ដែលផ្ដោតទៅលើការអភិវឌ្ឍវិស័យ កសិកម្ម និងជនបទ នៅព្រះរាជាណាចក្រកម្ពុជា។

អំពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

បេសកកម្ម

ធនាគារ ARDB មានបេសកកម្មពិសេសក្នុងការចូលរួមកសាង និងគាំទ្រការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដែលផ្ដោតសំខាន់ទៅលើការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ មានដូចខាងក្រោម ៖

- ការអភិវឌ្ឍការផ្សារភ្ជាប់យ៉ាងរឹងមាំនៅគ្រប់បណ្តោយខ្សែច្រវាក់តម្លៃកសិកម្ម និងវិស័យជនបទ តាមរយៈបរិយាប័ន្នសេវាកម្មហិរញ្ញវត្ថុ
- ការកំណត់, ការសម្របសម្រួល, និងការដោះស្រាយចន្លោះទីផ្សារនៅក្នុងវិស័យកសិកម្មនិងជនបទតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ
- ការជំរុញពិពិធកម្មសេដ្ឋកិច្ចជនបទតាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យមនៅក្នុងវិស័យជនបទ និង
- ការលើកកម្ពស់ការសន្សំប្រាក់នៅតាមទីជនបទ។

ពាក្យស្លោក

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីកសិករនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

គុណតម្លៃ



សុចរិតភាព៖ យើងប្រាថ្នាឱ្យមាននូវបទដ្ឋានខ្ពស់បំផុតនៃ ភាពស្មោះត្រង់ និងអាកប្បកិរិយាបុគ្គល។ យើងមិនបណ្តោយឱ្យកេរ្តិ៍ឈ្មោះរបស់យើងអាប់ឱនឡើយហើយជានិច្ចកាលយើងធ្វើសកម្មភាពដើម្បីឧត្តមប្រយោជន៍កសិករ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។



កិច្ចសហការ៖ យើងគោរព និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមកប្រើប្រាស់នូវជំនាញ និងបទពិសោធន៍ផ្សេងៗគ្នា និងធ្វើការជាមួយដៃគូដើម្បីប្រមូលផ្តុកម្ល៉ាំងសកលរបស់យើង សំដៅធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមានសម្រាប់អាជីវកម្ម និងប្រទេសជាតិ។



នវានុវត្តន៍៖ យើងរក្សានូវការពុះពារដើម្បីកំណត់នូវភាពឥតខ្ចោះនូវរាល់កិច្ចការ។ ដូចនេះយើងបើកចំហចំពោះគំនិតថ្មីៗដែលអាចមាននូវភាពស្តង់ដារ និងនាំមកនូវការច្នៃប្រឌិតនានាសម្រាប់និរន្តរភាពនិងភាពរីកចម្រើននៃអាជីវកម្ម និងប្រទេសជាតិ។

ផ្នែកទី១/ ១- បេសាសម្ព័ន្ធ



ផ្នែកទី១/ ២- គណៈកម្មការសវនកម្ម

គណៈកម្មការសវនកម្មគឺជាគណៈកម្មការឯករាជ្យដែលស្ថិតនៅក្រោមក្រុមប្រឹក្សាភិបាលផ្ទាល់។ គណៈកម្មការនេះ មានតួនាទីពង្រឹងអភិបាលកិច្ចសាជីវកម្ម និងការគ្រប់គ្រងហានិភ័យ ដូចខាងក្រោម ៖

- ពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃរបាយការណ៍ប្រចាំឆ្នាំរបស់ស្តង់ដារគណនេយ្យឯករាជ្យដោយធានាថាព័ត៌មានដែលបានផ្តល់ជូនសាធារណជន និងធនាគារជាតិ ពិតជាត្រឹមត្រូវច្បាស់លាស់
- ពិនិត្យផ្ទៀងផ្ទាត់និងផ្តល់អនុសាសន៍ដល់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើចំណុចខ្វះខាតដែលបានរកឃើញដោយស្តង់ដារគណនេយ្យ និងក្រុមអធិការកិច្ចត្រួតពិនិត្យរបស់បញ្ញត្តិករ និងក្រសួងអាណាព្យាបាល
- វាយតម្លៃភាពសមស្របនៃវិធីសាស្ត្រគណនេយ្យដែលបានប្រើប្រាស់ដើម្បីរៀបចំគណនីដោយឡែកនិងគណនីរួមបញ្ចូលគ្នា
- ពិនិត្យប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រង និងប្រតិបត្តិការរបស់ធនាគារតាមរយៈរបាយការណ៍ហិរញ្ញវត្ថុ និងគោលនយោបាយនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ជាពិសេសវាយតម្លៃប្រព័ន្ធសម្រាប់វាស់វែង តាមដាន និងត្រួតពិនិត្យទៅនឹងទម្រង់ការសម្រាប់ការកំណត់នូវអត្តសញ្ញាណកម្ម វាយតម្លៃការធ្វើរបាយការណ៍ និងកិច្ចប្រតិបត្តិការ ដើម្បីឱ្យមានសង្គតិភាពតាមគោលនយោបាយ ផែនការ នីតិវិធី បទប្បញ្ញត្តិនានា ដែលមានឥទ្ធិពលជាធរមាន
- អនុម័តលើរបាយការណ៍សវនករផ្ទៃក្នុងដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាភិបាលធនាគារ
- វាយតម្លៃនូវប្រសិទ្ធភាពការងារបុគ្គលិកលក្ខណៈ និងឯករាជ្យភាពការងាររបស់សវនករផ្ទៃក្នុងនិងពិនិត្យអនុម័តផែនការប្រចាំឆ្នាំរបស់សវនកម្មផ្ទៃក្នុង ដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យរបស់ធនាគារ។

ផ្នែកទី១/ ៣- គណៈកម្មការគ្រប់គ្រងហានិភ័យ

គណៈកម្មការគ្រប់គ្រងហានិភ័យគឺជាគណៈកម្មការស្ថិតក្រោមក្រុមប្រឹក្សាភិបាលផ្ទាល់។ គណៈកម្មការនេះមានតួនាទីទទួលខុសត្រូវចំពោះក្រុមប្រឹក្សាភិបាលលើការគ្រប់គ្រងហានិភ័យដូចខាងក្រោម ៖

- ពិនិត្យ និងអនុម័តយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ ក្របខណ្ឌការងារហានិភ័យ និងកំណត់អំពីហានិភ័យ
- ពិនិត្យ និងវាយតម្លៃភាពសមស្របនៃគោលនយោបាយ និងក្របខណ្ឌការងារហានិភ័យក្នុងការកំណត់អត្តសញ្ញាណ វាស់វែង តាមដាន និងគ្រប់គ្រងការវិវឌ្ឍហានិភ័យ
- ធានានូវរាល់ដំណើរការរចនាសម្ព័ន្ធ ធនធាន និងប្រព័ន្ធគ្រប់គ្រងហានិភ័យ
- ពិនិត្យមើល និងតាមដានការវិវឌ្ឍរបស់ទីផ្សារហិរញ្ញវត្ថុក្នុងប្រទេស និងទីផ្សារអន្តរជាតិ ព្រមទាំងស្ថានភាពនយោបាយ
- ធ្វើបច្ចុប្បន្នកម្មគោលនយោបាយ និងនីតិវិធីគ្រប់គ្រងហានិភ័យ របស់ធនាគារ
- កំណត់នូវបញ្ហាប្រឈមក្នុងការអនុវត្តដែលអាចមានហានិភ័យ ទៅក្រុមប្រឹក្សាភិបាល ដើម្បីសុំការណែនាំ។

ផ្នែកទី១/ ៤- គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ មានតួនាទី និងភារកិច្ច ដូចខាងក្រោម ៖

- ដឹកនាំ និងសម្របសម្រួលការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌរបស់ ARDB
- ពិនិត្យ និងតាមដានការរៀបចំ និងបំពេញបែបបទ និងនីតិវិធី ដើម្បីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលស្ថិតក្រោមការកាន់កាប់
- បូកសរុប និងរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនអគ្គនាយកនៃ ARDB ពិនិត្យ និងសម្រេច
- ពិនិត្យ និងផ្តល់យោបល់សំណើសុំជម្រះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់អង្គភាពប្រើប្រាស់ ដើម្បីដាក់ជូនអគ្គនាយកនៃ ARDB ពិនិត្យ និងសម្រេច
- ពិនិត្យ និងលើកសំណើសុំលក់ ជួល ផ្ទេរ និងដោះដូរទីតាំងដីធ្លី អគារ ព្រមទាំងជម្រះអចលនទ្រព្យចេញពីបញ្ជីសារពើភណ្ឌរបស់ ARDB
- ចាត់វិធានការដាក់ស្តែង ដើម្បីធានាភាពត្រឹមត្រូវ ភាពគ្រប់ជ្រុងជ្រោយ និងភាពទាន់ពេល នៃការរៀបចំនិងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
- គ្រប់គ្រង ថែរក្សា និងតាមដានការប្រើប្រាស់យានយន្តគ្រប់ប្រភេទរបស់ ARDB
- ពិនិត្យលើរបាយការណ៍ស្តីពីលទ្ធផលនៃការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ និងលើកសំណើដំណោះស្រាយលើបញ្ហាប្រឈមនានា ពាក់ព័ន្ធគណនេយ្យភាព និងបុរណភាពនៃការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនអគ្គនាយក នៃ ARDB ពិនិត្យ និងសម្រេច
- លើកសំណើត្រួតពិនិត្យ និងធ្វើសវនកម្ម លើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់អង្គភាពប្រើប្រាស់ ព្រមទាំងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនអគ្គនាយក នៃ ARDB ពិនិត្យ និងសម្រេច ។

ផ្នែកទី១/ ៥- ក្រុមប្រឹក្សាវិន័យ

ក្រុមប្រឹក្សាវិន័យគឺជាគណៈកម្មការពិសេសមួយស្ថិតនៅក្រោមសមត្ថកិច្ចរបស់ថ្នាក់ដឹកនាំប្រតិបត្តិ។ គណៈកម្មការនេះ មានតួនាទីដូចខាងក្រោម ៖

- ពិនិត្យ និងវាយតម្លៃលើសំណើសុំតែងតាំង និងដំឡើងឋានៈ និងប្រាក់បៀវត្សដល់បុគ្គលិកគ្រប់ថ្នាក់ ដែលបំពេញការងារក្នុងក្របខណ្ឌពេញសិទ្ធិ និងកិច្ចសន្យាការងារ
- ពិនិត្យអំពីកម្រិតប្រាក់បៀវត្ស និងលាភការផ្សេងៗរបស់បុគ្គលិក
- ពិនិត្យ និងវាយតម្លៃលើសមត្ថភាពការងាររបស់បុគ្គលិកជាប់កិច្ចសន្យាការងារសាកល្បងដើម្បីបញ្ចូលជាបុគ្គលិកក្របខណ្ឌពេញសិទ្ធិ
- ពិនិត្យ និងវាយតម្លៃបុគ្គលិកគ្រប់ថ្នាក់ ដើម្បីលើកទឹកចិត្ត និងផ្តល់រង្វាន់សរសើរចំពោះបុគ្គលិកដែលមានគុណសម្បត្តិក្នុងការបំពេញការងារដូចបានចែងក្នុងលក្ខន្តិកៈបុគ្គលិក
- ពិនិត្យនិងវាយតម្លៃលើការដាក់ទណ្ឌកម្មចំពោះបុគ្គលិកដែលមិនគោរពវិន័យដូចបានចែងក្នុងលក្ខន្តិកៈបុគ្គលិក
- ពិនិត្យ និងសិក្សាស្រាវជ្រាវអំពីករណីខុសឆ្គងរបស់បុគ្គលិកគ្រប់ថ្នាក់។

ផ្នែកទី១/ ៦- គណៈកម្មការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល

គណៈកម្មការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលត្រូវបំពេញតួនាទី និងភារកិច្ចស្របគោលការណ៍ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូចខាងក្រោម ៖

- ទំនាក់ទំនងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទតាមរយៈផ្តល់ការគាំទ្រលើផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស
- សិក្សាគម្រោងនានារបស់រាជរដ្ឋាភិបាលដែលជាប់ទាក់ទងទៅនឹងបេសកកម្មរបស់ ARDB
- លើកសំណើគាំទ្រផ្នែកបច្ចេកទេសនិង/ឬ ហិរញ្ញវត្ថុ ដែល ARDB អាចផ្តល់សម្រាប់អនុវត្តគម្រោង
- សិក្សាអំពីតម្រូវការហិរញ្ញវត្ថុរបស់គម្រោង កំណត់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងគោលការណ៍នៃការផ្តល់ហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព
- រៀបចំឯកសារគម្រោងអភិវឌ្ឍន៍អាជីវកម្មគំរូដែលអាចជួយកាត់បន្ថយនូវការចំណាយលើផលិតកម្ម
- វាយតម្លៃអំពីលទ្ធផលនៃសមត្ថភាពចូលរួមរបស់ ARDB ក្នុងគម្រោង
- តាមដាន និងវិភាគលើការប្រើប្រាស់ហិរញ្ញប្បទានដែល ARDB បានផ្តល់
- ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីវិភាគអំពីប្រសិទ្ធភាព នៃការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អ្នកអនុវត្តគម្រោង ។

ផ្នែកទី១/ ៧- គណៈកម្មការគ្រប់គ្រង និងចាត់ចែងទ្រព្យសកម្ម និងទ្រព្យអកម្ម

គណៈកម្មការគ្រប់គ្រង និងចាត់ចែងទ្រព្យសកម្ម និងទ្រព្យអកម្ម មានតួនាទី និងភារកិច្ច ដូចខាងក្រោម ៖

- រៀបចំក្របខ័ណ្ឌគោលនយោបាយនានា និងកំណត់សិទ្ធិ-អំណាចស្តីពីការ កំណត់កម្រិតនៃការទទួលយកហានិភ័យហិរញ្ញវត្ថុគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងតារាងតុល្យការរបស់ ARDB ដាក់ជូនក្រុមប្រឹក្សាភិបាលនៃ ARDB ពិនិត្យ និងអនុម័ត
- ពិនិត្យ និងតាមដានកម្រិតហានិភ័យរបស់ ARDB ដែលអាចប៉ះពាល់ដល់តម្លៃទ្រព្យសកម្ម ទ្រព្យអកម្ម និងមូលនិធិភាគទុនិករបស់ ARDB ដើម្បីសម្រេចចាត់វិធានការសមស្របនឹងកម្រិតនៃការទទួលយកហានិភ័យ របស់ ARDB
- ពិនិត្យ តាមដាន និងវិភាគលើរាល់ការប្រែប្រួល និងការផ្លាស់ប្តូរ នៃនិន្នាការអាជីវកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុជាពិសេសសន្ទនីយភាពអត្រាការប្រាក់ និងអត្រាប្តូរប្រាក់ដែលអាចប៉ះពាល់ដល់តម្លៃទ្រព្យសកម្ម ទ្រព្យអកម្ម និងមូលនិធិភាគទុនិករបស់ ARDB ដើម្បីចាត់វិធានការសមស្រប
- តាមដាន និងត្រួតពិនិត្យលើបទប្បញ្ញត្តិ បទដ្ឋានគតិយុត្ត គោលនយោបាយ និងនីតិវិធីនានាដែលអាចប៉ះពាល់ដល់ការគ្រប់គ្រងទ្រព្យសម្បត្តិ ទ្រព្យអកម្ម និងមូលនិធិភាគទុនិករបស់ ARDB រួមមានជាអាទិ៍ ការតម្កល់ទុនបម្រុងកាតព្វកិច្ច កម្រិតសន្ទនីយភាពការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្ម និងទ្រព្យអកម្ម ការធ្វើសំវិធានធន និងការលុបចោលទ្រព្យសកម្ម
- ពិនិត្យ និងលើកសំណើលើការវិនិយោគលើបុត្រសម្ព័ន្ធ និង/ឬ ការចូលភាគកម្មជាមួយដៃគូអាជីវកម្មផ្សេងៗ
- ពិនិត្យ និងលើកសំណើលើផែនការថវិកាប្រចាំឆ្នាំថ្មី ពាក់ព័ន្ធនឹងភាពសមស្របនៃទ្រព្យសកម្ម ទ្រព្យអកម្ម និងមូលនិធិភាគទុនិក ដោយផ្អែកលើផែនការយុទ្ធសាស្ត្រអាជីវកម្មរបស់ ARDB ។

ផ្នែកទី១/ ៨- គណៈកម្មាធិការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា

គណៈកម្មាធិការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា មានតួនាទី និងភារកិច្ច ដូចខាងក្រោម ៖

- លើកកម្ពស់សមត្ថភាពគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យារបស់ ARDB ដោយរួមទាំងការសម្របសម្រួលក្នុងការអភិវឌ្ឍជំនាញគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យារបស់ ARDB
- បង្កើតប្រព័ន្ធគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ឱ្យមានប្រសិទ្ធភាព ដើម្បីធានាឱ្យបាននូវភាពសម្ងាត់នៃទិន្នន័យសន្តិសុខនៃប្រព័ន្ធព័ត៌មានវិទ្យានិងភាពអាចស្តារឡើងវិញបាននូវប្រព័ន្ធព័ត៌មានវិទ្យានៅក្នុងស្ថាប័ន
- បង្កើតប្រព័ន្ធគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យារួមដែលរួមមានការវាស់វែងកម្រិតហានិភ័យផលប៉ះពាល់និងប្រភេទហានិភ័យ ដោយដាក់បញ្ចូលផងដែរនូវប្រព័ន្ធគ្រប់គ្រងហានិភ័យដែលមានភាពរឹងមាំ និងនីតិវិធីនៃការអនុវត្តដើម្បីគ្រប់គ្រងហានិភ័យ
- ដាក់ឱ្យអនុវត្តនូវការប្រតិបត្តិនិងត្រួតពិនិត្យឱ្យបានសមស្របដើម្បីកាត់បន្ថយហានិភ័យនិងធ្វើបច្ចុប្បន្នភាពជាទៀងទាត់និងការត្រួតពិនិត្យលើការវាយតម្លៃហានិភ័យទៅតាមកាលកំណត់ដើម្បីរួមបញ្ចូលនិងការផ្លាស់ប្តូរក្នុងលក្ខខណ្ឌប្រព័ន្ធព័ត៌មានវិទ្យា លក្ខខណ្ឌបរិស្ថាន ឬ លក្ខខណ្ឌប្រតិបត្តិការដែលអាចប៉ះពាល់ដល់ការវិភាគហានិភ័យ
- ធានាឱ្យបាននូវការអនុវត្តគោលនយោបាយ និងនីតិវិធីដូចដែលបានកំណត់ដោយ ARDB ។

ផ្នែកទី១/ ៩- គណៈកម្មាធិការតម្រង់ទិសព័ត៌មានវិទ្យា

គណៈកម្មាធិការតម្រង់ទិសព័ត៌មានវិទ្យា មានតួនាទី និងភារកិច្ច ដូចខាងក្រោម ៖

- គ្រប់គ្រង និងដឹកនាំការងារ ដែលត្រូវបានកំណត់ដោយគណៈកម្មាធិការយុទ្ធសាស្ត្រព័ត៌មានវិទ្យា
- ធ្វើការកំណត់នូវគម្រោងអាទិភាព និងធ្វើការវាយតម្លៃឡើងវិញនូវយុទ្ធសាស្ត្រ ដែលសមស្របទៅនឹងផែនការព័ត៌មានវិទ្យាដែលត្រូវយកមកប្រើប្រាស់
- ពិនិត្យឡើងវិញនូវការអនុវត្តបច្ចេកទេសព័ត៌មានវិទ្យានិងការកំណត់នូវបច្ចេកទេសព័ត៌មានវិទ្យាឆ្លើយតបទៅនឹងអាជីវកម្មរបស់ធនាគារ
- ធ្វើជាជំនួយក្នុងការគ្រប់គ្រង កំណត់ហានិភ័យ ត្រួតពិនិត្យ និងការតាមដាននូវដំណើរការគ្រប់គ្រងបច្ចេកទេសព័ត៌មានវិទ្យាសំខាន់ៗ
- ធ្វើការណែនាំទៅលើការប្រើប្រាស់ផលិតផលនៃបច្ចេកទេសព័ត៌មានវិទ្យា និងផ្តល់នូវទិសដៅក្នុងការអនុវត្តបច្ចេកទេសព័ត៌មានវិទ្យាឱ្យបានត្រឹមត្រូវហើយត្រូវធានាថាការប្រើប្រាស់បច្ចេកទេសថ្មីគឺអាចអនុវត្តបានហើយមានហានិភ័យតិចបំផុត
- ធានាឱ្យបាននូវការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងតាមគោលការណ៍ណែនាំនៃស្តង់ដារបច្ចេកវិទ្យា។

ផ្នែកទី១/ ១០- គណៈកម្មាធិការយុទ្ធសាស្ត្រព័ត៌មានវិទ្យា

គណៈកម្មាធិការយុទ្ធសាស្ត្រព័ត៌មានវិទ្យា មានតួនាទី និងភារកិច្ច ដូចខាងក្រោម ៖

- បំពេញការងារតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល នៃ ARDB
- ត្រួតពិនិត្យសកម្មភាពការងាររបស់គណៈកម្មាធិការតម្រង់ទិសព័ត៌មានវិទ្យា នៃ ARDB
- ធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រព័ត៌មានវិទ្យាឆ្លើយតបជាមួយនឹងតម្រូវការ ឬផែនការអាជីវកម្មរបស់ ARDB
- ធានាឱ្យបាននូវរចនាសម្ព័ន្ធនៃអង្គភាពព័ត៌មានវិទ្យាដែលបានកំណត់ដើម្បីជួយបំពេញបន្ថែមនូវតម្រូវការអាជីវកម្ម
- ធានាឱ្យបាននូវបច្ចេកវិទ្យាព័ត៌មានវិទ្យាឱ្យបានគ្រប់គ្រាន់នៅពេលមានតម្រូវការសម្រាប់ប្រតិបត្តិការ និងការគ្រប់គ្រងហានិភ័យផ្នែកព័ត៌មានវិទ្យា ។

ផ្នែកទី២- ផលិតផល និងសេវាកម្ម

ផ្នែកទី២/ ១- ឥណទាន

ឥណទាន SMAEs ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស រាជរដ្ឋាភិបាល ៖

ឥណទាននេះផ្តល់ដល់ការគាំទ្រសម្រាប់ការពង្រីកការដាំដុះ ឬការផលិត ម្ចាស់កសិដ្ឋាន សហគមន៍កសិកម្ម សិប្បកម្មសហគ្រាសធុនតូច និងមធ្យមដែលមានតម្រូវការដើមទុនសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួនក្នុងវិស័យដូចជា ៖ ការដាំដុះបន្លែនិងផ្លែឈើ, ម្សៅប៉េប៊ីន, ស្វាយ, ស្វាយចន្ទី, ការចិញ្ចឹមសត្វ, វារីវប្បកម្ម, ការកែច្នៃផលិតផលកសិ-ឧស្សាហកម្ម, និងចំណីអាហារ។



ឥណទានសម្រាប់សហគ្រាសធុនតូច មធ្យម និងធំក្នុងវិស័យកសិកម្ម (SMEs) ៖

ឥណទាននេះផ្តល់ទៅដល់នីតិបុគ្គល ដែលស្ថិតក្នុងខ្សែច្រវាក់ផលិតកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម រួមមាន ៖ ការផលិត ការកែច្នៃ ការស្តុកទុក ការចែកចាយ និងការនាំចេញនូវផលិតផលកសិកម្ម ជាពិសេសក្នុងវិស័យស្រូវ-អង្ករ និងផ្នែកផ្សេងទៀត ដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។



ឥណទានសហគមន៍កសិកម្ម ៖

ឥណទាននេះផ្តល់ឱ្យដើម្បីរួមចំណែកគាំទ្រការពង្រឹង និងពង្រីកសកម្មភាពអាជីវកម្មរបស់សហគមន៍កសិកម្ម ចង្កោមអ្នកផលិត និងសហគមន៍ផ្សេងទៀត ក្នុងទិសដៅបង្កើនផលចំណូលសមាជិករបស់សហគមន៍ ឬ ចង្កោមអ្នកផលិតប្រកបដោយនិរន្តរភាព។



ផ្នែកទី២/ ១- ឥណទាន

ឥណទានសម្រាប់ទ្រទ្រង់វិស័យកសិកម្មខ្នាតតូច ៖

ឥណទាននេះផ្តល់ទៅដល់រូបវន្តបុគ្គលដែលធ្វើអាជីវកម្មផ្ទាល់ខ្លួនពាក់ព័ន្ធនឹងវិស័យកសិកម្ម ដើម្បីបង្កើនសមត្ថភាពកសិករក្នុងការបង្កើនផលផលិតកែច្នៃផ្គត់ផ្គង់និងស្តុកទុកឱ្យមានបរិមាណនិងគុណភាពខ្ពស់សម្រាប់បង្កើនចំណូលក្នុងកម្រិតអតិបរមា។



ឥណទានគាំទ្រគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ៖

ឥណទាននេះផ្តល់ទៅដល់រូបវន្តបុគ្គល ឬ នីតិបុគ្គលស្ថិតក្នុងក្របខណ្ឌនៃគម្រោង AIMS និងមានសមាសធាតុ ឬ សកម្មភាពពាក់ព័ន្ធនឹងខ្សែច្រវាក់ផលិតកម្មកសិកម្មចំនួន ៥ ដូចជា បន្លែ មាន់ស្រែ ដំឡូងមី ស្រូវមានគុណភាពខ្ពស់ និងសូត្រនៅ។



ឥណទានបោះដុំ ៖

ជាឥណទានសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលគាំទ្រក្នុងវិស័យកសិកម្ម។ អតិថិជនដែលអាចទទួលបានឥណទាន នេះជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានិងបំពេញតាមលក្ខខណ្ឌតម្រូវពីអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ។



ផ្នែកទី២/ ១- ឥណទាន

ឥណទានកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលដើម្បីគោលដៅអន្តរាគមន៍ទីផ្សារលើយន្តការអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុក និងឡូសម្ភតស្រូវ ពោត ឬ កសិផលផ្សេងទៀត ៖

ជាមជ្ឈមណ្ឌលប្រមូលទិញស្រូវរោងម៉ាស៊ីនកិនស្រូវឃ្លាំងសន្តិសុខស្រូវ-អង្កររួម/ធនាគារស្រូវ ព្រមទាំងអ្នកប្រមូលទិញស្រូវ ម្ចាស់ឃ្លាំង-ឡូសម្ភតឬម្ចាស់ស៊ីឡូកសិផលផ្សេងទៀតដែលមានឆន្ទៈនិងសមត្ថភាពប្រមូលទិញស្រូវក្រអូប នាងខ្នុរ ឬ កសិផលផ្សេងទៀតពីកសិករតាមតម្លៃកំណត់ដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តាមការចង្អុលទិសរបស់រាជរដ្ឋាភិបាល ។



ផ្នែកទី២/ ២- ប្រាក់បញ្ញើ



ប្រាក់បញ្ញើមានកាលកំណត់ ជាប្រភេទគណនីដែលដាក់ប្រាក់បញ្ញើនៅធនាគារដែលមានកាលកំណត់ មានរយៈពេលពី ១ ទៅ ២៤ ខែ ឬក្នុងកាលកំណត់ណាមួយដើម្បីទទួលបានអត្រាការប្រាក់ប្រកួតប្រជែង ។

ប្រាក់បញ្ញើចរន្ត ជាគណនីដែលងាយស្រួលក្នុងការទូទាត់ដោយប្រើប្រាស់មូលប្បទានប័ត្រ ។



ប្រាក់បញ្ញើសន្សំ មធ្យោបាយដ៏មានសុវត្ថិភាព និងមានប្រសិទ្ធភាពសម្រាប់អ្នកចង់សន្សំប្រាក់ និងទទួលបានការប្រាក់ ។

ផ្នែកទី២/ ៣- សេវាធនាគារតាមទូរស័ព្ទដៃ

សេវាធនាគារតាមទូរស័ព្ទដៃ (ARDB Mobile App) ជាកម្មវិធីតាមទូរស័ព្ទដៃ ដែលមានមុខងារជាច្រើនដូចជា៖ ការផ្ទេរកម្មវិធីសមតុល្យសាច់ប្រាក់, ការផ្ទេរប្រាក់, ការផ្ទេរកម្មវិធីសមតុល្យឥណទាន, ការទូទាត់វិក្កយបត្រ, បញ្ចូលកាតទូរស័ព្ទ, និងថែមទាំងអាចស្វែងរកព័ត៌មានដែលទាក់ទងនឹងវិស័យកសិកម្មទៀតផង។ កម្មវិធីតាមទូរស័ព្ទដៃរបស់ធនាគារ ARDB មានភាពងាយស្រួលរហ័ស និងសុវត្ថិភាព ក្នុងការគ្រប់គ្រងសាច់ប្រាក់ និងការធ្វើប្រតិបត្តិការធនាគារបានយ៉ាងងាយស្រួល ។



ផ្នែកទី២/ ៤- ហិរញ្ញប្បទានពាណិជ្ជកម្ម

ផលិតផលសេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម របស់

ធនាគារ ARDB មានដូចខាងក្រោម ៖

សេវាផ្ទេរប្រាក់អន្តរជាតិ (International Remittance)

សេវាប្រមូលឯកសារទូទាត់ (Documentary Collection)

សេវាលិខិតឥណទាន (Documentary Letter of Credit)

សេវាលិខិតធានា (Bank Guarantee)



ផ្នែកទី២/ ៥- ការពង្រឹងបណ្តាញប្រតិបត្តិការ

បច្ចុប្បន្ននេះ ធនាគារ ARDB មានការិយាល័យចល័តនៅតាមបណ្តាខេត្តចំនួន ១០ រួមមាន ខេត្តបាត់ដំបង, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ពោធិ៍សាត់, កំពង់ធំ, ព្រះវិហារ, ព្រៃវែង, ត្បូងឃ្មុំ, តាកែវ និងខេត្តស្ទឹងត្រែង។ ការិយាល័យនីមួយៗ បានពង្រឹងនូវបណ្តាញប្រតិបត្តិការរបស់ខ្លួនដោយជំរុញការផ្តល់ឥណទានកាន់តែច្រើន និងដើម្បីឱ្យស្របតាមផែនទីចង្អុលផ្លូវរយៈពេល ១០ឆ្នាំ របស់ធនាគារ ARDB ដែលពង្រីកបណ្តាញសាខា និងការិយាល័យចល័ត គ្របបណ្តាខេត្ត-ក្រុង ទូទាំង



ប្រទេស ជាមួយនឹងការផ្តល់សេវាកម្មធនាគារតាមបែបឌីជីថល ដែលជាមធ្យោបាយក្នុងការពង្រីកការផ្តល់សេវាកម្មរបស់ខ្លួនដល់អតិថិជនគោលដៅ ដើម្បីរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងប្រទេស។

ផ្នែកទី៣-សមិទ្ធផលការងារ ឆ្នាំ២០២១


ផ្នែកទី៣/ ១- ឥណទាន

គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ធនាគារ ARDB បានផ្តល់ឥណទានស្ទើរតែគ្រប់បណ្តាខេត្ត ដូចបង្ហាញនៅក្នុងរូបភាពខាងក្រោម ៖

ក្រាហ្វទី១ ៖ ទំហំឥណទានបែងចែកតាមភូមិសាស្ត្រ (គិតជាលានដុល្លារអាមេរិក)




ក្រាហ្វទី២ ៖ ឥណទាន និងបុរេប្រទាន (គិតជាលានដុល្លារអាមេរិក)




ផ្នែកទី៣/ ២- ប្រាក់បញ្ញើ

ធនាគារ ARDB មានសមតុល្យប្រាក់បញ្ញើគ្រប់ប្រភេទ សរុបចំនួន ៥ ៧៥៩ ៤១០,៦៦ ជាដុល្លារអាមេរិក ដែលចំនួនប្រាក់បញ្ញើនេះ មានសន្ទុះកើនឡើងជាបន្តបន្ទាប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក៏ដោយសារតែធនាគារបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ។

ក្រាហ្វិកទី៣ ៖ សមតុល្យតាមប្រភេទគណនី (គិតជាលានដុល្លារអាមេរិក)



ក្រាហ្វិកទី៤ ៖ ចំនួនគណនីតាមប្រភេទប្រាក់បញ្ញើ



ផ្នែកទី៣/ ៣- កិច្ចសហប្រតិបត្តិការជាមួយដៃគូសហការ/អង្គការ

កិច្ចសហប្រតិបត្តិការជាមួយដៃគូសហការនិងដៃគូអាជីវកម្មក្នុងស្រុកនិងក្រៅស្រុកមានគោលបំណងផ្តល់ភាពងាយស្រួលដល់អតិថិជនទាំងអស់របស់ធនាគារ ARDB ក្នុងគោលដៅផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារប្រកបដោយប្រសិទ្ធភាពនិងចីរភាពដល់វិស័យកសិកម្មដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មនិងសេដ្ឋកិច្ចនៅក្នុងក្របខណ្ឌស្របទៅតាមគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូសហការ ក៏ដូចជាដៃគូអាជីវកម្មដែលក្នុងនោះមានដូចជា៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF), ក្រសួងពាណិជ្ជកម្ម (MoC), គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDD), ធនាគាររ៉ឹង, អគ្គិសនីកម្ពុជា-EDC, ធនាគារកាណាឌីយ៉ា, សហព័ន្ធស្រូវអង្ករកម្ពុជា (CRF), International Fund For Agricultural Development (IFAD), ធនាគារពិភពលោក (WB), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសស៊ុយអែត (SIDA)។

ផ្នែកទី៤- ការចូលរួមចំណែកលើគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព

នៅក្នុងការចូលរួមចំណែកលើគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពនិងយូរអង្វែងដែលជាកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច, សង្គម, និងបរិស្ថាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានខិតខំសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដើម្បីជំរុញការផ្សារភ្ជាប់ទៅនឹងគោលដៅ នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ធនាគារ ARDB បានរួមចំណែកនៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពទៅលើគោលដៅមួយចំនួន រួមមាន៖ គោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពទី១, ទី២, ទី៨, ទី១៣, និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពទី១៧។



១ ពុំមានភាពក្រីក្រ



(១) ពុំមានភាពក្រីក្រ៖ ធនាគារ ARDB បានរួមចំណែកយ៉ាងសកម្ម ជាមួយដៃគូអភិវឌ្ឍន៍នៅក្នុងការសហការយ៉ាងយកចិត្តទុកដាក់ដល់អតិថិជនគោលដៅដែលជាប្រជាជនកសិករនៅតាមទីជនបទ ដោយផ្តល់ឥណទានបណ្តុះបណ្តាលនិងអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនិងជំនាញដែលពាក់ព័ន្ធផ្សេងៗទៀតក្នុងវិស័យកសិកម្ម ដើម្បីប្រែក្លាយពីកសិករប្រកបរបរកសិកម្មតាមបែបប្រពៃណី ទៅជាកសិករសហគ្រិនស្របតាមសម័យកាលបច្ចេកវិទ្យាឌីជីថលព្រមទាំងជំរុញឱ្យមានលំហូរនៃប្រាក់ចំណូលខ្ពស់ផងដែរ។

២ គ្រោះអត់ឃ្លានស្មើស្មន្យ



(២) គ្រោះអត់ឃ្លានស្មើស្មន្យ៖ ធនាគារ ARDB បាននិងកំពុងអនុវត្តគម្រោងដែលគាំទ្រយ៉ាងសំខាន់ដល់ ផលិតករខ្នាតតូច មធ្យម និងធំ ក្នុងវិស័យកសិកម្ម វារីវប្បកម្មនិងការកែច្នៃផលិតផលកសិកម្មជាដើមដើម្បីបង្កើនការផលិតទាំងនៅក្នុងស្រុកក៏ដូចជាអាចផ្គត់ផ្គង់ការនាំចេញទៅក្រៅប្រទេសឱ្យបានកាន់តែច្រើនផងដែរ។

ផ្នែកទី៤- ការចូលរួមចំណែកលើគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព

៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច



(៨) ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច៖ ធនាគារ ARDB ដែលជាធនាគារពាណិជ្ជបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល បាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមស្ដារ និងជំរុញវិស័យកសិកម្ម តាមរយៈការផ្តល់ហិរញ្ញប្បទានដល់ប្រជាពលរដ្ឋ និងគាំទ្រដល់បណ្តាញអង្គដែលស្ថិតនៅក្នុងខ្សែច្រវាក់ផលិតកម្មវិស័យកសិកម្ម ឱ្យកាន់តែទូលំទូលាយដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន មានមុខរបរពេញលេញ, ផលិតភាពខ្ពស់ និងមានការងារសមរម្យ សម្រាប់ប្រជាជនគ្រប់រូប ។

១៣ សកម្មភាពបរិស្ថាន



(១៣) សកម្មភាពបរិស្ថាន៖ ក្រុមការងារ នៃធនាគារ ARDB បានរៀបចំគោលនយោបាយផ្តល់ហិរញ្ញប្បទានបែតង ដែលអនុលោមតាមគោលនយោបាយថ្នាក់ជាតិ, និងបានសិក្សាស្រាវជ្រាវអំពីគោលការណ៍ និងលក្ខខណ្ឌនៃការផ្តល់ហិរញ្ញប្បទានបែតង ។

១៧ ភាពជាដៃគូ ដើម្បីសម្រេចគោលដៅ



(១៧) ភាពជាដៃគូ ដើម្បីសម្រេចគោលដៅ៖ ធនាគារ ARDB បានសហការជាមួយដៃគូអន្តរជាតិជាច្រើនដូចជា៖ ធនាគារពិភពលោក, ADB, AFD, និង IFAD ដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើវិស័យកសិកម្ម តាមរយៈការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងទម្រង់ជាកម្ចី ប្រកបដោយនិរន្តរភាព ។

ផ្នែកទី៥- ព្រឹត្តិការណ៍សំខាន់ៗ

ផ្នែកទី៥- ១.- ការរួមចំណែកនៅក្នុងការងារសង្គម

ខេត្តសៀមរាប ៖ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១
ក្រុមការងារតំណាង **ឯកឧត្តមបណ្ឌិត កៅ ថាច**
បាននាំយកអំណោយដ៏ថ្លៃថ្លា ជូនដល់ក្មួយប្រុសឈ្មោះ
គង់ សីហា ។



សាលាបឋមសិក្សាវត្តរាជបូព៌ ខេត្តសៀមរាប ៖
ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ **ឯកឧត្តមបណ្ឌិត
កៅ ថាច** និងសហការី បាននាំយកអំណោយ
សប្បុរសធម៌ជូនដល់ប្អូន ៗសិស្សានុសិស្សដែល
កំពុងសិក្សា ។

ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ៖
ឯកឧត្តមបណ្ឌិត កៅ ថាច បានទទួលជួប
ពិភាក្សាការងារនិងសំណេះសំណាលជាមួយតំណាង
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ក៏មានកម្មវិធីប្រគល់
ទទួលអង្ករចំនួន៥០០កញ្ចប់ដែលជាអំណោយរបស់
សមាជិក សហព័ន្ធស្រូវអង្ករកម្ពុជា ជូនដល់ធនាគារ
ARDBដើម្បីធ្វើការចែកជូនបន្តទៅដល់អ្នកទីទាល់ក្រ។



ផ្នែកទី៥- ១.- ការរួមចំណែកនៅក្នុងការងារសង្គម

សមាគមអ្នកនិពន្ធខ្មែរ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១
ឯកឧត្តមបណ្ឌិត កៅ ថាច បានជួបសំណេះសំណាល
 ជាមួយករីនិពន្ធ និងអ្នកនិពន្ធខ្មែរដើម្បីនាំយកថវិកាមួយ
 ចំនួន ឧបត្ថម្ភដល់សមាគមអ្នកនិពន្ធខ្មែរ សម្រាប់ចាត់
 ចែងក្នុងការរៀបចំដំណើរការកម្មវិធីមហាស្រពពាន់រង្វាន់
 អក្សរសិល្ប៍ទន្លេមេគង្គលើកទី១១ ក្រោមប្រធានបទ
 “ជីវិត និងនិរន្តរភាពទន្លេមេគង្គ” ។



សង្កាត់ពញាឮន៖ រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១
 លោក **បា ន លឹម** អគ្គនាយករងនៃធនាគារ ARDB
 តំណាងដ៏ខ្ពង់ខ្ពស់ **ឯកឧត្តមបណ្ឌិត កៅ ថាច** បាន
 នាំយកអំណោយរបស់ **ឯកឧត្តមបណ្ឌិត កៅ ថាច**
 និង**លោកជំទាវ** ប្រគល់ជូនសាលាសង្កាត់ពញាឮន។



ខណ្ឌច្បារអំពៅ៖ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១
 លោក **បា ន លឹម** អគ្គនាយករងនៃធនាគារ ARDB
 តំណាងដ៏ខ្ពង់ខ្ពស់ **ឯកឧត្តមបណ្ឌិត កៅ ថាច** បាន
 នាំយកអំណោយរបស់ **ឯកឧត្តមបណ្ឌិត កៅ ថាច**
 និង**លោកជំទាវ** ប្រគល់ជូនសាលាខណ្ឌច្បារអំពៅ។



ផ្នែកទី៥- ២.- សកម្មភាពចុះផ្សព្វផ្សាយអំពីហិរញ្ញប្បទានពិសេសរបស់ រាជរដ្ឋាភិបាល

ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួម សំណេះសំណាល និងធ្វើកិច្ចពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឡុង ឈុនឡែ ប្រធានក្រុមប្រឹក្សាខេត្តដើម្បីពិភាក្សាលើកិច្ចសហការ សិក្សាលើគម្រោងអភិវឌ្ឍន៍ទំនើបកម្មវិស័យកសិកម្ម រវាងធនាគារ ARDB និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ។



ខេត្តបាត់ដំបង ៖ ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះត្រួតពិនិត្យប្រសិទ្ធភាព នៃការប្រើប្រាស់ឥណទាន ក្រោម គម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដែល បានផ្តល់ជូនតាមរយៈធនាគារ ARDB ជូនដល់ ធនាគារស្រូវ និងក្រុមហ៊ុនបែតង ក្នុងខេត្តបាត់ដំបង ដើម្បីធ្វើការសាងសង់ឃ្លាំងស្តុកស្រូវនិងឡសំងួតស្រូវ ។



ខេត្តប៉ៃលិន ៖ ល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួម សំណេះសំណាលជាមួយក្រុមតំណាងសមាជិក សហគមន៍មៀនប៉ៃលិន ដែលជាអតិថិជនរបស់ ធនាគារ ARDB ។

ផ្នែកទី៥- ២.- សកម្មភាពចុះផ្សព្វផ្សាយអំពីហិរញ្ញប្បទានពិសេសរបស់ រាជរដ្ឋាភិបាល



ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះត្រួតពិនិត្យខ្សែច្រវាក់ផលិតកម្ម រោងចក្រម៉ាស៊ីនកិនស្រូវ ចាំង គុណម៉ែង និងរោងម៉ាស៊ីនកិនស្រូវ ភូ គុកគី ។



ខេត្តកំពង់ធំ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសម្ពោធជាផ្លូវការរោងម៉ាស៊ីនកិនស្រូវ ដេលី ហ្វេស ហ្វីដ និងចូលរួមធ្វើជាសាក្សីផងដែរក្នុងកម្មវិធីចុះហត្ថលេខា និងការចុះអនុស្សរណៈយោគយល់គ្នាស្តីពីភាពជាដៃគូលើការផ្គត់ផ្គង់ទីផ្សារស្រូវអង្កររវាងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងក្រុមហ៊ុន ដេលី ហ្វេស ហ្វីដ។



ខេត្តសៀមរាប៖ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍វេទនាផ្សារភ្ជាប់ទីផ្សារជូនដល់បងប្អូនប្រជាពលរដ្ឋ ដាំដុះបន្លែសុវត្ថិភាព ។

ផ្នែកទី៦- របាយការណ៍ហិរញ្ញវត្ថុ

៦.១- របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងរបាយការណ៍របស់សវនករឯករាជ្យ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
និង
របាយការណ៍របស់សវនករឯករាជ្យ

ព័ត៌មានអំពីធនាគារ

ធនាគារ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ចុះបញ្ជីពាណិជ្ជកម្មលេខ Co.3942 et/1998

ទីស្នាក់ការចុះបញ្ជី អគារលេខ 9-13 ផ្លូវលេខ 7
សង្កាត់ចតុមុខ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ភាគទុនិក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល	ឯកឧត្តម រស់ សីលវ៉ា ឯកឧត្តម សាន វិសាល ឯកឧត្តម កៅ ថាច ឯកឧត្តម ទាន សុសេរី ឯកឧត្តម ឃី កុសល លោក ចាន់ សីហា លោក ប៉ាក់ សេរីវឌ្ឍនា	ប្រធានក្រុមប្រឹក្សាភិបាល អភិបាលមិនប្រតិបត្តិ សមាជិក អភិបាលមិនប្រតិបត្តិ សមាជិក អភិបាលប្រតិបត្តិ និងជាអគ្គនាយក សមាជិក អភិបាលមិនប្រតិបត្តិ សមាជិក អភិបាលមិនប្រតិបត្តិ សមាជិក អភិបាលប្រតិបត្តិ សមាជិក អភិបាលមិនប្រតិបត្តិ
--------------------	---	--

មន្ត្រីត្រួតពិនិត្យរដ្ឋ	លោក ដេត វាសនា	មន្ត្រីត្រួតពិនិត្យរដ្ឋ
-------------------------	---------------	-------------------------

អ្នកគ្រប់គ្រង	ឯកឧត្តម កៅ ថាច ឯកឧត្តម សឹង វេត លោក ចាន់ សីហា លោក ប៊ុច សានី លោក ប្រាស លីម លោក អ៊ុច ចន្ទា លោក នេត បញ្ញា លោក ខែក ពិសិដ្ឋ លោកស្រី អ៊ុង ពិសិដ្ឋណាលីន លោក មិត្ត ប៊ុន	អគ្គនាយក អគ្គនាយករង អគ្គនាយករង អគ្គនាយករង អគ្គនាយករង (តែងតាំងនៅថ្ងៃទី3 ខែមករា ឆ្នាំ2021) ប្រធានគណៈកម្មការគាំទ្រគោលនយោបាយ របស់រដ្ឋាភិបាល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងប្រតិបត្តិការ និងជាប្រធានលេខា ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការអតនាគារ ប្រធាននាយកដ្ឋានធនធានមនុស្ស និងបណ្តុះបណ្តាល ប្រធាននាយកដ្ឋានឥណទាន
---------------	---	--

ព័ត៌មានអំពីធនាគារ (ត)

អ្នកគ្រប់គ្រង (ត)	លោក អ៊ឹង សុង	ប្រធាននាយកដ្ឋានតាមដានការប្រើប្រាស់ឥណទាន និងប្រមូលបំណុល (លាលែងនៅថ្ងៃទី4 ខែមករា ឆ្នាំ2022)
	លោកស្រី សាន គឹមមួយ លោក ថាត ចាន់ថាគៀ លោក ញឹប វ៉ាទី	ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ ប្រធាននាយកដ្ឋានហិរញ្ញប្បទានពាណិជ្ជកម្ម និង គ្រឹះស្ថានហិរញ្ញវត្ថុ
	លោក ជិន ជ័យាបុត្រ	ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ និងទំនាក់ទំនង សាធារណៈ និងជាអនុប្រធានលេខាធិការដ្ឋាន
	លោក ម៉ិច សំរិន	អនុប្រធានទី1នៃនាយកដ្ឋានព័ត៌មានវិទ្យា មានឋានៈ ស្មើប្រធាននាយកដ្ឋាន (តែងតាំងនៅថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2021)
	លោក សុខុមដារ៉ាដ្ឋ	ប្រធាននាយកដ្ឋានគ្រប់គ្រងសាខា និងប្រតិបត្តិការ ចល័ត (តែងតាំងនៅថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2021)
	លោកស្រី ឈុន សុខា	ប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ (តែងតាំងនៅថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2021)
	លោក គុយ បញ្ញា	ប្រធាននាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម និងយុទ្ធសាស្ត្រ (តែងតាំងនៅថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2021)
	លោក អ៊ុំ សីឡូ	អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម និង យុទ្ធសាស្ត្រ (តែងតាំងនៅថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2021)
	លោក ណែម ឡាន	ប្រធាននាយកដ្ឋានប្រើប្រាស់ឥណទាន និង គ្រប់គ្រងការប្រមូលបំណុល (តែងតាំងនៅថ្ងៃទី4 ខែមករា ឆ្នាំ2022)

សវនករ ខេត្តអ៊ីមជ្ឈិម ខេមបូឌា

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

មាតិកា

	ទំព័រ
1. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	1 – 6
2. របាយការណ៍របស់សវនករឯករាជ្យ	7 – 10
3. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	11 – 12
4. របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	13
5. របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	14 – 15
6. របាយការណ៍លំហូរទឹកប្រាក់	16 – 18
7. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	19 – 114



ធនាគារកសិកម្ម រុក្ខាប្រមាញ់ និងកសិកម្ម
AGRICULTURAL AND RURAL DEVELOPMENT BANK

លេខ/N° : ០០៧៥/..... រ.ជ. ជ.អ.ជ.ក./ARDB
 ១៩

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានសេចក្តីសោមនស្សរីករាយ ធ្វើការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារកសិកម្ម រុក្ខាប្រមាញ់ និងកសិកម្ម ហៅកាត់ថា ("ធនាគារ") ដែលបានធ្វើសវនកម្មរួចសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។

សកម្មភាពចម្បង

ធនាគារបានទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីប្រតិបត្តិការជាធនាគារពាណិជ្ជនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដែលចាប់ពីពេលនោះមក សកម្មភាពចម្បងរបស់ធនាគារបានផ្លាស់ប្តូរទៅជាសេវាធនាគារពាណិជ្ជ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានដូចខាងក្រោម៖

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់ចំណេញមុនបង់ពន្ធ (ចំណាយ)/អត្ថប្រយោជន៍	6,540,082	47,480	26,605,053	193,576
ពន្ធលើប្រាក់ចំណេញ	(1,337,269)	93,713	(5,440,010)	382,068
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	5,202,813	141,193	21,165,043	575,644

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភទេ ហើយក្រុមប្រឹក្សាភិបាល ក៏ពុំមានអនុសាសន៍ឲ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទដែលបានធ្វើសវនកម្មនេះទេ។

ដើមទុន

ដើមទុនរបស់ធនាគារនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានចំនួន 96,504,646 ដុល្លារអាមេរិក សមមូលទៅនឹង 390,627,000 ពាន់រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានចំនួន 96,504,646 ដុល្លារអាមេរិក សមមូលទៅនឹង 390,627,000 ពាន់រៀល)។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ដើមទុនផ្សេងៗ

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ភាគទុនិក បានសម្រេចបង្កើនដើមទុនពី 390,627,000 ពាន់រៀល ដល់ 556,475,330 ពាន់រៀល ដោយផ្លាស់ប្តូរតម្លៃចារិកពី 1,000,000 រៀល ក្នុងមួយហ៊ុន ទៅ 10,000 រៀល ក្នុងមួយហ៊ុន។ ការកើនឡើងភាគហ៊ុន គឺធ្វើឡើងដោយមានការផ្ទេរពីប្រាក់កម្ចី - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ASDF ចំនួន 36,937,500 ដុល្លារអាមេរិក និងការដាក់បន្ថែមជាសាច់ប្រាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន 3,791,460 ដុល្លារអាមេរិក។ ទឹកប្រាក់ទាំងនេះ នឹងត្រូវធ្វើការផ្ទេរទៅជាដើមទុនក្រោយពីបញ្ចប់ដំណើរការនៃការសុំអនុម័ត។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ធនាគារ បានដាក់លិខិតទៅធនាគារជាតិនៃកម្ពុជា ដើម្បីស្នើសុំការអនុម័តលើការផ្លាស់ប្តូរដើមទុនខាងលើ និងទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

ឥណទាន និងបុរេប្រទានខាតបង់

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របដើម្បីបញ្ជាក់ថា វិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយអ្នកគ្រប់គ្រងជឿជាក់ថា រាល់ឥណទាន និងបុរេប្រទានដែលបានដឹងថាមិនអាចទាញបាន ត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់លើការខាតបង់ឥណទាន និងបុរេប្រទាន។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញមានស្ថានភាពណាមួយ ដែលអាចនឹងបណ្តាលឲ្យចំនួននៃការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើការខាតបង់ឥណទាន និងបុរេប្រទានក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្ម លើកលែងឥណទាន និងបុរេប្រទាន ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយដែលសន្និដ្ឋានថាមានតម្លៃមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យឲ្យនៅស្មើនឹងតម្លៃដែលគិតថា នឹងអាចប្រមូលបានជាក់ស្តែង។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារឲ្យមានភាពមិនត្រឹមត្រូវនោះទេ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញហេតុការណ៍ណាមួយដែលបានកើតឡើងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុមក ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុមកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ។

ក្រុមប្រឹក្សាភិបាលយល់ឃើញថា ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែ បន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទហិរញ្ញវត្ថុ នឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលដែលដល់ថ្ងៃកំណត់ឡើយ។

ការប្រែប្រួលសភាពការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញសភាពការណ៍ណាមួយដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណាមួយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈមិនប្រក្រតីនោះទេ លើកលែងតែ៖

វិសក្ខរណៈ និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក ("ECL")

ការខាតបង់ឥណទានរំពឹងទុក ត្រូវបានប៉ាន់ប្រមាណដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ចមួយចំនួន ដែលបានព្យាករណ៍ នាកាលបរិច្ឆេទរាយការណ៍។ ការផ្ទុះឡើងនៃលក្ខខណ្ឌវិសក្ខរណៈ ("កូវីដ-19") បានរីករាលដាលជាសកលលោករួមទាំងព្រះរាជាណាចក្រកម្ពុជា ដែលបង្កឲ្យមានការរំខានដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់ទៅលើផលិតផលក្នុងស្រុកសរុប ("ផ.ស.ស") និងសូចនាករសំខាន់ផ្សេងៗ ត្រូវបានយកមកពិចារណាក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងភរន័យភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលត្រូវបានប្រើប្រាស់ក្នុងការប៉ាន់ប្រមាណការខាតបង់ឥណទានរំពឹងទុក ដោយក្នុងនោះការគណនាលើការខាតបង់ឥណទានរំពឹងទុកនៅស្ថានភាពបច្ចុប្បន្ន អាចមានភាពមិនប្រាកដប្រជាជាសារវន្ត។ អ្នកគ្រប់គ្រងបានធ្វើការព្យាករណ៍ផលប៉ះពាល់នៃជំងឺកូវីដ-19 ទៅលើធនាគារ ប៉ុន្តែការព្យាករណ៍អាចនឹងមានការផ្លាស់ប្តូរជាសារវន្តពេលមានព្រឹត្តិការណ៍ថ្មីកើតឡើង។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ប្រតិបត្តិការមិនប្រក្រតី (ត)

វិស័យកសិកម្ម និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក ("ECL") (ត)

សំវិធានធនលើការខាតបង់ឥណទានរំពឹងទុកនៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានកើនឡើងរហូតដល់ចំនួន 15,640,327 ដុល្លារអាមេរិក (នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៖ 10,790,227 ដុល្លារអាមេរិក) តាមរយៈឥរិយាបថទូទាត់របស់អ្នកខ្ចី និងការពិចារណាទៅលើស្ថានភាពជាក់ស្តែង និងលក្ខខណ្ឌសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន រួមទាំងព័ត៌មានដែលអាចគាំទ្របាននាការបរិច្ឆេទវាយតម្លៃ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានសកម្មភាពប្រតិបត្តិការ ព្រឹត្តិការណ៍ ឬធាតុណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើងដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យរដ្ឋ

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការនៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅថ្ងៃដែលចេញរបាយការណ៍នេះរួមមាន៖

ឯកឧត្តម រស់ សីលវ៉ា	ប្រធានក្រុមប្រឹក្សាភិបាល អភិបាលមិនប្រតិបត្តិ
ឯកឧត្តម សាន វិសាល	សមាជិក អភិបាលមិនប្រតិបត្តិ
ឯកឧត្តម កៅ ថាច	សមាជិក អភិបាលប្រតិបត្តិ និងជាអគ្គនាយក
ឯកឧត្តម ទាន សុសេរី	សមាជិក អភិបាលមិនប្រតិបត្តិ
ឯកឧត្តម ឃី កុសល	សមាជិក អភិបាលមិនប្រតិបត្តិ
លោក ចាន់ សីហា	សមាជិក អភិបាលប្រតិបត្តិ
លោក ប៉ាក សេរីវឌ្ឍនា	សមាជិក អភិបាលមិនប្រតិបត្តិ

មន្ត្រីត្រួតពិនិត្យរដ្ឋរួមមាន៖

លោក ជេត វាសនា	មន្ត្រីត្រួតពិនិត្យរដ្ឋ (បានតែងតាំងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែពុំមានសិទ្ធិក្នុងការបោះឆ្នោតនោះទេ)
---------------	---

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់កាន់កាប់ ឬមានការទាក់ទិននៅក្នុងភាគហ៊ុនរបស់ធនាគារដោយផ្ទាល់ នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយដែលធនាគារជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់អ្នកគ្រប់គ្រងណាម្នាក់ឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬបំណុលរបស់ធនាគារ ឬសាជីវកម្មដទៃ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល (ត)

នៅក្នុងអំឡុងការិយបរិច្ឆេទរាយការណ៍នេះ ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់របស់ធនាគារបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរួមបញ្ចូលនៅក្នុងបរិលាភសរុប ទទួលបាន ឬដល់កំណត់ទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងធនាគារ ដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយធនាគារ ដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារៈធ្វើការអះអាងបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុ ជាសារវន្ត បានរៀបចំឡើងយ៉ាងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (i) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- (ii) អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ទ.ហ.អ.ក”) ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (iii) ត្រួតពិនិត្យប្រព័ន្ធដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព
- (iv) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការ ធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង
- (v) ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា ក្រុមប្រឹក្សាភិបាលបានអនុវត្តនូវរាល់លក្ខខណ្ឌតម្រូវ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅទំព័រទី 11 ដល់ទី 114 ដែលជាមតិរបស់យើងខ្ញុំ ជាសាវ័ន្ត បានបង្ហាញនូវភាពត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។



ទី៖ មាតិកាសេចក្តីណែនាំឲ្យក្រុមប្រឹក្សាភិបាល៖

ឯកឧត្តម រស់ សីលកាំ

ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2022

ហត្ថលេខា

ឯកឧត្តម កៅ ថាច

អគ្គនាយក



KPMG Cambodia Ltd
 GIA Tower, Sopheak Mongkul Street, Phum 14
 Sangkat Tonle Bassac, Khan Chamkar Mon
 Phnom Penh, Cambodia
 + 855 (17) 666 537 / + 855 (81) 533 999 | kpmg.com.kh

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

មតិសវនកម្មមានបញ្ហា

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហៅកាត់ថា (“ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលរួមមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី១១ ដល់ទី១១៤ (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

ជាមតិរបស់យើងខ្ញុំ លើកលែងតែផលប៉ះពាល់នៃបញ្ហាដែលបានរៀបរាប់នៅក្នុងកថាខណ្ឌស្តីពី មូលដ្ឋាននៃមតិសវនកម្មមានបញ្ហា នៃរបាយការណ៍របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយ ជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

មូលដ្ឋាននៃមតិសវនកម្មមានបញ្ហា

របាយការណ៍អាយុកាលឥណទាន - ដោយសារប្រព័ន្ធឥណទានរបស់ធនាគារនៅមានកម្រិត បញ្ជីចំនួនថ្ងៃហួសកំណត់ (“DPD”) នៃឥណទាន និងបុរេប្រទាន បង្កើតដោយប្រព័ន្ធនេះ មិនអាចចាប់យកទិន្នន័យឲ្យបានត្រឹមត្រូវនោះទេ។ DPD ត្រូវបានប្រើប្រាស់ដោយធនាគារ ដើម្បីបញ្ចូលក្នុងការវាស់វែងនៃការខាតបង់ឥណទានរំពឹងទុក (“ECL”) ឥណទាន និងបុរេប្រទាន នាការបរិច្ឆេទ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ពុំមានវិធីសាស្ត្រណាដែលអាចឲ្យយើងខ្ញុំកំណត់ពីផលប៉ះពាល់ហិរញ្ញវត្ថុនៃនិយ័តកម្មទៅលើចំនួននៃឱនភាពនៃតម្លៃឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជនសុទ្ធ ទុនបម្រុងតាមបទប្បញ្ញត្តិ និងធាតុពាក់ព័ន្ធផ្សេងៗដែលបង្កើតរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ ដែលបានពិការប្រើប្រាស់ DPD ដែលត្រឹមត្រូវបានឡើយ។

មតិសវនកម្មរបស់យើងខ្ញុំ ដែលបានបញ្ចេញទៅលើរបាយការណ៍ហិរញ្ញវត្ថុនាការបរិច្ឆេទ និងសម្រាប់ ការិយបរិច្ឆេទ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងឆ្នាំ២០២០ ក៏ជាមតិសវនកម្មមានបញ្ហាដោយសារបញ្ហា ខាងលើនេះដែរ។

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់ យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវ របស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីធនាគារដោយស្របទៅតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធ នឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួល ខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមលក្ខខណ្ឌតម្រូវរបស់ស្តង់ដារទាំងនោះ។ យើងខ្ញុំ ជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការ បញ្ចេញមតិសវនកម្មមានបញ្ហារបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានព័ត៌មានដែលមាននៅក្នុង របាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដែលបានបង្ហាញនៅទំព័រទី១ ដល់ទី៦ និងរបាយការណ៍ប្រចាំឆ្នាំរបស់ ធនាគារ ដែលរំពឹងថានឹងរួចរាល់បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវ អំណះអំណាងណាមួយទៅលើព័ត៌មានផ្សេងៗនេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអាន ព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត។ ប្រសិនបើ ការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋាន ថាមានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយនឹងទទួលខុស ត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុឲ្យជឿជាក់ពីការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហា ទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែង តែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើ បែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈដ្ឋានតុល្យភាព ក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្ត ដែលកើតឡើងដោយសារតែការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។
- វាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលធនាគារបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាព នៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថា តើភាពមិនច្បាស់លាស់ជាសារវន្ត ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារដើម្បី បន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបាន ត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគត អាចធ្វើឲ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។

- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំ ផ្តល់ព័ត៌មាន ក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្ត ដែលរួមបញ្ចូលទាំងចំណុចខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន **ខេតីអ៊ីមឌី ខេមបូឌា**



Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

		ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
		ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	កំណត់សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
				(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	6	7,137,354	48,590,769	29,077,580	196,549,661
ប្រាក់បញ្ញើនៅធនាគារនានា	7	316,827	-	1,290,753	-
ប្រាក់តម្កល់តាមច្បាប់	8	9,798,308	9,402,126	39,918,307	38,031,600
ឥណទាន និងបុរេប្រទាន					
ផ្តល់ដល់អតិថិជនសុទ្ធ	9	288,887,032	237,285,711	1,176,925,768	959,820,701
ទ្រព្យសម្បត្តិរ៉ែបង្កើន	10	3,748,234	3,773,887	15,270,305	15,265,373
ទ្រព្យសកម្មផ្សេងៗ	11	636,920	469,284	2,594,812	1,898,253
ទ្រព្យ និងបរិក្ខារ	12	8,671,698	4,105,178	35,328,498	16,605,445
ទ្រព្យសកម្មអរូបី	13	952,254	983,646	3,879,483	3,978,848
ទ្រព្យសកម្មសរុប		320,148,627	304,610,601	1,304,285,506	1,232,149,881
បំណុល និងមូលធនរបស់ភាគទុនិក					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	14	5,753,657	5,301,086	23,440,399	21,442,893
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	15	2,627	4,661	10,702	18,854
ប្រាក់កម្ចី	16	156,591,584	194,363,418	637,954,113	786,200,026
អនុបំណុល	17	1,044,084	1,044,084	4,253,598	4,223,320
បំណុលផ្សេងៗ	18	997,050	763,502	4,061,982	3,088,365
សំវិធានធនសម្រាប់កិច្ចសន្យាធានាហិរញ្ញវត្ថុ	29ក	33,354	14,904	135,884	60,286
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	19ខ	1,519,836	-	6,191,812	-
បំណុលពន្ធអប្បបរមា		-	15,737	-	63,656
បំណុលពន្ធពន្យារសុទ្ធ	19ក	1,207,816	1,923,903	4,920,642	7,782,188
បំណុលសរុប		167,150,008	203,431,295	680,969,132	822,879,588

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ត)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
		ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
				(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
មូលធនរបស់ភាគទុនិក					
ដើមទុន	20	96,504,646	96,504,646	390,627,000	390,627,000
ដើមទុនផ្សេងៗ	21	35,132,533	(11,280,227)	143,574,886	(45,429,245)
ដើមទុនបម្រុង	22	1,406,164	1,202,424	5,693,521	4,863,484
ទុនបម្រុងតាមបទប្បញ្ញត្តិ	23	12,020,407	14,930,339	48,507,934	60,345,537
ប្រាក់ចំណេញរក្សាទុក/ (ប្រាក់ខាតបង់)		7,934,869	(177,876)	32,305,354	(697,292)
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	-	2,607,679	(439,191)
មូលធនរបស់ភាគទុនិកសរុប		152,998,619	101,179,306	623,316,374	409,270,293
បំណុល និងមូលធនរបស់ ភាគទុនិកសរុប		320,148,627	304,610,601	1,304,285,506	1,232,149,881

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

		2021	2020	2021	2020
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ចំណូលពីប្រតិបត្តិការ					
ចំណូលការប្រាក់	24	17,623,973	12,842,131	71,694,322	52,357,368
ចំណាយការប្រាក់	25	(92,056)	(557,376)	(374,484)	(2,272,422)
ចំណូលការប្រាក់សុទ្ធ		<u>17,531,917</u>	<u>12,284,755</u>	<u>71,319,838</u>	<u>50,084,946</u>
ចំណូលផ្សេងៗ	26	547,385	33,548	2,226,762	136,775
ចំណូលពីប្រតិបត្តិការសរុប		<u>18,079,302</u>	<u>12,318,303</u>	<u>73,546,600</u>	<u>50,221,721</u>
ចំណាយលើបុគ្គលិក	27	(4,285,886)	(2,623,533)	(17,434,984)	(10,696,144)
ចំណាយប្រតិបត្តិការផ្សេងៗ	28	(2,514,496)	(2,549,427)	(10,228,970)	(10,394,014)
ចំណាយពន្ធអប្បបរមា	19C	-	(128,421)	-	(523,572)
ចំណាយលើប្រតិបត្តិការសរុប		<u>(6,800,382)</u>	<u>(5,301,381)</u>	<u>(27,663,954)</u>	<u>(21,613,730)</u>
ចំណេញពីប្រតិបត្តិការមុន ឱនភាពតម្លៃ		<u>11,278,920</u>	<u>7,016,922</u>	<u>45,882,646</u>	<u>28,607,991</u>
ការខាតបង់លើឱនភាពតម្លៃ ឧបករណ៍ហិរញ្ញវត្ថុ	31B	(4,738,838)	(6,969,442)	(19,277,593)	(28,414,415)
ប្រាក់ចំណេញមុនដកពន្ធ		<u>6,540,082</u>	<u>47,480</u>	<u>26,605,053</u>	<u>193,576</u>
(ចំណាយ)/អត្ថប្រយោជន៍ ពន្ធលើប្រាក់ចំណេញ	19គ	(1,337,269)	93,713	(5,440,010)	382,068
ប្រាក់ចំណេញសុទ្ធសម្រាប់ ការិយបរិច្ឆេទ		<u>5,202,813</u>	<u>141,193</u>	<u>21,165,043</u>	<u>575,644</u>
លទ្ធផល/(ខាត)លម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	3,046,870	(3,039,784)
លទ្ធផលលម្អិតសរុបសម្រាប់ ការិយបរិច្ឆេទ		<u>5,202,813</u>	<u>141,193</u>	<u>24,211,913</u>	<u>(2,464,140)</u>

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	ដើមទុន		ដើមទុនផ្សេងៗ		ដើមទុនបម្រុង		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក/ (ប្រាក់ខាតបង្គុយ)		ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០	96,504,646	390,627,000	(13,258,222)	(53,493,531)	1,119,607	4,525,839	10,738,537	43,360,355	3,872,733	15,712,246	-	2,600,593	98,977,301	403,332,502
ប្រតិបត្តិការដែលបានទទួលស្គាល់														
ដោយផ្ទាល់នៅក្នុងមូលធន														
ការប្រមូលមកវិញនៃប្រាក់ដើមនៃ ឥណទានមិនដំណើរការ (កំណត់សម្គាល់ 21)	-	-	53,985	220,097	-	-	-	-	-	-	-	-	53,985	220,097
ការប្រមូលមកវិញនៃការប្រាក់នៃ ឥណទានមិនដំណើរការ (កំណត់សម្គាល់ 22)	-	-	-	-	82,817	337,645	-	-	-	-	-	-	82,817	337,645
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅ ទុនបម្រុងតាមបទប្បញ្ញត្តិ (កំណត់សម្គាល់ 23)	-	-	-	-	-	-	4,191,802	16,985,182	(4,191,802)	(16,985,182)	-	-	-	-
ដើមទុនបន្ថែមក្នុងការិយបរិច្ឆេទ (កំណត់សម្គាល់ 21)	-	-	1,924,010	7,844,189	-	-	-	-	-	-	-	-	1,924,010	7,844,189
	-	-	1,977,995	8,064,286	82,817	337,645	4,191,802	16,985,182	(4,191,802)	(16,985,182)	-	-	2,060,812	8,401,931
លទ្ធផលលម្អិតសរុប														
ប្រាក់ចំណេញសុទ្ធសម្រាប់ ការិយបរិច្ឆេទ	-	-	-	-	-	-	-	-	141,193	575,644	-	-	141,193	575,644
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	(3,039,784)	-	(3,039,784)
	-	-	-	-	-	-	-	-	141,193	575,644	-	(3,039,784)	141,193	(2,464,140)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	96,504,646	390,627,000	(11,280,227)	(45,429,245)	1,202,424	4,863,484	14,930,339	60,345,537	(177,876)	(697,292)	-	(439,191)	101,179,306	409,270,293

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	ដើមទុន		ដើមទុនផ្សេងៗ		ដើមទុនបម្រុង		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក/ (ប្រាក់ខាតបង្គុំ)		ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	96,504,646	390,627,000	(11,280,227)	(45,429,245)	1,202,424	4,863,484	14,930,339	60,345,537	(177,876)	(697,292)	-	(439,191)	101,179,306	409,270,293
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន														
ការផ្ទេរពីប្រាក់កម្ចី - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ASDF (កំណត់សម្គាល់ 21)	-	-	36,937,500	150,409,500	-	-	-	-	-	-	-	-	36,937,500	150,409,500
ដើមទុនបន្ថែមក្នុងការិយបរិច្ឆេទ (កំណត់សម្គាល់ 21)	-	-	3,791,460	15,438,830	-	-	-	-	-	-	-	-	3,791,460	15,438,830
ការប្រមូលមកវិញនៃប្រាក់ដើមនៃឥណទានមិនដំណើរការ (កំណត់សម្គាល់ 21)	-	-	158,700	646,544	-	-	-	-	-	-	-	-	158,700	646,544
ការប្រមូលមកវិញនៃការប្រាក់នៃឥណទានមិនដំណើរការ (កំណត់សម្គាល់ 22)	-	-	-	-	203,740	830,037	-	-	-	-	-	-	203,740	830,037
ការផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិ ទៅប្រាក់ចំណេញរក្សាទុក (កំណត់សម្គាល់ 23)	-	-	-	-	-	-	(2,909,932)	(11,837,603)	2,909,932	11,837,603	-	-	-	-
ការបន្ថែមដើមទុនក្នុងការិយបរិច្ឆេទ (កំណត់សម្គាល់ 21)	-	-	5,525,100	22,509,257	-	-	-	-	-	-	-	-	5,525,100	22,509,257
	-	-	46,412,760	189,004,131	203,740	830,037	(2,909,932)	(11,837,603)	2,909,932	11,837,603	-	-	46,616,500	189,834,168
លទ្ធផលលម្អិតសរុប														
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	-	-	5,202,813	21,165,043	-	-	5,202,813	21,165,043
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	3,046,870	-	3,046,870
	-	-	-	-	-	-	-	-	5,202,813	21,165,043	-	3,046,870	5,202,813	24,211,913
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	96,504,646	390,627,000	35,132,533	143,574,886	1,406,164	5,693,521	12,020,407	48,507,934	7,934,869	32,305,354	-	2,607,679	152,998,619	623,316,374

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

		2021	2020	2021	2020
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញសុទ្ធសម្រាប់ ការិយបរិច្ឆេទ		5,202,813	141,193	21,165,043	575,644
និយ័តភាពលើ៖					
ចំណាយ/(អត្ថប្រយោជន៍)ពន្ធលើ ប្រាក់ចំណេញ		1,337,269	(93,713)	5,440,010	(382,068)
រំលស់		492,246	341,321	2,002,457	1,391,566
ការខាតបង់ឱនភាពនៃតម្លៃ ទ្រព្យសម្បត្តិរឹបអូស	10	91,916	107,791	373,914	439,464
ការខាតបង់លើនូវឱនភាពនៃតម្លៃ ឧបករណ៍ហិរញ្ញវត្ថុ	31ខ	4,738,838	6,969,442	19,277,593	28,414,415
ចំណូលការប្រាក់សុទ្ធ		(17,531,917)	(12,284,755)	(71,319,838)	(50,084,946)
(ចំណេញ)/ខាតពីការប្តូររូបិយប័ណ្ណ		(882,760)	937,655	(3,591,068)	3,822,819
		(6,551,595)	(3,881,066)	(26,651,889)	(15,823,106)
បម្រែបម្រួលនូវ៖					
ប្រាក់តម្កល់តាមច្បាប់		(396,182)	(7,571,914)	(1,611,668)	(30,870,693)
ឥណទាន និងបុរេប្រទាន					
ផ្តល់ដល់អតិថិជន		(50,892,418)	(70,587,877)	(207,030,356)	(287,786,775)
ទ្រព្យសកម្មផ្សេងៗ		(268,391)	437,188	(1,091,815)	1,782,415
ប្រាក់បញ្ញើរបស់អតិថិជន		451,207	2,677,354	1,835,510	10,915,572
ប្រាក់បញ្ញើរបស់ធនាគារនានា		(2,034)	1,790	(8,274)	7,298
បំណុលផ្សេងៗ		233,548	744,126	950,073	3,033,802
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ		(57,425,865)	(78,180,399)	(233,608,419)	(318,741,487)
ចំណូលការប្រាក់បានទទួល		17,590,070	11,544,168	71,556,405	47,065,573
ចំណាយការប្រាក់បានបង់		(76,104)	(414,537)	(309,591)	(1,690,067)
ពន្ធលើប្រាក់ចំណេញបានបង់	19ខ	(549,257)	(994,411)	(2,234,377)	(4,054,214)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពប្រតិបត្តិការ		(40,461,156)	(68,045,179)	(164,595,982)	(277,420,195)

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

របាយការណ៍លំហូរទឹកប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	2021 កំណត់ សម្គាល់	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាព វិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារ	(5,027,374)	(1,661,054)	(20,451,357)	(6,772,117)
ការទិញទ្រព្យសកម្មអរូបី	-	(728,853)	-	(2,971,534)
ប្រាក់បញ្ញើនៅធនាគារនានា	(320,000)	-	(1,301,760)	-
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពវិនិយោគ	<u>(5,347,374)</u>	<u>(2,389,907)</u>	<u>(21,753,117)</u>	<u>(9,743,651)</u>
លំហូរទឹកប្រាក់ពីសកម្មភាព ហិរញ្ញប្បទាន				
ដើមទុនបន្ថែមក្នុងការិយបរិច្ឆេទ	3,791,460	-	15,423,659	-
ការទូទាត់សងប្រាក់កម្ចី	-	(1,108,347)	-	(4,518,730)
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	33,838	83,900,279	137,653	342,061,437
ការប្រមូលមកវិញនៃការប្រាក់នៃ ឥណទានមិនដំណើរការ	137,477	82,817	559,256	337,645
ការប្រមូលមកវិញនៃប្រាក់ដើមនៃ ឥណទានមិនដំណើរការ	158,700	53,985	646,544	220,097
សាច់ប្រាក់សុទ្ធទទួលបានពី សកម្មភាពហិរញ្ញប្បទាន	<u>4,121,475</u>	<u>82,928,734</u>	<u>16,766,160</u>	<u>338,100,449</u>
ការ(ប្រយុទ្ធ)/កើនឡើងសុទ្ធនៃសាច់ ប្រាក់ និងសាច់ប្រាក់សមមូល	(41,687,055)	12,493,648	(169,582,939)	50,936,603
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នៅដើមការិយបរិច្ឆេទ	48,854,994	36,361,346	197,618,450	148,172,485
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	1,166,673	(1,490,638)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នៅចុងការិយបរិច្ឆេទ	<u>6</u> <u>7,167,939</u>	<u>48,854,994</u>	<u>29,202,184</u>	<u>197,618,450</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

របាយការណ៍លំហូរទឹកប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ប្រតិបត្តិការមិនមែនជាសាច់ប្រាក់ជាសារវន្ត៖

នៅក្នុងការិយបរិច្ឆេទ មានប្រតិបត្តិការមិនមែនជាសាច់ប្រាក់ជាសារវន្តដូចខាងក្រោម៖

		2021	2020	2021	2020
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ការផ្ទេរពីប្រាក់កម្ចី - ក្រសួង					
សេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ASDF					
ទៅដើមទុនផ្សេងៗ	21	36,937,500	-	150,409,500	-
ឥណទាន និងបុរេប្រទានផ្តល់ដល់					
អតិថិជនដោយផ្ទាល់ពីក្រសួង					
សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល					
កត់ត្រាក្រោមដើមទុនផ្សេងៗ	21	5,525,100	1,924,010	22,509,257	7,844,189
ការប្រមូលមកវិញនៃការ					
ប្រាក់នៃឥណទានមិន					
ដំណើរការតាមរយៈទ្រព្យ					
សម្បត្តិរ៉ែបង្កើន	10	66,263	-	269,558	-

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

កំណត់សម្គាល់ទាំងនេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ហើយគួរតែត្រូវបានអានជាមួយគ្នានឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ។

1. ព័ត៌មានធនាគារ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអង្គភាពរបស់រដ្ឋទាំងស្រុងមួយ ដែលបង្កើតឡើងតាមអនុក្រឹត្យចុះថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៨ ក្នុងគោលបំណងជំរុញសកម្មភាពកសិកម្ម និងសេដ្ឋកិច្ចជនបទ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមជនបទ។

ធនាគារបានចាប់ផ្តើមប្រតិបត្តិការក្រោមការចុះបញ្ជីលេខ Co.3942 et/1998 ដែលចេញដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៩៨។ ធនាគារបានទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ជាធនាគារឯកទេស ដោយមានសុពលភាពជាអចិន្ត្រៃយ៍នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៧។

ធនាគារបានទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីប្រតិបត្តិការជាធនាគារពាណិជ្ជនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដែលចាប់ពីពេលនោះមក សកម្មភាពចម្បងរបស់ធនាគារបានផ្លាស់ប្តូរទៅជាសេវាធនាគារពាណិជ្ជ។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារមានបុគ្គលិកចំនួន ២២២ នាក់ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៖ ១៧១ នាក់)។

2. មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”)។

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យសំខាន់ៗរបស់ធនាគារ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ ៣៣។

របាយការណ៍ហិរញ្ញវត្ថុទាំងនោះ ត្រូវបានផ្តល់សិទ្ធិអោយបោះផ្សាយដោយក្រុមប្រឹក្សាភិបាល នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

3. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

ធនាគារធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក។ អ្នកគ្រប់គ្រងក៏បានកំណត់ថា ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ធនាគារ។ តួលេខទាំងអស់ ត្រូវបានបង្ក្រាបចំនួនមួយដុល្លារអាមេរិក លើកលែងតែមានការបង្ហាញផ្សេងពីនេះ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

៤. ការវិនិច្ឆ័យ និងការប៉ាន់ស្មាន

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនៈវិស័យ។

ក. ការវិនិច្ឆ័យ

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានផលប៉ះពាល់ជាសារវន្តលើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម ៖

- កំណត់សម្គាល់ 33គ(៧)៖ ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគំរូអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI") លើចំនួនប្រាក់ដើមដែលនៅសល់។
- កំណត់សម្គាល់ 33គ(៧)៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងលើការខាតបង់ឥណទានរំពឹងទុក ("ECL") និងការជ្រើសរើសនិងការអនុម័តលើគំរូដែលប្រើដើម្បីវាស់វែងលើការខាតបង់ឥណទានរំពឹងទុក។
- កំណត់សម្គាល់ 31ខ(៧)៖ គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល - រួមបញ្ចូលព័ត៌មាននាពេលអនាគត។

ខ. ការប៉ាន់ស្មាន និងការសន្មតមិនច្បាស់លាស់

ព័ត៌មានអំពីភាពមិនច្បាស់លាស់នៃការប៉ាន់ស្មាន និងការសន្មត ដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឲ្យមាននិយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ ដូចខាងក្រោម៖

- កំណត់សម្គាល់ 33គ(៧) ៖ ការកំណត់តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលមានការបញ្ចូលទិន្នន័យសំខាន់ដែលមិនអាចអង្កេតបាន។
- កំណត់សម្គាល់ 33គ(៧)៖ ឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ៖ ការកំណត់ធាតុចូលទៅក្នុងការខាតបង់ឥណទានរំពឹងទុក លើការវាស់វែងគំរូអាជីវកម្ម ដែលរួមបញ្ចូលទាំងព័ត៌មាននាពេលអនាគត។
- កំណត់សម្គាល់ 33គ(៧) ៖ ឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មានលំហូរទឹកប្រាក់ដែលអាចប្រមូលមកវិញបាន។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

5. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលត្រូវបានប្តូរជាប្រាក់រៀលដោយប្រើអត្រាប្តូរដែលបានកំណត់ដោយធនាគារ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀលខ្មែរ បានបំពេញតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មានដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូររូបិយប័ណ្ណនេះធ្វើឡើងដោយអនុលោមទៅតាម ស.គ.អ.ក 21 – ឥទ្ធិពលនៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាការណ៍បរិច្ឆេទរបាយការណ៍ ហើយគណនីមូលធន និងគណនីមូលធនផ្សេងៗទៀត ត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាប្តូរនៅក្នុងការិយបរិច្ឆេទ ដែលអត្រានេះត្រូវបានចាត់ទុកថាមានលក្ខណៈសមស្រប ពីព្រោះអត្រាប្តូរប្រាក់នេះ មិនមានការប្រែប្រួលជាសារវន្តនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “ទុនបម្រុងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ធនាគារប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

		អត្រានាការណ៍បរិច្ឆេទ	
		របាយការណ៍	អត្រាប្តូរ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	1 ដុល្លារអាមេរិក =	4,074 រៀល	4,068 រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	1 ដុល្លារអាមេរិក =	4,045 រៀល	4,077 រៀល

តួលេខជាប្រាក់រៀលនេះ គឺសម្រាប់ការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថាតួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

6. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ 5)
សាច់ប្រាក់ក្នុងដៃ	3,085,267	807,786	12,569,378	3,267,494
សមតុល្យជាមួយធនាគារនានា	3,731,104	27,337,166	15,200,518	110,578,836
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា	351,568	20,710,042	1,432,288	83,772,120
	7,167,939	48,854,994	29,202,184	197,618,450
ដក៖ ការខាតបង់លើឱនភាពនៃតម្លៃ	(30,585)	(264,225)	(124,604)	(1,068,789)
	7,137,354	48,590,769	29,077,580	196,549,661

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

6. សាច់ប្រាក់ និងសាច់ប្រាក់សមមូល (ត)

សមតុល្យជាមួយធនាគារនានា និងសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា គឺជាគណនីចរន្ត និងគណនីសន្សំ និងមិនទទួលបានការប្រាក់នោះឡើយ។

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃ សម្រាប់សមតុល្យជាមួយធនាគារនានាមានដូចខាងក្រោម៖

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី១ ខែមករា	264,225	47,011	1,068,789	191,570
(ការបង្វិលមកវិញ)/សំវិធានធន				
សម្រាប់ការិយបរិច្ឆេទ	(233,640)	217,214	(950,448)	885,581
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	6,263	(8,362)
នាថ្ងៃទី៣១ ខែធ្នូ	<u>30,585</u>	<u>264,225</u>	<u>124,604</u>	<u>1,068,789</u>

7. ប្រាក់បញ្ញើនៅធនាគារនានា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បញ្ញើនៅធនាគារនានា	320,000	-	1,303,680	-
ដក៖ ការខាតបង់លើឱនភាពនៃតម្លៃ	(3,173)	-	(12,927)	-
	<u>316,827</u>	<u>-</u>	<u>1,290,753</u>	<u>-</u>

នេះតំណាងឱ្យសមតុល្យដែលត្រូវបានដាក់កំហិតនៅធនាគារក្នុងស្រុក និងមិនទទួលបានការប្រាក់ទេ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

7. ប្រាក់បញ្ញើនៅធនាគារនានា (ត)

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃសម្រាប់ប្រាក់បញ្ញើនៅធនាគារនានា មានដូចខាងក្រោម៖

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី១ ខែមករា	-	-	-	-
សំវិធានធនសម្រាប់ការិយបរិច្ឆេទ	3,173	-	12,908	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	19	-
នាថ្ងៃទី៣១ ខែធ្នូ	3,173	-	12,927	-

8. ប្រាក់តម្កល់តាមច្បាប់

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់តម្កល់ធានាដើមទុន	8,919,761	8,975,377	36,339,106	36,305,400
ប្រាក់បម្រុងកាតព្វកិច្ច	878,547	426,749	3,579,201	1,726,200
	9,798,308	9,402,126	39,918,307	38,031,600

ក. ប្រាក់តម្កល់ធានាដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០១-១៣៦ ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារតម្រូវអោយរក្សាប្រាក់តម្កល់តាមច្បាប់ចំនួន ១០% នៃដើមទុនដែលបានបោះផ្សាយ។ ប្រាក់តម្កល់ធានាដើមទុនខាងលើ តំណាងឲ្យ ១០% នៃដើមទុនដែលបានបោះផ្សាយ បូកនឹងដើមទុនផ្សេងៗទៅលើចំណែកប្រាក់ដើមនៃឥណទាន និងបុរេប្រទានមិនដំណើរការ ដកការប្រមូលមកវិញនូវប្រាក់ដើមនៃឥណទាន និងបុរេប្រទានមិនដំណើរការ (សូមមើលកំណត់សម្គាល់ ២១(១))។

ប្រាក់តម្កល់នេះគឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនបានឡើយ ប៉ុន្តែធនាគារអាចដកវិញបាននៅពេលដែលធនាគារសម្រេចចិត្តឈប់ធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត។ ប្រាក់តម្កល់តាមច្បាប់ទទួលបានការប្រាក់ចន្លោះពី ០.០៤% - ៣% (ឆ្នាំ២០២០៖ ០.៣២% - ០.៣៦%) ក្នុងមួយឆ្នាំ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

៨. ប្រាក់តម្កល់តាមច្បាប់ (ត)

ខ. ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន

យោងតាមប្រកាសលេខ ធ៧-០២០-២៣០ ប្រ.ក. ចេញដោយធនាគារជាតិនៃកម្ពុជា ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវរក្សាប្រាក់បម្រុងកាតព្វកិច្ចដែលត្រូវបានគណនាតាមអត្រា ៧% ចំពោះប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗ នៃប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចីពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ជាមធ្យមប្រចាំថ្ងៃ នៅធនាគារជាតិនៃកម្ពុជា។

គ. តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖

	2021	2020
ប្រាក់តម្កល់ធានាដើមទុន	0.04% - 3%	0.32% - 0.36%
ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន	<u>មិនមាន</u>	<u>មិនមាន</u>

៩. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនសុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ឥណទាន និងបុរេប្រទានរយៈពេលវែង	202,346,721	171,001,558	824,360,541	691,701,302
ឥណទាន និងបុរេប្រទានរយៈពេលខ្លី	83,655,937	71,628,799	340,814,287	289,738,492
ឥណទានបុគ្គលិក	16,415,464	3,237,906	66,876,600	13,097,330
ឥណទាន និងបុរេប្រទានដុល	302,418,122	245,868,263	1,232,051,428	994,537,124
ការប្រាក់បង្គំត្រូវទទួល	3,113,787	3,079,884	12,685,569	12,458,130
ចំណូលពន្យារ	(1,004,550)	(872,209)	(4,092,537)	(3,528,085)
ឥណទាន និងបុរេប្រទានដុលមុនដក				
ការខាតបង់លើឱនភាពនៃតម្លៃ	304,527,359	248,075,938	1,240,644,460	1,003,467,169
ដក៖ ការខាតបង់លើឱនភាពនៃតម្លៃ	(15,640,327)	(10,790,227)	(63,718,692)	(43,646,468)
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនសុទ្ធ	<u>288,887,032</u>	<u>237,285,711</u>	<u>1,176,925,768</u>	<u>959,820,701</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

9. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនសុទ្ធ (ត)

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃមានដូចខាងក្រោម៖

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី១ ខែមករា	10,790,227	4,204,708	43,646,468	17,134,185
សំវិធានធនសម្រាប់ការិយបរិច្ឆេទ	4,850,100	6,585,519	19,730,207	26,849,161
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	342,017	(336,878)
នាថ្ងៃទី៣១ ខែធ្នូ	15,640,327	10,790,227	63,718,692	43,646,468

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុលតាមកាលកំណត់ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ 5)
> 1 ទៅ 3ខែ	15,899,291	15,865,433	64,773,712	64,175,676
> 3 ទៅ 12ខែ	2,514,877	2,936,597	10,245,609	11,878,535
> 1 ទៅ 3ឆ្នាំ	77,444,069	81,860,509	315,507,137	331,125,759
> 3 ទៅ 5ឆ្នាំ	58,791,381	48,137,151	239,516,086	194,714,776
លើសពី 5ឆ្នាំ	147,768,504	97,068,573	602,008,884	392,642,378
	302,418,122	245,868,263	1,232,051,428	994,537,124

សម្រាប់ការវិភាគបន្ថែមលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន សូមមើលកំណត់សម្គាល់ 31ខ។

10. ទ្រព្យសម្បត្តិរឹបអូស

ទ្រព្យសម្បត្តិរឹបអូសមានបរិក្ខារ និងអចលនទ្រព្យដែលទទួលបានតាមរយៈការរឹបអូសវត្ថុបញ្ចាំនៃឥណទាន និងបុរេប្រទានមិនដំណើរការរបស់អតិថិជនដែលយកមកកាត់កងផ្នែកមួយនៃបំណុល។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

10. ទ្រព្យសម្បត្តិរ៉ែបង្កើន (ត)

ទ្រព្យសម្បត្តិនេះមិនត្រូវបានរក្សាទុកក្នុងគោលបំណងប្រតិបត្តិការទូទៅទេ និងតម្រូវអោយលក់ក្នុងរយៈពេល ១២ខែ ដើម្បីស្រោចស្រង់ឥណទានរបស់ធនាគារដែលនៅសល់ យោងតាមប្រកាសលេខ ធ-៧-០១-១៨៦ ប្រ.ក. របស់ធនាគារជាតិនៃកម្ពុជា។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ធនាគារមិនទាន់បានស្នើសុំទៅធនាគារជាតិនៃកម្ពុជាដើម្បីពន្យារពេលនៃ ការកាន់កាប់ទ្រព្យសម្បត្តិរ៉ែបង្កើននោះទេ។

2021	ដីធ្លី ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	បរិក្ខារ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	តាន់រៀល (កំណត់សម្គាល់ 5)
ថ្លៃដើម					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	2,786,150	885,820	680,386	4,352,356	17,605,280
ការបន្ថែម (*)	66,263	-	-	66,263	269,558
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	126,616
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	2,852,413	885,820	680,386	4,418,619	18,001,454
ដក៖ សំវិធានធនលើឱនភាពនៃតម្លៃ					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	-	88,582	489,887	578,469	2,339,907
ការខាតបង់លើឱនភាពនៃតម្លៃ					
ក្នុងការិយបរិច្ឆេទ	-	44,291	47,625	91,916	373,914
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	17,328
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	-	132,873	537,512	670,385	2,731,149
តម្លៃយោង					
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	2,852,413	752,947	142,874	3,748,234	15,270,305

(*) នេះតំណាងឲ្យទ្រព្យសម្បត្តិរ៉ែបង្កើន ដែលប្រមូលបានពីការប្រាក់លើឥណទានមិនដំណើរការ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

10. ទ្រព្យសម្បត្តិវិបល្លាស (ត)

2020	ដីធ្លី ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	បរិក្ខារ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ថ្លៃដើម					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	2,786,150	885,820	680,386	4,352,356	17,735,851
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(130,571)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	2,786,150	885,820	680,386	4,352,356	17,605,280
ដក៖ សិទ្ធិធានាលើឱនភាពនៃតម្លៃ					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	-	44,291	426,387	470,678	1,918,012
ការខាតបង់លើឱនភាពនៃតម្លៃក្នុង កាលបរិច្ឆេទ	-	44,291	63,500	107,791	439,464
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(17,569)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	-	88,582	489,887	578,469	2,339,907
តម្លៃយោង					
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	2,786,150	797,238	190,499	3,773,887	15,265,373

11. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ 5)
បុរេប្រទានទៅអ្នកផ្គត់ផ្គង់	210,002	94,551	855,548	382,459
ចំណាយធានារ៉ាប់រងបង់មុន	121,236	42,785	493,915	173,065
វិនិយោគក្នុងការបណ្តាក់ទុនរួមគ្នា (*)	340,000	340,000	1,385,160	1,375,300
ផ្សេងៗ	218,242	143,753	889,118	581,480
	889,480	621,089	3,623,741	2,512,304
ដក៖ ការខាតបង់លើឱនភាពនៃតម្លៃ	(252,560)	(151,805)	(1,028,929)	(614,051)
	636,920	469,284	2,594,812	1,898,253

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

11. ទ្រព្យសកម្មផ្សេងៗ (ត)

(*) នេះតំណាងឲ្យវិនិយោគក្នុងការបណ្តាក់ទុនរួមគ្នាក្នុងក្រុមហ៊ុន ស៊ី.ជេ អាហ្គ្រីកូ ប៊ីហ្សូនេស ឯ.ក ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើតការផ្គត់ផ្គង់ទីផ្សារបន្លែដែលមានសុវត្ថិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃមានដូចខាងក្រោម៖

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី១ ខែមករា	151,805	-	614,051	-
សំវិធានធនសម្រាប់ការិយបរិច្ឆេទ	100,755	151,805	409,871	618,909
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	5,007	(4,858)
នាថ្ងៃទី៣១ ខែធ្នូ	<u>252,560</u>	<u>151,805</u>	<u>1,028,929</u>	<u>614,051</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

12. ទ្រព្យ និងបរិក្ខារ

2021	ដីធ្លី ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	ការកែលម្អអគារ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ និង គ្រឿងសង្ហារឹម ដុល្លារអាមេរិក	ទ្រព្យកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ថ្លៃដើម									
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១	3,026,671	329,344	221,991	1,467,939	456,591	386,351	-	5,888,887	23,820,548
ការទិញបន្ថែម	1,617,860	-	445	270,199	1,208,018	82,936	1,847,916	5,027,374	20,451,357
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	200,942
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	4,644,531	329,344	222,436	1,738,138	1,664,609	469,287	1,847,916	10,916,261	44,472,847
ដក៖ រំលស់បង្គរ									
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១	-	194,049	122,321	865,648	350,825	250,866	-	1,783,709	7,215,103
រំលស់	-	16,570	26,288	171,414	187,368	59,214	-	460,854	1,874,754
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	54,492
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	-	210,619	148,609	1,037,062	538,193	310,080	-	2,244,563	9,144,349
តម្លៃយោង									
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	4,644,531	118,725	73,827	701,076	1,126,416	159,207	1,847,916	8,671,698	35,328,498

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

12. ទ្រព្យ និងបរិក្ខារ (ត)

2020	ដីធ្លី ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	ការកែលម្អអគារ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យនិង គ្រឿងសង្ហារឹម ដុល្លារអាមេរិក	ទ្រព្យកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ថ្លៃដើម									
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	2,006,671	329,344	177,222	1,070,726	379,782	322,238	-	4,285,983	17,465,381
ការទិញបន្ថែម	1,020,000	-	44,769	455,363	76,809	64,113	-	1,661,054	6,772,117
ការលុបចោល	-	-	-	(58,150)	-	-	-	(58,150)	(237,078)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(179,872)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	3,026,671	329,344	221,991	1,467,939	456,591	386,351	-	5,888,887	23,820,548
ដក៖ រំលស់បង្គរ									
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	-	177,491	94,637	739,450	291,865	198,875	-	1,502,318	6,121,947
រំលស់	-	16,558	27,684	184,348	58,960	51,991	-	339,541	1,384,309
ការលុបចោល	-	-	-	(58,150)	-	-	-	(58,150)	(237,078)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(54,075)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	-	194,049	122,321	865,648	350,825	250,866	-	1,783,709	7,215,103
តម្លៃយោង									
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	3,026,671	135,295	99,670	602,291	105,766	135,485	-	4,105,178	16,605,445

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

13. ទ្រព្យសកម្មអរូបី

	សូហ្វវែរ ដុល្លារអាមេរិក	ទ្រព្យសកម្មអរូបី កំពុងដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់ 5)
2021				
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	172,904	982,623	1,155,527	4,674,107
ការផ្ទេរ	58,623	(58,623)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	33,510
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	231,527	924,000	1,155,527	4,707,617
ដកៈ រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	171,881	-	171,881	695,259
រំលស់	31,392	-	31,392	127,703
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	5,172
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	203,273	-	203,273	828,134
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	28,254	924,000	952,254	3,879,483
2020				
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	172,904	253,770	426,674	1,738,697
ការទិញបន្ថែម	-	728,853	728,853	2,971,534
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(36,124)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	172,904	982,623	1,155,527	4,674,107
ដកៈ រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	170,101	-	170,101	693,162
រំលស់	1,780	-	1,780	7,257
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(5,160)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	171,881	-	171,881	695,259
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	1,023	982,623	983,646	3,978,848

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

14. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើតាមតម្រូវការ	2,055,897	2,144,360	8,375,724	8,673,936
គណនីសន្សំ	2,020,941	2,370,205	8,233,314	9,587,479
ប្រាក់បញ្ញើមានកាលកំណត់	1,676,819	786,521	6,831,361	3,181,478
	<u>5,753,657</u>	<u>5,301,086</u>	<u>23,440,399</u>	<u>21,442,893</u>

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
(ក) តាមកាលកំណត់៖				
រយៈពេល ១ខែ	4,076,859	4,514,585	16,609,124	18,261,497
> 1 ទៅ 3ខែ	68,947	488,629	280,890	1,976,504
> 3 ទៅ 6ខែ	-	-	-	-
> 6 ទៅ 12ខែ	567,182	297,872	2,310,699	1,204,892
> 1 ទៅ 3ឆ្នាំ	1,040,669	-	4,239,686	-
	<u>5,753,657</u>	<u>5,301,086</u>	<u>23,440,399</u>	<u>21,442,893</u>

(ខ) តាមប្រភេទអតិថិជន៖

សហគ្រាសក្នុងស្រុក (វិស័យឯកជន)	2,079,265	2,245,414	8,470,926	9,082,700
ឯកត្តជន	3,674,392	3,055,672	14,969,473	12,360,193
	<u>5,753,657</u>	<u>5,301,086</u>	<u>23,440,399</u>	<u>21,442,893</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

14. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
(គ) តាមនិវាសនដ្ឋាន៖				
និវាសនជន	5,740,894	5,299,422	23,388,402	21,436,162
អនិវាសនជន	12,763	1,664	51,997	6,731
	<u>5,753,657</u>	<u>5,301,086</u>	<u>23,440,399</u>	<u>21,442,893</u>

(ឃ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖

	2021	2020
ប្រាក់បញ្ញើតាមតម្រូវការ	មិនមាន	មិនមាន
គណនីសន្សំ	1.00% - 1.50%	1.00% - 1.50%
ប្រាក់បញ្ញើមានកាលកំណត់	<u>3.00% - 6.00%</u>	<u>3.00% - 6.00%</u>

15. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើតាមតម្រូវការ	1,965	3,985	8,005	16,119
គណនីសន្សំ	662	676	2,697	2,735
	<u>2,627</u>	<u>4,661</u>	<u>10,702</u>	<u>18,854</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

15. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា (ត)

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ 5)
(ក) តាមកាលកំណត់៖				
រយៈពេល ១ខែ	2,627	4,661	10,702	18,854
(ខ) តាមនិវាសនដ្ឋាន៖				
និវាសនជន	2,627	4,661	10,702	18,854
(គ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ) ៖				
	2021	2020		
ប្រាក់បញ្ញើតាមតម្រូវការ	មិនមាន	មិនមាន		
គណនីសន្សំ	1.00% - 1.50%	1.00% - 1.50%		

16. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ 5)
រាជរដ្ឋាភិបាលកម្ពុជា -				
មូលនិធិពិសេស	153,129,848	154,012,608	623,851,001	622,980,999
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ASDF	1,205,838	38,143,338	4,912,584	154,289,803
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ("AFD")	248,461	248,461	1,012,230	1,005,025
មូលនិធិអន្តរជាតិសម្រាប់ការ				
អភិវឌ្ឍន៍កសិកម្ម ("IFAD")	2,007,437	1,959,011	8,178,298	7,924,199
	156,591,584	194,363,418	637,954,113	786,200,026

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

16. ប្រាក់កម្ចី (ត)

បម្រែបម្រួលនៃប្រាក់កម្ចីមានដូចខាងក្រោម៖

	2021		2020	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
នៅថ្ងៃទី១ ខែមករា	194,363,418	110,485,851	786,200,026	450,229,843
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	33,838	83,900,279	137,653	342,061,437
ការទូទាត់សងប្រាក់កម្ចី	-	(1,108,347)	-	(4,518,730)
ការផ្ទេរពីប្រាក់កម្ចី - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ASDF ទៅ				
ដើមទុនផ្សេងៗ(*)	(36,937,500)	-	(150,261,750)	-
ចំណាយការប្រាក់	30,575	515,763	124,379	2,102,766
ការប្រាក់បានបង់	(15,987)	(367,783)	(65,035)	(1,499,451)
(ចំណេញ)/ខាតពីការប្តូររូបិយប័ណ្ណ				
បរទេស	(882,760)	937,655	(3,591,068)	3,822,819
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	5,402,673	(5,998,658)
នៅថ្ងៃទី៣១ ខែធ្នូ	<u>156,591,584</u>	<u>194,363,418</u>	<u>633,041,529</u>	<u>786,200,026</u>

(*) នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ភាគទុនិក បានសម្រេចផ្ទេរប្រាក់កម្ចី - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ASDF ចំនួន 36,937,500 ដុល្លារអាមេរិក ទៅជាដើមទុនផ្សេងៗ (មើលកំណត់សម្គាល់ 21(III) សម្រាប់ព័ត៌មានលម្អិត)។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

16. ប្រាក់កម្ចី (ត)

ប្រាក់កម្ចីត្រូវបានវិភាគដូចខាងក្រោម៖

លក្ខខណ្ឌឥណទាន	រាជរដ្ឋាភិបាលកម្ពុជា - មូលនិធិពិសេស	ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ - ASDF	ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ("AFD")	មូលនិធិអន្តរជាតិសម្រាប់ការ អភិវឌ្ឍន៍កសិកម្ម ("IFAD")
និកាយប្រាក់កម្ចី និងសមតុល្យនា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	501,631,000,000 រៀល និង 30,000,000 ដុល្លារអាមេរិក ឬសមមូល នឹង 153,129,848 ដុល្លារអាមេរិក (2020: 501,631,000,000 រៀល និង 30,000,000 ដុល្លារអាមេរិក ឬសមមូល នឹង 154,012,608 ដុល្លារអាមេរិក)។	1,205,838 ដុល្លារអាមេរិក (2020: 38,143,338 ដុល្លារអាមេរិក)។	248,461 ដុល្លារអាមេរិក (2020: 248,461 ដុល្លារអាមេរិក)។	2,007,437 ដុល្លារអាមេរិក (2020: 1,959,011 ដុល្លារអាមេរិក)។
អត្រាការប្រាក់ក្នុងមួយឆ្នាំ	មិនមាន	2%	មិនមាន	អត្រា1.5% ប្រចាំឆ្នាំផ្អែកលើចំនួន ប្រាក់កម្ចីដែលនៅសល់
ការទូទាត់ប្រាក់ដើម	ការទូទាត់ប្រាក់ដើមគឺត្រូវបាន ទូទាត់នៅពេលមានតម្រូវការពី រាជរដ្ឋាភិបាលកម្ពុជា។	ការទូទាត់ប្រាក់ដើមគឺត្រូវបានធ្វើ ឡើង 2 ដងក្នុងមួយឆ្នាំស្មើនឹង ការទូទាត់ប្រាក់ដើមដែលទទួលបាន ពីអតិថិជន។	ការទូទាត់ប្រាក់ដើមគឺត្រូវបានទូទាត់ ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅ ពេលធនាគារប្រមូលបានការទូទាត់ ប្រាក់ដើមពីអតិថិជន។	ការទូទាត់ប្រាក់ដើមគឺត្រូវបានទូទាត់ ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅ ពេលធនាគារប្រមូលបានការទូទាត់ពី អតិថិជន។
គោលបំណងឥណទាន	ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍កសិកម្ម និងជនបទ	ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍កសិកម្ម និងជនបទ	ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍កសិកម្ម និងជនបទ	ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍កសិកម្ម និងជនបទ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

17. អនុបំណុល

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
អនុបំណុល	1,044,084	1,044,084	4,253,598	4,223,320

អនុបំណុល នេះតំណាងឲ្យប្រាក់កម្ចីដែលគ្មានការធានារយៈពេលវែងពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ចំនួន 1,044,084 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៖ 1,044,084 ដុល្លារអាមេរិក) យោងតាមកិច្ចព្រមព្រៀងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនាថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៩៩ និងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៣ ជាមួយលក្ខខណ្ឌដូចខាងក្រោម៖

ឥណទានសរុប	1,044,084 ដុល្លារអាមេរិក
កាលកំណត់	រយៈពេល ២០ឆ្នាំគិតចាប់ពីថ្ងៃចុះហត្ថលេខាលើកិច្ចសន្យានីមួយៗ។

ធនាគារ ទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា ដែលអនុញ្ញាតឲ្យដាក់បញ្ចូលអនុបំណុលខាងលើនៅក្នុងដើមទុនថ្នាក់ទី២ សម្រាប់គោលបំណងនៃការគណនាមូលធនសុទ្ធដោយរួមបញ្ចូលទាំងអនុបំណុលនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០០៧។

18. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)
បំណុលពន្ធផ្សេងៗ	89,094	18,131	362,969	73,340
ចំណាយបង្ក និងការទូទាត់ផ្សេងៗ	630,449	107,798	2,568,449	436,043
ចំណូលជាប្រាក់ជំនួយពន្យារ (*)	277,507	637,573	1,130,564	2,578,982
	997,050	763,502	4,061,982	3,088,365

(*) នេះតំណាងឲ្យប្រាក់ជំនួយដែលនៅសល់ (ប្រាក់ជំនួយសរុបមានចំនួន មួយលានដុល្លារអាមេរិក) ទទួលបានពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម ("IFAD") - Value Chain Innovation Fund ("VCIF") យោងតាមកិច្ចព្រមព្រៀងជំនួយឥណទានរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

19. ពន្ធលើប្រាក់ចំណេញ

ក. បំណុលពន្ធពន្យារសុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ទ្រព្យសកម្មជាពន្ធពន្យារ	200,910	174,442	818,507	705,618
បំណុលពន្ធពន្យារ	(1,408,726)	(2,098,345)	(5,739,149)	(8,487,806)
បំណុលពន្ធពន្យារសុទ្ធ	(1,207,816)	(1,923,903)	(4,920,642)	(7,782,188)

បំណុលពន្ធពន្យាររួមមានគណនីដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
រំលស់	49,840	63,039	203,048	254,993
ការខាតបង់លើឱនភាពនៃតម្លៃ				
ឧបករណ៍ហិរញ្ញវត្ថុ	1,358,886	2,035,306	5,536,101	8,232,813
ចំណូលមិនទាន់ទទួលស្គាល់	(200,910)	(174,442)	(818,507)	(705,618)
	1,207,816	1,923,903	4,920,642	7,782,188

បម្រែបម្រួលនៃបំណុលពន្ធពន្យារមានដូចខាងក្រោម៖

	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
នៅថ្ងៃទី១ ខែមករា	1,923,903	1,651,658	7,782,188	6,730,505
ទទួលស្គាល់ក្នុងចំណេញ ឬខាត	(716,087)	272,245	(2,913,042)	1,109,943
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	51,496	(58,260)
នៅថ្ងៃទី៣១ ខែធ្នូ	1,207,816	1,923,903	4,920,642	7,782,188

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

19. ពន្ធលើប្រាក់ចំណេញ (ត)

ខ. បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី១ ខែមករា	-	1,360,369	-	5,543,505
ចំណាយពន្ធលើប្រាក់ចំណេញ	2,053,356	-	8,353,052	-
ពន្ធលើប្រាក់ចំណេញបានបង់	(533,520)	(994,411)	(2,170,359)	(4,054,214)
សំវិធានធនលើសក្នុង				
ការិយបរិច្ឆេទមុន	-	(365,958)	-	(1,492,011)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	9,119	2,720
នាថ្ងៃទី៣១ ខែធ្នូ	<u>1,519,836</u>	<u>-</u>	<u>6,191,812</u>	<u>-</u>

អនុលោមតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមាដោយគណនាតាមអត្រា 1% នៃប្រាក់ចំណូលនៅពេលដែលពន្ធមួយណាមានចំនួនធំជាង។

គ. ចំណាយពន្ធលើប្រាក់ចំណេញ/ចំណាយពន្ធអប្បបរមា

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
ពន្ធប្រចាំឆ្នាំ				
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	2,053,356	-	8,353,052	-
សំវិធានធនលើសក្នុង				
ការិយបរិច្ឆេទមុន	-	(365,958)	-	(1,492,011)
	<u>2,053,356</u>	<u>(365,958)</u>	<u>8,353,052</u>	<u>(1,492,011)</u>
ពន្ធពន្យារ				
ភាពលម្អៀងបណ្តោះអាសន្ន	(716,087)	272,245	(2,913,042)	1,109,943
	<u>1,337,269</u>	<u>(93,713)</u>	<u>5,440,010</u>	<u>(382,068)</u>
ចំណាយពន្ធអប្បបរមា	<u>-</u>	<u>128,421</u>	<u>-</u>	<u>523,572</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

19. ពន្ធលើប្រាក់ចំណេញ (ត)

គ. ចំណាយពន្ធលើប្រាក់ចំណេញ (ត)

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលត្រូវបានគណនាតាមអត្រាពន្ធផ្លូវការ 20% ធៀបទៅនឹងចំណាយពន្ធលើប្រាក់ចំណេញដូចបានបង្ហាញនៅក្នុងចំណេញ ឬខាតមានដូចខាងក្រោម៖

	2021			2020		
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	%	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	%
ប្រាក់ចំណេញមុនបង់ពន្ធ	6,540,082	26,605,053		47,480	193,576	
ពន្ធលើប្រាក់ចំណេញតាមអត្រាផ្លូវការ 20%	1,308,016	5,321,011	20	9,496	38,715	20
ចំណាយមិនអាចកាត់កងបាន	29,253	118,999	0	262,749	1,071,228	553
សំវិធានធនលើសក្នុងការិយបរិច្ឆេទមុន	-	-	0	(365,958)	(1,492,011)	-771
ចំណាយ/(អត្ថប្រយោជន៍) ពន្ធលើប្រាក់ចំណេញ	1,337,269	5,440,010	20	(93,713)	(382,068)	-198

ការគណនាប្រាក់ចំណេញជាប់ពន្ធ គឺស្ថិតក្រោមការត្រួតពិនិត្យ និងវាយតម្លៃពីអាជ្ញាធរពន្ធដារ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

20. ដើមទុន

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
បានបោះផ្សាយ និងបានបង់ចំនួន				
390,627 ហ៊ុនដែលមានតម្លៃចារឹក				
1,000,000 រៀលក្នុង 1 ហ៊ុន				
(2020: 390,627 ហ៊ុនដែលមានតម្លៃ				
ចារឹក 1,000,000 រៀលក្នុង 1 ហ៊ុន)				
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	96,504,646	96,504,646	390,627,000	390,627,000

21. ដើមទុនផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ដើមទុនផ្សេងៗពីប្រាក់ដើមនៃ				
ឥណទានមិនដំណើរការ (i)	(11,121,527)	(13,204,237)	(44,782,701)	(53,273,434)
ដើមទុនផ្សេងៗសម្រាប់គម្រោង				
កម្មវិធីជម្រុញផលិតកម្មស្រូវ				
និងការនាំចេញអង្ករ (ii)	5,525,100	1,924,010	22,509,257	7,844,189
ការផ្ទេរពីប្រាក់កម្ចី - ក្រសួងសេដ្ឋកិច្ច				
និងហិរញ្ញវត្ថុ - ASDF (iii)	36,937,500	-	150,409,500	-
ដើមទុនបន្ថែមក្នុងការិយបរិច្ឆេទ (iii)	3,791,460	-	15,438,830	-
	35,132,533	(11,280,227)	143,574,886	(45,429,245)

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

21. ដើមទុនផ្សេងៗ (ត)

បម្រែបម្រួលនៃដើមទុនផ្សេងៗរបស់ធនាគារមានដូចខាងក្រោម៖

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី១ ខែមករា	(11,280,227)	(13,258,222)	(45,429,245)	(53,493,531)
បូក៖ ការប្រមូលមកវិញនូវប្រាក់ដើមនៃ				
ឥណទានមិនដំណើរការ (i)	158,700	53,985	646,544	220,097
ដើមទុនផ្សេងៗសម្រាប់គម្រោងកម្ម				
វិធីជំរុញផលិតកម្មស្រូវ និងការ				
នាំចេញអង្ករ (ii)	5,525,100	1,924,010	22,509,257	7,844,189
ការផ្ទេរពីប្រាក់កម្ចី - ក្រសួងសេដ្ឋកិច្ច				
និងហិរញ្ញវត្ថុ - ASDF (iii)	36,937,500	-	150,409,500	-
ដើមទុនបន្ថែមក្នុងការិយបរិច្ឆេទ (iii)	3,791,460	-	15,438,830	-
នាថ្ងៃទី៣១ ខែធ្នូ	35,132,533	(11,280,227)	143,574,886	(45,429,245)

(i) យោងតាមលិខិតលេខ 536 ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងចំណាត់ការពន្យល់នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបានការអនុម័តលើការស្នើសុំធ្វើសកម្មភាពដូចខាងក្រោមទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៥ ៖

- ផ្ទេរប្រាក់ដើមនៃឥណទាន និងបុរេប្រទានមិនដំណើរការចំនួន 18,269,567 ដុល្លារអាមេរិក ពីតារាងតុល្យការ និងត្រូវត្រួតពិនិត្យដាច់ដោយឡែកជាធាតុក្រៅតារាងតុល្យការ។
- ទទួលស្គាល់ប្រាក់ដើមនៃឥណទាន និងបុរេប្រទានមិនដំណើរការចំនួន 18,269,567 ដុល្លារអាមេរិក ជាការបន្ថយដើមទុន។
- ការប្រមូលមកវិញនូវប្រាក់ឥណទាន និងបុរេប្រទានមិនដំណើរការ នាពេលអនាគត នឹងត្រូវបានទទួលស្គាល់ដោយផ្ទាល់ទៅក្នុងគណនីមូលធនរបស់ធនាគារ ដែលជាការបូកបញ្ចូលទៅក្នុងដើមទុនផ្សេងៗសម្រាប់ចំនួនប្រាក់ដើមដែលទទួលបាន ហើយបូកបញ្ចូលទៅក្នុងដើមទុនបម្រុងសម្រាប់ចំនួនការប្រាក់ដែលបានទទួល។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

21. ដើមទុនផ្សេងៗ (ត)

សកម្មភាពខាងលើត្រូវបានទទួលការអនុម័តពីធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។

ធនាគារ ប្រមូលមកវិញនៃប្រាក់ដើមនៃឥណទានមិនដំណើរការ ក្នុងអំឡុងការិយបរិច្ឆេទ ចំនួន 158,700 ដុល្លារអាមេរិក (ឆ្នាំ២០២០៖ 53,985 ដុល្លារអាមេរិក)។

(ii) នេះគឺជាឧបមូលនិធិដែលទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ការបង្កើត និងប្រតិបត្តិការកន្លែងសម្ងាត់ និងស្តុកស្រូវតាមរយៈការផ្តល់ប្រាក់កម្ចីសម្បទានដល់រោងម៉ាស៊ីនកិនស្រូវ។ ថវិកានេះត្រូវបានផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយផ្ទាល់ទៅដល់អ្នកម៉ៅការសាងសង់រោងចក្រ និងអ្នកផ្គត់ផ្គង់ឧបករណ៍កន្លែងសម្ងាត់ និងស្តុកស្រូវ ហើយធនាគារនឹងគ្រប់គ្រងការទូទាត់សង និងរក្សាទុកទាំងប្រាក់ដើម និងការប្រាក់សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពស្រដៀងគ្នាផ្សេងទៀត ដើម្បីធានាដល់ការអភិវឌ្ឍវិស័យកសិកម្មនាពេលអនាគត។

(iii) នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ បានទទួលបានការអនុម័តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាភាគទុនិក ដើម្បីផ្ទេរប្រាក់កម្ចី - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ASDF ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅជាដើមទុន។

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ភាគទុនិក បានសម្រេចបង្កើនដើមទុនពីចំនួន 390,627,000,000 រៀល ទៅដល់ចំនួន 556,475,330,000 រៀល ដោយផ្លាស់ប្តូរតម្លៃចារិកពី 1,000,000 រៀល ក្នុងមួយហ៊ុន ទៅ 10,000 រៀល ក្នុងមួយហ៊ុន។ ការបង្កើនដើមទុននេះ ត្រូវធ្វើឡើងតាមរយៈការផ្ទេរប្រាក់កម្ចី - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ASDF ចំនួន 36,937,500 ដុល្លារអាមេរិក និងការដាក់បន្ថែមជាសាច់ប្រាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន 3,791,460 ដុល្លារអាមេរិក។ ទឹកប្រាក់ទាំងនេះ នឹងត្រូវធ្វើការផ្ទេរទៅជាដើមទុនក្រោយពីបញ្ចប់ដំណើរការនៃការស្នើសុំការអនុម័ត។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ធនាគារ បានដាក់លិខិតទៅធនាគារជាតិនៃកម្ពុជា ដើម្បីស្នើសុំការអនុម័តលើការផ្លាស់ប្តូរដើមទុនខាងលើ និងទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

22. ដើមទុនបម្រុង

ដើមទុនបម្រុងតំណាងឲ្យការប្រមូលមកវិញនូវចំណែកការប្រាក់នៃឥណទាន និងបុរេប្រទានមិនដំណើរការដែលត្រូវបានផ្ទេរទៅក្រៅតារាងតុល្យការក្នុងឆ្នាំ ២០១៥។ ដើមទុនបម្រុងនឹងត្រូវបានផ្ទេរទៅជាដើមទុនដែលបានបង់នាពេលអនាគត។

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី១ ខែមករា	1,202,424	1,119,607	4,863,484	4,525,839
បូក៖ ការប្រមូលមកវិញនូវការប្រាក់ នៃឥណទានមិនដំណើរការ (i)	203,740	82,817	830,037	337,645
នាថ្ងៃទី៣១ ខែធ្នូ	1,406,164	1,202,424	5,693,521	4,863,484

23. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិ តំណាងឲ្យភាពខុសគ្នារវាងសំវិធានធនលើឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ ស្របតាម ស.វ.ទ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិដោយអនុលោមតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមតុល្យនៃទុនបម្រុងតាមបទប្បញ្ញត្តិមានចំនួន 12,020,407 ដុល្លារអាមេរិក (នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៖ 14,930,339 ដុល្លារអាមេរិក)។

24. ចំណូលការប្រាក់

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទាន និងបុរេប្រទាន	17,287,421	12,630,859	70,325,229	51,496,012
សមតុល្យជាមួយធនាគារនានា	336,552	211,272	1,369,093	861,356
	17,623,973	12,842,131	71,694,322	52,357,368

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

25. ចំណាយការប្រាក់

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
គណនីសន្សំ	22,666	13,073	92,205	53,299
ប្រាក់បញ្ញើមានកាលកំណត់	24,802	28,540	100,895	116,357
ប្រាក់កម្ចី	44,588	515,763	181,384	2,102,766
	<u>92,056</u>	<u>557,376</u>	<u>374,484</u>	<u>2,272,422</u>

26. ចំណូលផ្សេងៗ

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
ចំណេញពីការប្តូររូបិយប័ណ្ណបរទេស	479,361	-	1,950,040	-
ចំណូលផ្សេងៗ	68,024	33,548	276,722	136,775
	<u>547,385</u>	<u>33,548</u>	<u>2,226,762</u>	<u>136,775</u>

27. ចំណាយលើមុខងារ

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	2,363,103	1,518,284	9,613,103	6,190,044
សំណងអតីតភាពការងារ	133,550	90,117.00	543,281	367,407
ប្រាក់លើកទឹកចិត្ត	998,231	451,664	4,060,804	1,841,434
អត្ថប្រយោជន៍ផ្សេងៗ	791,002	563,468	3,217,796	2,297,259
	<u>4,285,886</u>	<u>2,623,533</u>	<u>17,434,984</u>	<u>10,696,144</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

28. ចំណាយប្រតិបត្តិការផ្សេងៗ

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
រំលស់	492,246	341,321	2,002,457	1,391,566
ចំណាយការផ្សព្វផ្សាយ	354,374	141,249	1,441,593	575,872
លាភការរបស់អភិបាល	321,422	294,031	1,307,545	1,198,764
ចំណាយប្រេងឥន្ធនៈ និងយានយន្ត				
សម្រាប់ប្រតិបត្តិការ	181,124	133,191	736,812	543,020
ចំណាយជួសជុល និងថែទាំ	177,556	61,010	722,298	248,738
ឧបករណ៍ប្រើប្រាស់ និងសម្ភារ				
ការិយាល័យនានា	129,455	103,921	526,623	423,686
ចំណាយសុខុមាលភាពសង្គម	98,477	70,048	400,604	285,586
កម្រៃវិជ្ជាជីវៈ	94,597	110,268	384,821	449,563
ចំណាយទំនាក់ទំនងសាធារណៈ	86,482	89,894	351,809	366,498
ចំណាយលើការបរិច្ចាគ និងអំណោយ	62,972	63,363	256,170	258,331
ចំណាយលើផ្នែកគុណភាព និង				
សេវាផ្លូវច្បាប់ផ្សេងៗ	45,869	117,304	186,595	478,248
ចំណាយការបណ្តុះបណ្តាល	40,000	39,915	162,720	162,733
ចំណាយទឹក ភ្លើង	39,296	40,846	159,856	166,529
ចំណាយថ្លៃអាជ្ញាបណ្ណ	36,819	37,083	149,780	151,187
ចំណាយបេសកកម្ម ការធ្វើដំណើរ				
និងការស្នាក់នៅ	33,091	90,026	134,614	367,036
ចំណាយសមាជិកភាព	25,741	16,664	104,714	67,939
ចំណាយលើសេវាធនាគារ				
និងកម្រៃសេវាផ្សេងៗ	13,447	23,532	54,702	95,940
ចំណាយលើទូរគមនាគមន៍និង				
ប្រៃសណីយ៍	12,019	5,312	48,893	21,657
ចំណាយពន្ធលើថយន្តដឹកជញ្ជូន	6,592	6,648	26,816	27,104
ចំណាយធានារ៉ាប់រងអគ្គិភ័យ	2,856	3,632	11,618	14,808
ខាតពីការប្តូររូបិយប័ណ្ណបរទេស	-	579,323	-	2,361,900
ចំណាយផ្សេងៗ	260,061	180,846	1,057,930	737,309
	<u>2,514,496</u>	<u>2,549,427</u>	<u>10,228,970</u>	<u>10,394,014</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

29. ការសន្យា និងបង្គោល

ក. ធាតុក្រៅតារាងតុល្យការ

	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទាន និងបុរេប្រទានអាក្រក់ និង ជាប់សង្ស័យ (*)	13,104,101	13,632,801	53,386,107	55,144,680
ចំណែកដែលមិនទាន់បានប្រើប្រាស់ នៃឥណទានដែលបានអនុម័ត (**)	3,884,033	4,482,000	15,823,550	18,129,690
	16,988,134	18,114,801	69,209,657	73,274,370
ដក៖ ការខាតបង់លើឱនភាពនៃតម្លៃ	(33,354)	(14,904)	(135,884)	(60,286)
	16,954,780	18,099,897	69,073,773	73,214,084

(*) នេះគឺជាការបង្កើនឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យដែលបានផ្ទេរសម្រាប់ការត្រួតពិនិត្យជា
ធាតុក្រៅតារាងតុល្យការដែលត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។

(**) ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មធម្មតា ធនាគារមានការសន្យាដល់អតិថិជនរបស់ខ្លួនចំពោះចំណែកដែល
មិនបានប្រើប្រាស់នៃឥណទាន។ ពុំមានការខាតបង់ជាសារវន្តដែលត្រូវស្មានទុកជាមុនពីប្រតិបត្តិការ
ទាំងនោះទេ។

បម្រែបម្រួលនៃឱនភាពសម្រាប់ការបាត់បង់ឥណទានរំពឹងទុក សម្រាប់ចំណែកដែលមិនទាន់បានប្រើប្រាស់នៃ
ឥណទានដែលបានអនុម័ត មានដូចខាងក្រោម៖

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
នៅថ្ងៃទី១ ខែមករា	14,904	-	60,286	-
ទទួលស្គាល់ក្នុងចំណេញ ឬខាត	18,450	14,904	75,055	60,764
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	543	(478)
នៅថ្ងៃទី៣១ ខែធ្នូ	33,354	14,904	135,884	60,286

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

29. ការសន្យា និងយថាភាព (ត)

ខ. យថាភាពលើពន្ធ

ការប្រកាសពន្ធរបស់ធនាគារ ត្រូវមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារទៅតាមការិយបរិច្ឆេទ។ ដោយសារផ្នែកខ្លះនៃច្បាប់ និងបទប្បញ្ញត្តិពន្ធដារអាចមានបំណកស្រាយខុសៗគ្នា ចំនួនពន្ធដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចមានការផ្លាស់ប្តូរនៅពេលក្រោយ អាស្រ័យលើការកំណត់ចុងក្រោយដោយអាជ្ញាធរពន្ធដារ។

30. សម្ព័ន្ធភាព

ក. អត្តសញ្ញាណរបស់សម្ព័ន្ធភាព

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ភាគីទាំងឡាយត្រូវបានចាត់ទុកជាសម្ព័ន្ធភាពរបស់ធនាគារ ប្រសិនបើធនាគារមានលទ្ធភាពដោយផ្ទាល់ ឬដោយប្រយោលដើម្បីគ្រប់គ្រងលើភាគីនោះ ឬមានឥទ្ធិពលជាសារវន្ត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬប្រាសមកវិញ ឬក៏ធនាគារ និងភាគីទាំងនោះស្ថិតក្រោមការគ្រប់គ្រង ឬនៅក្រោមឥទ្ធិពលជាសារវន្តរួមគ្នា។ សម្ព័ន្ធភាពអាចជារូបវន្តបុគ្គល ឬនីតិបុគ្គលផ្សេងៗទៀត។

ធនាគារមានទំនាក់ទំនងជាមួយសម្ព័ន្ធភាព និងភាគទុនិកសំខាន់ៗរបស់ធនាគារ ក្រុមហ៊ុនសមាគម និងអ្នកគ្រប់គ្រងសំខាន់ៗ។

អ្នកគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ធនាគារដោយផ្ទាល់ ឬដោយប្រយោល។ អ្នកគ្រប់គ្រងសំខាន់ៗរួមមានអភិបាលធនាគារ និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារមួយចំនួន។

អ្នកគ្រប់គ្រងសំខាន់ៗ មានទំនាក់ទំនងប្រតិបត្តិការធនាគារ ក្នុងលក្ខខណ្ឌអាជីវកម្មធម្មតា និងមានលក្ខខណ្ឌដូចគ្នា ដោយរាប់បញ្ចូលទាំងអត្រាការប្រាក់ និងទ្រព្យបញ្ចាំ សម្រាប់ប្រតិបត្តិការដែលអាចប្រៀបធៀបបានជាមួយបុគ្គលផ្សេងៗទៀត ដែលមានឋានៈប្រហាក់ប្រហែល ឬអាចអនុវត្តបានជាមួយនិយោជិតផ្សេងៗទៀត។ ប្រតិបត្តិការទាំងនេះ មិនមានហានិភ័យច្រើនជាងហានិភ័យធម្មតានៃការទូទាត់សង ឬបង្ហាញនូវលក្ខណៈមិនអំណោយផលផ្សេងៗទៀតឡើយ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

30. សម្ព័ន្ធន្ទញ្ញាតិ (ត)

ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធន្ទញ្ញាតិ

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)
ចំណាយការប្រាក់				
ប្រាក់កម្ចី	-	1,438	-	5,863
ប្រាក់បញ្ញើរបស់អតិថិជន	6,396	3,710	26,019	15,007
លាភការរបស់អ្នកគ្រប់គ្រងសំខាន់ៗ				
កម្រៃរបស់អភិបាល	321,422	294,031	1,307,545	1,198,764
ភាគទុនិក - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ				
ភាគហ៊ុនបន្ថែមក្នុងការិយបរិច្ឆេទ	3,791,460	-	15,438,830	-
ផ្ទេរពីប្រាក់កម្ចី - ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ - ASDF ទៅដើមទុន ផ្សេងៗ	36,937,500	-	150,261,750	-
ឥណទាន និងបុរេប្រទានដល់ អតិថិជនដែលផ្តល់ឲ្យដោយ ផ្ទាល់ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (កំណត់សម្គាល់ 21)	5,525,100	1,924,010	22,476,107	22,525,833

គ. សមតុល្យជាមួយសម្ព័ន្ធន្ទញ្ញាតិ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បញ្ញើរបស់អ្នកគ្រប់គ្រងសំខាន់ៗ	409,895	315,212	1,669,912	1,275,031
ប្រាក់កម្ចី (កំណត់សម្គាល់ 16)	154,335,686	192,155,946	628,763,585	777,270,802

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក. សេចក្តីផ្តើម និងទស្សនៈទូទៅ

ធនាគារប្រឈមមុខនឹងហានិភ័យឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះ បង្ហាញព័ត៌មានស្តីពី ហានិភ័យនីមួយៗខាងលើរបស់ធនាគារ ដែលមានគោលដៅគោលការណ៍ណែនាំ និងវិធានការរបស់ធនាគារ ដើម្បីវាស់វែង និងចាត់ចែងនូវហានិភ័យ ដែលកើតឡើង និងការគ្រប់គ្រងនូវដើមទុនរបស់ធនាគារ។

ខ. ហានិភ័យឥណទាន

‘ហានិភ័យឥណទាន’ គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអតិថិជន ឬភាគីម្ខាងទៀត មិនមានលទ្ធភាពបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យា ហើយហានិភ័យជាចម្បងនេះ គឺកើតចេញតាមរយៈការផ្តល់ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ធនាគារនានា និងការវិនិយោគលើបំណុលដែលមានវត្ថុបញ្ចាំរបស់ធនាគារ។ សម្រាប់គោលបំណងរាយការណ៍អំពីការគ្រប់គ្រងហានិភ័យ ធនាគារធ្វើការពិចារណា និងដាក់រួមបញ្ចូលនូវធាតុទាំងអស់នៃហានិភ័យឥណទានដែលប្រឈម - ឧទាហរណ៍ ហានិភ័យតាមកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗ តាមតំបន់ និងតាមវិស័យសេដ្ឋកិច្ច។

ហានិភ័យឥណទាន គឺជាការបាត់បង់សក្តានុពលរបស់ចំណូល និងការខាតបង់ប្រាក់ដើមចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាឥណទានតាមលទ្ធផលលំនាំដើមរបស់អ្នកខ្ចី ឬសមភាគីតាមសកម្មភាពឥណទាន។

១. ការគ្រប់គ្រងហានិភ័យឥណទាន

សកម្មភាពឥណទានត្រូវបានដឹកនាំដោយគោលការណ៍ឥណទានរបស់ធនាគារ ដើម្បីធានាថា គោលបំណងរួមនៅក្នុងការផ្តល់ឥណទានសម្រេចបានជោគជ័យ។ ឧទាហរណ៍ ក្រុមនៃឥណទានមានគុណភាព និងសមត្ថភាពសង ហើយហានិភ័យឥណទានត្រូវបានបែងចែកយ៉ាងល្អ។ គោលការណ៍ឥណទានមានកត់ត្រានូវគោលការណ៍ផ្តល់ឥណទាន ទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទានដោយបញ្ចូលរួមទាំងប្រព័ន្ធចំណាត់ថ្នាក់ហានិភ័យឥណទានផ្ទៃក្នុង និងនីតិវិធី ដែលអនុវត្តដើម្បីធានាបាននូវការអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧) ការប្រមូលផ្តុំហានិភ័យ

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន

	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា ដុល្លារអាមេរិក	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា ពាន់រៀល (កំណត់សម្គាល់ 5)	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ផ្ទៃក្នុងនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានា និង គ្មានទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១					
ធាតុនានាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	7,137,354	29,077,580	0%	0%	100%
ប្រាក់បញ្ញើនៅធនាគារនានា	316,827	1,290,753	0%	0%	100%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល	302,418,122	1,232,051,428	99.8%	0.2%	0%
ទ្រព្យសកម្មផ្សេងៗ	305,682	1,245,349	0%	0%	100%
សរុប	310,177,985	1,263,665,110			
ធាតុនានាក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
កិច្ចសន្យា	3,884,033	15,823,550	100%	0%	0%
សរុប	314,062,018	1,279,488,660			

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន (ត)

	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា ដុល្លារអាមេរិក	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា ពាន់រៀល (កំណត់សម្គាល់ 5)	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានា និង គ្មានទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០					
ធាតុនានាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	48,590,769	196,549,661	0%	0%	100%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល	245,868,263	994,537,124	99.7%	0%	0.3%
ទ្រព្យសកម្មផ្សេងៗ	331,948	1,342,730	0%	0%	100%
សរុប	294,790,980	1,192,429,515			
ធាតុនានាក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
កិច្ចសន្យា	4,482,000	18,129,690	78%	0%	22%
សរុប	299,272,980	1,210,559,205			

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(II). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	សាច់ប្រាក់ និង		ឥណទាន និង		សរុប
	សាច់ប្រាក់	ប្រាក់បញ្ញើ	បុរេប្រទានផ្តល់	ទ្រព្យសកម្ម	
	សមមូល	នៅធនាគារ	ដល់អតិថិជន ដុល	ផ្សេងៗ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	7,137,354	316,827	3,305,438	-	10,759,619
ឯកជន	-	-	281,556,355	-	281,556,355
សមាគមន៍	-	-	1,008,378	-	1,008,378
ការដាំកៅស៊ូដា					
លក្ខណៈគ្រួសារ	-	-	149,154	-	149,154
ឥណទានបុគ្គលិក	-	-	16,398,797	-	16,398,797
ផ្សេងៗ	-	-	-	305,682	305,682
សរុប	7,137,354	316,827	302,418,122	305,682	310,177,985
សរុប - ពាន់រៀល (កំណត់សម្គាល់ 5)	29,077,580	1,290,753	1,232,051,428	1,245,349	1,263,665,110

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	សាច់ប្រាក់ និង សាច់ប្រាក់ សមមូល ដុល្លារអាមេរិក	ឥណទាន និង បុរេប្រទានផ្តល់ ដល់អតិថិជនដុល ដុល្លារអាមេរិក	ទ្រព្យសកម្ម ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	48,590,769	1,906,254	-	50,497,023
ឯកជន	-	239,189,648	-	239,189,648
សមាគមន៍	-	1,298,847	-	1,298,847
ការដាំកៅស៊ូដាលក្ខណៈគ្រួសារ	-	235,608	-	235,608
ឥណទានបុគ្គលិក	-	3,237,906	-	3,237,906
ផ្សេងៗ	-	-	331,948	331,948
សរុប	48,590,769	245,868,263	331,948	294,790,980
សរុប - ពាន់រៀល (កំណត់សម្គាល់ 5)	196,549,661	994,537,124	1,342,730	1,192,429,515

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមនិវាសនដ្ឋាន ទំនាក់ទំនង និងហានិភ័យទៅនឹងឥណទាន និងបុរេប្រទានធំៗដូច្នេះ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២១ ដុល្លារអាមេរិក	ឆ្នាំ២០២០ ដុល្លារអាមេរិក	ឆ្នាំ២០២១ ពាន់រៀល (កំណត់សម្គាល់៥)	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់៥)
វិភាគតាមនិវាសនដ្ឋាន៖				
និវាសនជន	302,418,122	245,868,263	1,232,051,428	994,537,124
វិភាគតាមទំនាក់ទំនង៖				
អតិថិជនខាងក្រៅ	286,002,658	242,630,357	1,165,174,828	981,439,794
ឥណទានបុគ្គលិក	16,415,464	3,237,906	66,876,600	13,097,330
	302,418,122	245,868,263	1,232,051,428	994,537,124
វិភាគតាមរយៈហានិភ័យ៖				
ហានិភ័យធំៗ(*)	37,921,993	54,325,770	154,494,198	219,747,740
មិនមែនហានិភ័យធំៗ	264,496,129	191,542,493	1,077,557,230	774,789,384
	302,418,122	245,868,263	1,232,051,428	994,537,124
តាមរយៈការធ្វើសម្បទាន៖				
ការរៀបចំឡើងវិញ(**)	4,956,036	4,786,441	20,190,891	19,361,154
មិនបានរៀបចំឡើងវិញ	297,462,086	241,081,822	1,211,860,537	975,175,970
	302,418,122	245,868,263	1,232,051,428	994,537,124

(*) ហានិភ័យធំៗ ត្រូវបានកំណត់ដោយប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ថាជាហានិភ័យដុលនៃសមតុល្យសរុបនៃឥណទាន និងបុរេប្រទានជាមួយអ្នកទទួលបានផលតែមួយមានចំនួនលើសពី 10% នៃមូលធនសុទ្ធរបស់ធនាគារ។ ផលប៉ះពាល់នេះ គឺខ្ពស់ជាងឥណទាន ឬកិច្ចសន្យាដែលនៅសល់ និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័ត។

(**) “ឥណទានដែលបានរៀបចំឡើងវិញ” គឺជាឥណទានដែលលក្ខខណ្ឌនៃកិច្ចសន្យាដើម ត្រូវបានកែប្រែដើម្បីផ្តល់សម្បទានដល់អ្នកខ្ចី ដែលមានផលលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៣). ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬ ក្នុងករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គឺជាចំនួនទឹកប្រាក់ដែលបានធានា ការសន្យាផ្តល់ឲ្យ ការទទួលយក ឬការយល់ព្រម ហានិភ័យទាំងនោះ ទំនងអាចទាបជាងដោយសារតែការ កាត់កងទ្រព្យបញ្ចាំ ការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម៖

សាច់ប្រាក់ និងសាច់ប្រាក់សមមូល និងទ្រព្យសកម្មផ្សេងៗ

ទ្រព្យបញ្ចាំជាទូទៅមិនត្រូវបានស្វែងរកសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា ជាធម្មតាត្រូវបានដាក់ជា ទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ជាពិសេស ហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានា ពេញលេញដោយគេហដ្ឋាន។

តារាងខាងក្រោមនេះសង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ៖

	ទ្រព្យបញ្ចាំ - ទ្រព្យសម្បត្តិ ដុល្លារអាមេរិក	ឥណទាន ពុំមានការធានា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	301,779,122	639,000	302,418,122
កិច្ចសន្យា	3,884,033	-	3,884,033
	<u>305,663,155</u>	<u>639,000</u>	<u>306,302,155</u>
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	245,234,930	633,333	245,868,263
កិច្ចសន្យា	3,482,000	1,000,000	4,482,000
	<u>248,716,930</u>	<u>1,633,333</u>	<u>250,350,263</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iii). ទ្រព្យបញ្ចាំ (ត)

តារាងខាងក្រោមនេះសង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ៖ (ត)

	ទ្រព្យបញ្ចាំ - ទ្រព្យសម្បត្តិ ពាន់រៀល (កំណត់សម្គាល់៥)	ឥណទានពុំ មានការធានា ពាន់រៀល (កំណត់សម្គាល់៥)	សរុប ពាន់រៀល (កំណត់សម្គាល់៥)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	1,229,448,142	2,603,286	1,232,051,428
កិច្ចសន្យា	15,823,550	-	15,823,550
	<u>1,245,271,692</u>	<u>2,603,286</u>	<u>1,247,874,978</u>
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	991,975,292	2,561,832	994,537,124
កិច្ចសន្យា	14,084,690	4,045,000	18,129,690
	<u>1,006,059,982</u>	<u>6,606,832</u>	<u>1,012,666,814</u>

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១៧-៣៤៤ ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់សង ត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយនៃលទ្ធភាពក្នុងការទូទាត់សងអាជីវកម្ម លំហូរទឹកប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះរបស់សមភាគីឡើយ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ឥណទានឃ្លាំមើល

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឲ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថាន។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់ដៃគូភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារដែលអាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន ឬស្ថានភាពកាន់តែយ៉ាប់យឺតនៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះមានសនិទានភាពផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ។

ឥណទានក្រោមស្តង់ដារ

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឲ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ។ និយាយឲ្យច្រើនទៅប្រភពដើមនៃការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាលក់ទ្រព្យបញ្ចាំជាដើម។

កត្តាដែលនាំឲ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដាររួមមាន៖

- កូនបំណុលគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬ អសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគី ក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយគ្រឹះស្ថាន ឬដោយស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយដៃគូភាគី។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ឥណទានជាប់សង្ស័យ

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ។

ឥណទានខាតបង់

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះនូវចំនួនដែលនៅសល់ពីសមភាគី។

ការទទួលស្គាល់ការខាតបង់ឥណទានរំពឹងទុក

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ឥណទានដែលរំពឹងថានឹងបាត់បង់	រំពឹងថានឹងបាត់បង់រយៈពេល 12ខែ	រំពឹងថានឹងបាត់បង់ពេញអាយុកាល	រំពឹងថានឹងបាត់បង់ពេញអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាពនៃតម្លៃ
មូលដ្ឋាននៃការគណនាចំណូលជាប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់ការខាតបង់ឥណទានរំពឹងទុក (ត)

ធនាគារ នឹងវាស់វែងលើការខាតបង់ឥណទានរំពឹងទុក ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅមានការព្យាករណ៍អតិថិជនចេញជា 3 ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យឥណទាន។ ការខាតបង់ឥណទានរំពឹងទុករយៈពេល 12ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី១ ខណៈខាតបង់ឥណទានរំពឹងទុកពេញអាយុកាល នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី២ និងដំណាក់កាលទី៣។ នាការិយបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ ដោយប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឲ្យ។

ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់ 29ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទានឃ្លាំមើល	30 ដល់ 89ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	90 ដល់ 179ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	180 ដល់ 359ថ្ងៃ	
		ឥណទានខាតបង់	ចាប់ពី 360ថ្ងៃ	

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដូល (ត)

ការទទួលស្គាល់ការខាតបង់ឥណទានរំពឹងទុក (ត)

ឥណទានរយៈពេលខ្លី (1ឆ្នាំ ឬតិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់ 14ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទានឃ្លាំមើល	15 ដល់ 30ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់	31 ដល់ 60ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់	61 ដល់ 90ថ្ងៃ	
		ឥណទានខាតបង់	ចាប់ពី 91ថ្ងៃ	

ធនាគារនឹងប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល។ ដូចគ្នានេះផងដែរ ធនាគារនឹងបង្កើតការដាក់ពិន្ទុឥណទាន ឬធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគត នៅពេលមានព័ត៌មានកាន់តែងាយស្រួលរក។ នៅពេលអនុវត្តប្រព័ន្ធដាក់ពិន្ទុឥណទាន បើកម្រិតហានិភ័យធ្លាក់ចុះទ្វេដង ឬច្រើនជាងនេះ បើប្រៀបធៀបទៅនឹងកម្រិតហានិភ័យនៅពេលផ្តល់ឲ្យគណនីត្រូវចាត់ថ្នាក់នៅដំណាក់កាលទី២។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានអនុម័ត នៅពេលដែលវាមិនតម្រូវឲ្យមានលក្ខណៈវិនិច្ឆ័យជាដំបូង។ នៅក្នុងករណីនេះ វានឹងត្រូវបានបែងចែកជាឥណទាន (ដំណាក់កាលទី១) ឬឥណទានមិនដំណើរការ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់ការខាតបង់ឥណទានរំពឹងទុក (ត)

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជនតាមរំលស់ថ្លៃដើមសុទ្ធ				
ឥណទានធម្មតា	255,489,133	-	-	255,489,133
ឥណទានឃ្លាំមើល	-	12,949,613	-	12,949,613
ឥណទានក្រោមស្តង់ដារ	-	-	7,900,856	7,900,856
ឥណទានជាប់សង្ស័យ	-	-	5,375,110	5,375,110
ឥណទានខាតបង់	-	-	22,812,647	22,812,647
	255,489,133	12,949,613	36,088,613	304,527,359
ការខាតបង់លើឱនភាពនៃតម្លៃ	(9,421,769)	(981,487)	(5,237,071)	(15,640,327)
តម្លៃយោង	246,067,364	11,968,126	30,851,542	288,887,032
តម្លៃយោង (ពាន់រៀល - កំណត់សម្គាល់ 5)	1,002,478,441	48,758,145	125,689,182	1,176,925,768

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់ការខាតបង់ឥណទានរំពឹងទុក (ត)

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជនតាមរំលស់ថ្លៃដើមសុទ្ធ				
ឥណទានធម្មតា	216,727,123	-	-	216,727,123
ឥណទានឃ្លាំមើល	-	2,841,275	-	2,841,275
ឥណទានក្រោមស្តង់ដារ	-	-	3,845,239	3,845,239
ឥណទានជាប់សង្ស័យ	-	-	3,747,642	3,747,642
ឥណទានខាតបង់	-	-	20,914,659	20,914,659
	<u>216,727,123</u>	<u>2,841,275</u>	<u>28,507,540</u>	<u>248,075,938</u>
ការខាតបង់លើឱនភាពនៃតម្លៃ	(7,236,633)	(299,278)	(3,254,316)	(10,790,227)
តម្លៃយោង	<u>209,490,490</u>	<u>2,541,997</u>	<u>25,253,224</u>	<u>237,285,711</u>
តម្លៃយោង (ពាន់រៀល - កំណត់សម្គាល់ 5)	<u>847,389,032</u>	<u>10,282,378</u>	<u>102,149,291</u>	<u>959,820,701</u>

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត

ធនាគារដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត ដោយវាយតម្លៃថាតើហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែងលើខាតបង់ឥណទានរំពឹងទុក ។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណាមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលធនាគារធ្វើប្រតិបត្តិការដែលមានអង្គការអន្តរជាតិធំៗ ដូចជាធនាគារពិភពលោក និងវិស័យឯកជន និងការសិក្សារបស់អ្នកព្យាករណ៍។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត (ត)

ធនាគារ បានប្រើប្រាស់ទិន្នន័យម៉ាក្រូសេដ្ឋកិច្ចប្រវត្តិសាស្ត្រ យកពីទិន្នន័យបោះផ្សាយដោយធនាគារពិភពលោក។ ដើម្បីព្យាករណ៍ប្រូបាប៊ីលីតេនៃការខកខានសងសម្រាប់ពេលអនាគត អត្រាការខកខានសងប្រចាំត្រីមាស (“ODRs”) បានតម្រង់ជាមួយតម្លៃអថេរម៉ាក្រូសេដ្ឋកិច្ចប្រចាំត្រីមាស (“MEVs”)។ ធនាគារប្រើវិធីសាស្ត្រមធ្យមភាគដើម្បីព្យាករណ៍ MEVs នាពេលអនាគត។ ខ្នាតវាស់វែងនាពេលអនាគត ត្រូវបានគណនាដោយសមាមាត្រនៃ ODRs យោងតាម MEVs ចេញថ្មី និង MEVs ដែលបានព្យាករណ៍។

មាត្រដ្ឋាននាពេលអនាគត ត្រូវបានគណនាតាមសមាមាត្រនៃ ODR ពីងផ្នែកលើ MEVs ដែលទទួលស្គាល់ថ្មីៗនេះ និងការព្យាករណ៍ MEVs។

MEVs ត្រូវបានគណនាអោយចេញស្ថានភាពនឹងនរ ល្អបំផុត និងអាក្រក់បំផុត។ ការគណនានេះត្រូវបានធ្វើឡើងដោយការគណនាគម្លាតស្តង់ដារនៃ MEVs និងផ្លាស់ប្តូរតម្លៃដើមដោយ ± 1 គម្លាតស្តង់ដារដើម្បីគណនាស្ថានភាពល្អបំផុត និងអាក្រក់បំផុត។

ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់ផលបត្រឧបករណ៍ហិរញ្ញវត្ថុ ស្របតាមប្រទេសនីមួយៗ ហើយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ ដើម្បីប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងឥណទានខាតបង់។

ការខាតបង់ឥណទានរំពឹងទុកត្រូវបានប៉ាន់ប្រមាណដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ច ដែលបានព្យាករណ៍មួយចំនួននៅក្នុងការិយបរិច្ឆេទរបាយការណ៍។ ការផ្ទុះឡើងនៃល្បឿនវិវត្តន៍សេដ្ឋកិច្ច (“កូវីដ-19”) បានរាលដាលលើប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត ធ្វើឲ្យមានការរាំងស្ទះសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប (“ផ.ស.ស”) និងសូចនាករសំខាន់ៗផ្សេងៗត្រូវបានពិចារណាក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងលទ្ធភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលប្រើប្រាស់ក្នុងការព្យាករណ៍ការខាតបង់ឥណទានរំពឹងទុក។

បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជាបានចេញសាចរលើការរៀបចំរចនាឥណទានឡើងវិញក្នុងកំឡុងពេលផ្ទុះឡើងនូវជំងឺកូវីដ-19 ដែលតម្រូវឲ្យគ្រឹះស្ថានធ្វើការជាមួយអ្នកខ្ចីដែលមានផលប៉ះពាល់ និងអនុញ្ញាតឲ្យធ្វើការរៀបចំឥណទានឡើងវិញ សម្រាប់វិស័យអាទិភាព។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត (ត)

ការគណនាការខាតបង់ឥណទានរំពឹងទុកនៅស្ថានភាពបច្ចុប្បន្នអាចមានភាពមិនជាក់លាក់ជាសារវន្ត។ អ្នកគ្រប់គ្រងបានព្យាករណ៍ពីផលប៉ះពាល់របស់វីរុសកូវីដ-19 ទៅលើធនាគារ ប៉ុន្តែការព្យាករណ៍នេះអាចនឹងប្រែប្រួលជាសារវន្តពេលមានព្រឹត្តិការណ៍កើតឡើង។ ជាលទ្ធផល តួលេខនេះគួរតែមិនអាចយកជាការណែនាំជាក់លាក់ ឬការព្យាករណ៍នៃផលប៉ះពាល់ហិរញ្ញវត្ថុចុងក្រោយដែលបានរំពឹងទុកនោះទេ។ នៅពេលដែលផលប៉ះពាល់នោះកាន់តែមានសភាពធ្ងន់ធ្ងរ និងយូរជាងការរំពឹងទុក នោះនឹងបណ្តាលឲ្យមានផលប៉ះពាល់ទៅលើខាតបង់ឥណទានរំពឹងទុក ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ។

(v). គណនីកើតឡើងពីការខាតបង់ឥណទានរំពឹងទុក

សំវិធានធនលើការខាតបង់

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់សមតុល្យចាប់ពីដើមការិយបរិច្ឆេទ ដល់ចុងការិយបរិច្ឆេទនៃសំវិធានធនលើការខាតបង់ តាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ៖

	2021			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជនតាមរំលស់ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	7,236,633	299,278	3,254,316	10,790,227
- ផ្ទេរទៅដំណាក់កាលទី១	(216,007)	18,000	198,007	-
- ផ្ទេរទៅដំណាក់កាលទី២	190,844	(270,810)	79,966	-
- ផ្ទេរទៅដំណាក់កាលទី៣	52,689	931	(53,620)	-
ការវាស់វែងឡើងវិញនៃសំវិធានធនលើការ ខាតបង់សុទ្ធ	(7,709,005)	226,745	1,446,452	(6,035,808)
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដំបូង	5,773,397	668,149	129,365	6,570,911
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ ទទួលស្គាល់	4,093,218	39,194	182,585	4,314,997
នាថ្ងៃទី៣១ ខែធ្នូ	9,421,769	981,487	5,237,071	15,640,327
នាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 5)	38,384,287	3,998,578	21,335,827	63,718,692

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពីការខាតបង់ឥណទានរំពឹងទុក (ត)

សវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់សមតុល្យចាប់ពីដើមការិយបរិច្ឆេទ ដល់ចុងការិយបរិច្ឆេទនៃសវិធានធនលើការខាតបង់ តាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ៖ (ត)

	2020			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជនតាមរំលស់ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	2,077,568	336,476	1,790,664	4,204,708
- ផ្ទេរទៅដំណាក់កាលទី១	(1,022,313)	807,480	214,833	-
- ផ្ទេរទៅដំណាក់កាលទី២	19,294	(178,286)	158,992	-
- ផ្ទេរទៅដំណាក់កាលទី៣	13,252	-	(13,252)	-
ការវាស់វែងឡើងវិញនៃសវិធានធនលើការ ខាតបង់សុទ្ធ	6,133,405	(2,753,983)	(675,932)	2,703,490
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដំបូង	850,745	2,087,591	1,779,011	4,717,347
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ ទទួលស្គាល់	(835,318)	-	-	(835,318)
នាថ្ងៃទី៣១ ខែធ្នូ	7,236,633	299,278	3,254,316	10,790,227
នាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 5)	29,272,180	1,210,580	13,163,708	43,646,468

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពីការខាតបង់ឥណទានរំពឹងទុក (ត)

សំវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់សមតុល្យចាប់ពីដើមការិយបរិច្ឆេទ ដល់ចុងការិយបរិច្ឆេទនៃ សំវិធានធនលើការខាតបង់ តាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ៖ (ត)

	2021			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សាច់ប្រាក់ និងសាច់ប្រាក់សមមូល				
នាថ្ងៃទី១ ខែមករា	264,225	-	-	264,225
ការវាស់វែងឡើងវិញនៃការខាតបង់ សំវិធានធនសុទ្ធ	(233,640)	-	-	(233,640)
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដំបូង	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ - ដុល្លារអាមេរិក	30,585	-	-	30,585
នាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 5)	124,604	-	-	124,604

	2020			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សាច់ប្រាក់ និងសាច់ប្រាក់សមមូល				
នាថ្ងៃទី១ ខែមករា	47,011	-	-	47,011
ការវាស់វែងឡើងវិញនៃសំវិធានធនលើ ការខាតបង់សុទ្ធ	217,214	-	-	217,214
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដំបូង	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ - ដុល្លារអាមេរិក	264,225	-	-	264,225
នាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 5)	1,068,789	-	-	1,068,789

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពីការខាតបង់ឥណទានរំពឹងទុក (ត)

សវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់សមតុល្យចាប់ពីដើមការិយបរិច្ឆេទ ដល់ចុងការិយបរិច្ឆេទនៃ សវិធានធនលើការខាតបង់ តាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ៖ (ត)

	2021			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ប្រាក់បញ្ញើនៅធនាគារនានា				
នាថ្ងៃទី១ ខែមករា	-	-	-	-
ការវាស់វែងឡើងវិញនៃសវិធានធនលើ ការខាតបង់សុទ្ធ	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង	3,173	-	-	3,173
នាថ្ងៃទី៣១ ខែធ្នូ - ដុល្លារអាមេរិក	3,173	-	-	3,173
នាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 5)	12,927	-	-	12,927
2020				
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ប្រាក់បញ្ញើនៅធនាគារនានា				
នាថ្ងៃទី១ ខែមករា	-	-	-	-
ការវាស់វែងឡើងវិញនៃសវិធានធនលើ ការខាតបង់សុទ្ធ	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ - ដុល្លារអាមេរិក	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 5)	-	-	-	-

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពីការខាតបង់ឥណទានរំពឹងទុក (ត)

សំវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់សមតុល្យចាប់ពីដើមការិយបរិច្ឆេទ ដល់ចុងការិយបរិច្ឆេទនៃ សំវិធានធនលើការខាតបង់តាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ៖ (ត)

	2021			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មផ្សេងៗ				
នាថ្ងៃទី១ ខែមករា	-	-	151,805	151,805
ការវាស់វែងឡើងវិញនៃសំវិធានធនលើ ការខាតបង់សុទ្ធ	-	-	100,755	100,755
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដំបូង	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ - ដុល្លារអាមេរិក	-	-	252,560	252,560
នាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 5)	-	-	1,028,929	1,028,929
	2020			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មផ្សេងៗ				
នាថ្ងៃទី១ ខែមករា	-	-	-	-
ការវាស់វែងឡើងវិញនៃសំវិធានធនលើ ការខាតបង់សុទ្ធ	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដំបូង	-	-	151,805	151,805
នាថ្ងៃទី៣១ ខែធ្នូ - ដុល្លារអាមេរិក	-	-	151,805	151,805
នាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 5)	-	-	614,051	614,051

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧) គណនីកើតឡើងពីការខាតបង់ឥណទានរំពឹងទុក (ត)

សវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់សមតុល្យចាប់ពីដើមការិយបរិច្ឆេទ ដល់ចុងការិយបរិច្ឆេទនៃសវិធានធនលើការខាតបង់តាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ៖ (ត)

	2021			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
កិច្ចសន្យាឥណទាន និងកិច្ចសន្យានៃការ ធានាហិរញ្ញវត្ថុ				
នាថ្ងៃទី១ ខែមករា	14,904	-	-	14,904
ការវាស់វែងឡើងវិញនៃសវិធានធនលើ ការខាតបង់សុទ្ធ	18,450	-	-	18,450
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដំបូង	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ - ដុល្លារអាមេរិក	33,354	-	-	33,354
នាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 5)	135,884	-	-	135,884

	2020			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
កិច្ចសន្យាឥណទាន និងកិច្ចសន្យានៃការ ធានាហិរញ្ញវត្ថុ				
នាថ្ងៃទី១ ខែមករា	-	-	-	-
ការវាស់វែងឡើងវិញនៃសវិធានធនលើ ការខាតបង់សុទ្ធ	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដំបូង	14,904	-	-	14,904
នាថ្ងៃទី៣១ ខែធ្នូ - ដុល្លារអាមេរិក	14,904	-	-	14,904
នាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 5)	60,286	-	-	60,286

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពីការខាតបង់ឥណទានរំពឹងទុក (ត)

សំវិធានធនលើការខាតបង់ (ត)

សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃដែលបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត និង ចំណូលលម្អិតផ្សេងៗ ត្រូវបានសង្ខេបដូចតទៅ៖

	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល (កំណត់សម្គាល់៥)	2020 ពាន់រៀល (កំណត់សម្គាល់៥)
សំវិធានធនលើការខាតបង់លើ				
ឥណទាន (កំណត់សម្គាល់ 9)	4,850,100	6,585,519	19,730,207	26,849,161
(ការបង្វិលមកវិញ)/សំវិធានធន				
លើសាច់ប្រាក់ និងសាច់ប្រាក់				
សមមូល (កំណត់សម្គាល់ 6)	(233,640)	217,214	(950,448)	885,581
សំវិធានធនលើការខាតបង់				
លើប្រាក់បញ្ញើនៅធនាគារ				
នានា (កំណត់សម្គាល់ 7)	3,173	-	12,908	-
សំវិធានធនលើការខាតបង់				
លើទ្រព្យសកម្មផ្សេងៗ				
(កំណត់សម្គាល់ 11)	100,755	151,805	409,871	618,909
សំវិធានធនលើការខាតបង់				
កិច្ចសន្យាឥណទាន និង				
កិច្ចសន្យានៃការធានាហិរញ្ញវត្ថុ				
(កំណត់សម្គាល់ 29)	18,450	14,904	75,055	60,764
	<u>4,738,838</u>	<u>6,969,442</u>	<u>19,277,593</u>	<u>28,414,415</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន - នឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

៧. ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើផលពីការវិនិយោគ តម្លៃសមស្របផ្ទៃដើមនៃមូលនិធិ និងតាមរយៈការវិភាគគម្លាតប្រែប្រួលអត្រាការប្រាក់។ សក្តានុពលនៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី បានត្រួតពិនិត្យ ដោយរៀបចំទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីការប្រឈមហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	រហូតដល់ 1ខែ ដុល្លារអាមេរិក	> 1 - 3ខែ ដុល្លារអាមេរិក	> 3 - 12ខែ ដុល្លារអាមេរិក	> 1 - 5ឆ្នាំ ដុល្លារអាមេរិក	លើសពី 5ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	-	-	-	-	-	7,137,354	7,137,354
ប្រាក់បញ្ញើនៅធនាគារនានា	-	-	-	-	-	316,827	316,827
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល	15,899,291	2,514,877	77,444,069	58,791,381	147,768,504	-	302,418,122
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	305,682	305,682
	<u>15,899,291</u>	<u>2,514,877</u>	<u>77,444,069</u>	<u>58,791,381</u>	<u>147,768,504</u>	<u>7,759,863</u>	<u>310,177,985</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីការប្រឈមហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន។ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (ត)	រហូតដល់ 1ខែ ដុល្លារអាមេរិក	> 1 - 3ខែ ដុល្លារអាមេរិក	> 3 - 12ខែ ដុល្លារអាមេរិក	> 1 - 5ឆ្នាំ ដុល្លារអាមេរិក	លើសពី 5ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	4,076,859	68,947	1,607,851	-	-	-	5,753,657
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	2,627	-	-	-	-	-	2,627
ប្រាក់កម្ចី	-	-	-	248,461	156,343,123	-	156,591,584
អនុបំណុល	-	-	-	-	-	1,044,084	1,044,084
បំណុលផ្សេងៗ	-	-	-	-	-	630,449	630,449
	<u>4,079,486</u>	<u>68,947</u>	<u>1,607,851</u>	<u>248,461</u>	<u>156,343,123</u>	<u>1,674,533</u>	<u>164,022,401</u>
គម្លាតរំលោភអត្រាការប្រាក់	<u>11,819,805</u>	<u>2,445,930</u>	<u>75,836,218</u>	<u>58,542,920</u>	<u>(8,574,619)</u>	<u>6,085,330</u>	<u>146,155,584</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>48,153,886</u>	<u>9,964,719</u>	<u>308,956,752</u>	<u>238,503,856</u>	<u>(34,932,998)</u>	<u>24,791,634</u>	<u>595,437,849</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីការប្រឈមហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន។ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	រហូតដល់ 1ខែ ដុល្លារអាមេរិក	> 1 - 3ខែ ដុល្លារអាមេរិក	> 3 - 12ខែ ដុល្លារអាមេរិក	> 1 - 5ឆ្នាំ ដុល្លារអាមេរិក	លើសពី 5ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	-	-	-	-	-	48,590,769	48,590,769
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល	15,865,433	2,936,597	81,860,509	48,137,151	97,068,573	-	245,868,263
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	331,948	331,948
	<u>15,865,433</u>	<u>2,936,597</u>	<u>81,860,509</u>	<u>48,137,151</u>	<u>97,068,573</u>	<u>48,922,717</u>	<u>294,790,980</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីការប្រឈមហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន។ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ (ត)	រហូតដល់ 1ខែ ដុល្លារអាមេរិក	> 1 - 3ខែ ដុល្លារអាមេរិក	> 3 - 12ខែ ដុល្លារអាមេរិក	> 1 - 5ឆ្នាំ ដុល្លារអាមេរិក	លើសពី 5ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	4,514,585	786,501	-	-	-	-	5,301,086
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	4,661	-	-	-	-	-	4,661
ប្រាក់កម្ចី	1,198,688	-	10,120,000	24,817,498	158,227,232	-	194,363,418
អនុបំណុល	-	-	-	-	-	1,044,084	1,044,084
បំណុលផ្សេងៗ	-	-	-	-	-	107,798	107,798
	<u>5,717,934</u>	<u>786,501</u>	<u>10,120,000</u>	<u>24,817,498</u>	<u>158,227,232</u>	<u>1,151,882</u>	<u>200,821,047</u>
គម្លាតរំព្រោចអត្រាការប្រាក់	<u>10,147,499</u>	<u>2,150,096</u>	<u>71,740,509</u>	<u>23,319,653</u>	<u>(61,158,659)</u>	<u>47,770,835</u>	<u>93,969,933</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>41,046,633</u>	<u>8,697,138</u>	<u>290,190,359</u>	<u>94,327,996</u>	<u>(247,386,776)</u>	<u>193,233,028</u>	<u>380,108,378</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារមិនមានឧបករណ៍ហិរញ្ញវត្ថុរស់វែងនៅតម្លៃសមស្របទេ។ ធនាគារ មិនបានប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការប្តូរអត្រាការប្រាក់ដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ខ្លួននោះ។ ដូច្នេះ មិនមានការវិភាគចំណាយត្រូវបានរៀបចំឡើយ។

២. ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួលបណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ធនាគារមិនមានហានិភ័យរូបិយប័ណ្ណបរទេសជាសារវន្តទេ ដោយសារប្រតិបត្តិការចម្បងរបស់ធនាគារធ្វើឡើងជាប្រាក់ដុល្លារអាមេរិក។ ដូច្នេះ មិនមានការវិភាគចំណាយត្រូវបានបង្ហាញ។

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ប្រភេទនៃរូបិយប័ណ្ណសមមូលដុល្លារអាមេរិក		
	រៀល	ដុល្លារអាមេរិក	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	2,018,512	5,118,842	7,137,354
ប្រាក់បញ្ញើនៅធនាគារនានា	-	316,827	316,827
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល	36,285,034	266,133,088	302,418,122
ទ្រព្យសកម្មផ្សេងៗ	36,325	269,357	305,682
	<u>38,339,871</u>	<u>271,838,114</u>	<u>310,177,985</u>
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើរបស់អតិថិជន	618,073	5,135,584	5,753,657
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	2,627	2,627
ប្រាក់កម្ចី	123,129,848	33,461,736	156,591,584
អនុបំណុល	-	1,044,084	1,044,084
បំណុលផ្សេងៗ	-	630,449	630,449
	<u>123,747,921</u>	<u>40,274,480</u>	<u>164,022,401</u>
ស្ថានភាព(បំណុល)/ទ្រព្យសកម្មសុទ្ធ	<u>(85,408,050)</u>	<u>231,563,634</u>	<u>146,155,584</u>
(ពាន់រៀល - កំណត់សម្គាល់ 5)	<u>(347,952,396)</u>	<u>943,390,245</u>	<u>595,437,849</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(៧). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

ចំនួនទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖ (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	ប្រភេទនៃរូបិយប័ណ្ណសមមូលដុល្លារអាមេរិក		
	រៀល	ដុល្លារអាមេរិក	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	7,421,983	41,168,786	48,590,769
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល	38,231,039	207,637,224	245,868,263
ទ្រព្យសកម្មផ្សេងៗ	74,601	257,347	331,948
	<u>45,727,623</u>	<u>249,063,357</u>	<u>294,790,980</u>
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើរបស់អតិថិជន	245,056	5,056,030	5,301,086
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	4,661	4,661
ប្រាក់កម្ចី	124,012,608	70,350,810	194,363,418
អនុបំណុល	-	1,044,084	1,044,084
បំណុលផ្សេងៗ	-	107,798	107,798
	<u>124,257,664</u>	<u>76,563,383</u>	<u>200,821,047</u>
ស្ថានភាព(បំណុល)/ទ្រព្យសកម្មសុទ្ធ	<u>(78,530,041)</u>	<u>172,499,974</u>	<u>93,969,933</u>
(ពាន់រៀល - កំណត់សម្គាល់ 5)	<u>(317,654,016)</u>	<u>697,762,394</u>	<u>380,108,378</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(៧). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការវិភាគរំព្លោង

សន្មតថា ហានិភ័យអថេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ធនាគារនាការបរិច្ឆេទរាយការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើនជាង 5% នៃស្ថានភាពចំណុះ ត្រូវបានបង្ហាញជារូបិយប័ណ្ណដាក់លាក់របស់វានៅក្នុងតារាងខាងក្រោម។ សម្រាប់រូបិយប័ណ្ណផ្សេងទៀត ការលាតត្រដាងទាំងនេះត្រូវបានដាក់ជាក្រុម 'ផ្សេងៗ')៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	- 1%	+ 1%	- 1%	+ 1%
	ការថយចុះ ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក	ការថយចុះ ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក
រៀល	854,081	(854,081)	785,300	(785,300)
(ពាន់រៀល – កំណត់សម្គាល់ 5)	3,479,526	(3,479,526)	3,176,539	(3,176,539)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល

'ហានិភ័យសាច់ប្រាក់ងាយស្រួល' គឺជាហានិភ័យដែលធនាគារនឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ចពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវទូទាត់តាមរយៈសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។ ហានិភ័យសាច់ប្រាក់ងាយស្រួល កើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរទឹកប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

ធនាគារ គ្រប់គ្រងសាច់ប្រាក់ងាយស្រួលរបស់ខ្លួនតាមរយៈគណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម បំណុល ដែលទទួលខុសត្រូវក្នុងការបង្កើតគោលនយោបាយសាច់ប្រាក់ងាយស្រួល និងត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលជាប្រចាំ។ តម្រូវការទ្រព្យសកម្មងាយស្រួលអប្បបរមា ត្រូវបានបង្កើតឡើងដើម្បីធានាថាអនុបាតនៃទ្រព្យសកម្មងាយស្រួល និងបំណុលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវទទួលបានកម្រិតអប្បបរមាគ្រប់ពេលវេលា។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗនោះទេ។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	តម្លៃដុលលំហូរ						
	តម្លៃយោង ដុល្លារអាមេរិក	ចូល/(ចេញ) ដុល្លារអាមេរិក	រហូតដល់ 1ខែ ដុល្លារអាមេរិក	> 1 - 3ខែ ដុល្លារអាមេរិក	> 3 - 12ខែ ដុល្លារអាមេរិក	> 1 - 5ឆ្នាំ ដុល្លារអាមេរិក	លើសពី 5ឆ្នាំ ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	7,137,354	7,137,354	7,137,354	-	-	-	-
ប្រាក់បញ្ញើនៅធនាគារនានា	316,827	316,827	316,827	-	-	-	-
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល	302,418,122	381,617,039	17,591,203	2,551,479	79,648,256	70,839,820	210,986,281
ទ្រព្យសកម្មផ្សេងៗ	305,682	305,682	-	-	-	-	-
សរុប (ដុល្លារអាមេរិក)	310,177,985	389,376,902	25,045,384	2,551,479	79,648,256	70,839,820	210,986,281
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	1,263,665,111	1,586,321,499	102,034,894	10,394,725	324,486,995	288,601,427	859,558,109

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗនោះទេ។ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	តម្លៃដុលលំហូរ						លើសពី 5ឆ្នាំ
	តម្លៃយោង ដុល្លារអាមេរិក	ចូល/(ចេញ) ដុល្លារអាមេរិក	រហូតដល់ 1ខែ ដុល្លារអាមេរិក	> 1 - 3ខែ ដុល្លារអាមេរិក	> 3 - 12ខែ ដុល្លារអាមេរិក	> 1 - 5ឆ្នាំ ដុល្លារអាមេរិក	
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	5,753,657	(5,769,085)	(4,076,859)	(69,067)	(1,623,159)	-	-
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	2,627	(2,627)	(2,627)	-	-	-	-
ប្រាក់កម្ចី	156,519,584	(157,641,584)	-	-	(30,000)	(368,461)	(157,243,123)
អនុបំណុល	1,044,084	(1,044,084)	-	-	-	-	(1,044,084)
បំណុលផ្សេងៗ	630,449	(630,449)	(630,449)	-	-	-	-
	164,022,401	(165,087,829)	(4,709,935)	(69,067)	(1,653,159)	(368,461)	(158,287,207)
កិច្ចសន្យាឥណទាន	3,884,033	(3,884,033)	(3,884,033)	-	-	-	-
សរុប (ដុល្លារអាមេរិក)	167,906,434	(168,971,862)	(8,593,968)	(69,067)	(1,653,159)	(368,461)	(158,287,207)
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	684,050,812	(688,391,366)	(35,011,826)	(281,379)	(6,734,970)	(1,501,110)	(644,862,081)

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗនោះទេ។ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	តម្លៃដុលលំហូរ						
	តម្លៃយោង ដុល្លារអាមេរិក	ចូល/(ចេញ) ដុល្លារអាមេរិក	រហូតដល់ 1ខែ ដុល្លារអាមេរិក	> 1 - 3ខែ ដុល្លារអាមេរិក	> 3 - 12ខែ ដុល្លារអាមេរិក	> 1 - 5ឆ្នាំ ដុល្លារអាមេរិក	លើសពី 5ឆ្នាំ ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	48,590,769	48,590,769	48,590,769	-	-	-	-
ប្រាក់បញ្ញើនៅធនាគារនានា	-	-	-	-	-	-	-
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល	245,868,263	300,969,265	16,855,634	3,330,443	84,936,069	57,758,510	138,088,609
ទ្រព្យសកម្មផ្សេងៗ	331,948	331,948	331,948	-	-	-	-
សរុប (ដុល្លារអាមេរិក)	294,790,980	349,891,982	65,778,351	3,330,443	84,936,069	57,758,510	138,088,609
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	1,192,429,514	1,415,313,067	266,073,430	13,471,642	343,566,399	233,633,173	558,568,423

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗនោះទេ។ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	តម្លៃដុលលំហូរ						
	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោង ចូល/(ចេញ) ដុល្លារអាមេរិក	រហូតដល់ 1ខែ ដុល្លារអាមេរិក	> 1 - 3ខែ ដុល្លារអាមេរិក	> 3 - 12ខែ ដុល្លារអាមេរិក	> 1 - 5ឆ្នាំ ដុល្លារអាមេរិក	លើសពី 5ឆ្នាំ ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	5,301,086	(5,310,687)	(4,514,585)	(490,925)	(305,177)	-	-
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	4,661	(4,661)	(4,661)	-	-	-	-
ប្រាក់កម្ចី	194,363,418	(196,182,168)	(1,198,688)	-	(10,150,000)	(24,937,498)	(159,895,982)
អនុបំណុល	1,044,084	(1,044,084)	-	-	-	-	(1,044,084)
បំណុលផ្សេងៗ	107,798	(107,798)	(107,798)	-	-	-	-
	<u>200,821,047</u>	<u>(202,649,398)</u>	<u>(5,825,732)</u>	<u>(490,925)</u>	<u>(10,455,177)</u>	<u>(24,937,498)</u>	<u>(160,940,066)</u>
កិច្ចសន្យាឥណទាន	4,482,000	(4,482,000)	(4,482,000)	-	-	-	-
សរុប (ដុល្លារអាមេរិក)	<u>205,303,047</u>	<u>(207,131,398)</u>	<u>(10,307,732)</u>	<u>(490,925)</u>	<u>(10,455,177)</u>	<u>(24,937,498)</u>	<u>(160,940,066)</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>830,450,825</u>	<u>(837,846,505)</u>	<u>(41,694,776)</u>	<u>(1,985,792)</u>	<u>(42,291,191)</u>	<u>(100,872,179)</u>	<u>(651,002,567)</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ង. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬការអនុវត្តមិនមានប្រសិទ្ធភាពនូវនីតិវិធីដំណើរការផ្ទៃក្នុង បុគ្គលិក ឬប្រព័ន្ធ ឬពីកត្តាខាងក្រៅ។ ហានិភ័យនេះ ត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយតម្លៃហានិភ័យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រ ដែលឯករាជ្យពីអង្គភាពអាជីវកម្ម និងគណៈគ្រប់គ្រង។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ តាមច្បាប់នៃការអនុលោមតាមហានិភ័យគណនេយ្យ និងការក្លែងបន្លំ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធតួនាទី និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឲ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើន ត្រូវបានអនុវត្ត។ គោលការណ៍ទាំងនេះ រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។ ដំណើរការទាំងនេះត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ ដែលអាចកើតមានឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ។

ច. ការគ្រប់គ្រងដើមទុន

១. បទប្បញ្ញត្តិដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ ធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

គោលនយោបាយរបស់ធនាគារ គឺធានាឲ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ធនាគារ ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ច. ការគ្រប់គ្រងដើមទុន (ត)

(១). បទប្បញ្ញត្តិដើមទុន (ត)

ដើមទុនបង្ហាញខាងលើនេះ ត្រូវបានគណនាឡើងដោយផ្អែកតាមសេចក្តីណែនាំដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ដែលអាចមានភាពខុសគ្នាទៅលើគោលការណ៍សំខាន់ៗ បើប្រៀបធៀបទៅនឹងគោលការណ៍ដែលបានទទួលស្គាល់ជាទូទៅ ដែលស្ថាប័នហិរញ្ញវត្ថុនៅប្រទេសដទៃបានអនុវត្ត។ ដូច្នេះ ព័ត៌មានអំពីដើមទុនខាងលើ មិនសមស្របសម្រាប់អ្នកប្រើប្រាស់ដែលមិនបានទទួលព័ត៌មានអំពីសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

(២). ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

32. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ តម្លៃសមស្រប គឺជាតម្លៃដែលត្រូវទទួលដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង ឬប្រសិនបើអវត្តមានទីផ្សារដែលមានការរីកចម្រើនបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឲ្យការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដែលមានអត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេ ពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក 7 ៖ ឧបករណ៍ហិរញ្ញវត្ថុ - ការបង្ហាញ ដែលទាមទារឲ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប។ ការបង្ហាញទាំងនោះ មានដូចជាការវិនិយោគទៅលើបុត្រសម្ព័ន្ធ និងទ្រព្យ និងបរិក្ខារ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

32. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យនៅធនាគារជាតិនៃកម្ពុជា ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ មិនមានលក្ខណៈជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរបាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

ការវិនិយោគ

តម្លៃសមស្របដែលបានប៉ាន់ស្មាន ជាទូទៅគឺផ្អែកលើតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន។ នៅពេលមិនមានទីផ្សារដែលមានស្រាប់សម្រាប់មូលបត្រមួយចំនួន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានលើទិន្នន័យទីផ្សារប្រហាក់ប្រហែល ឬ ទ្រព្យសកម្មប្រភេទស្រដៀងរបស់ក្រុមហ៊ុនត្រូវបានវិនិយោគ។

ហិរញ្ញប្បទាន បុរេប្រទាន និងផ្សេងៗទៀត

តម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយការធ្វើអប្បបរមាលើលំហូរទឹកប្រាក់ដែលបានប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាទីផ្សារនៃការផ្តល់ហិរញ្ញប្បទានដែលមានហានិភ័យឥណទាន និងកាលកំណត់ស្រដៀងគ្នា។

ចំណាត់ថ្នាក់តម្លៃសមស្រប

ស.វ.ហ.អ.ក 7 បញ្ជាក់ពីចំណាត់ថ្នាក់នៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ចំណាត់ថ្នាក់នៃតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិត 1 - តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិត 2 - ទិន្នន័យក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុលដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ)។
- កម្រិត 3 - ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុលដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

32. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់តម្លៃសមស្រប (ត)

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ មិនបានវាស់វែងនៅតម្លៃសមស្របទេ។ ដោយសារមិនមានតម្លៃទីផ្សារដែលអាចផ្ទៀងផ្ទាត់បាន សម្រាប់ផ្នែកជាសារវន្តនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុនៅតម្លៃសមស្រប ដូច្នេះ ការវាស់វែងត្រូវបានធ្វើឡើងដោយផ្អែកទៅលើការប៉ាន់ស្មានរបស់អ្នកគ្រប់គ្រង យោងទៅតាមប្រវត្តិរបស់ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ។ តាមមតិរបស់អ្នកគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ រួមបញ្ចូលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ជាការប៉ាន់ស្មានសមហេតុផលនៃតម្លៃសមស្រប។

33. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយសង្គតិភាពនៅគ្រប់កាលបរិច្ឆេទដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ លើកលែងតែមានការបង្ហាញផ្សេងពីនេះ។

ក. មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង។

ខ. ប្រតិបត្តិការរូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការរូបិយប័ណ្ណ ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរាយការណ៍។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណបរទេស គឺជាភាពខុសគ្នារវាងរំលស់ថ្លៃដើមជារូបិយប័ណ្ណមុខងារនៅដើមការិយបរិច្ឆេទ ដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ការប្រាក់ប្រសិទ្ធភាព និងការទូទាត់ក្នុងការិយបរិច្ឆេទ ធៀបនឹងរំលស់ថ្លៃដើម ជារូបិយប័ណ្ណបរទេសដែលបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរាយការណ៍។

ទ្រព្យសកម្ម និងបំណុលដែលមិនមែនជារូបិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមស្របជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកនៅអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃសមស្របត្រូវបានកំណត់។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រវត្តិសាស្ត្រជារូបិយប័ណ្ណបរទេសត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i). ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារទទួលស្គាល់ជាលើកដំបូងនូវឥណទាន និងបុរេប្រទាន ប្រាក់កម្ចី និងអនុបំណុល នៅកាលបរិច្ឆេទដែលកើតមានប្រតិបត្តិការ។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត (រួមបញ្ចូលការទិញ និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមធម្មតា) ទទួលស្គាល់នៅកាលបរិច្ឆេទពាណិជ្ជកម្ម ដែលជាកាលបរិច្ឆេទដែលធនាគារក្លាយជាភាគីនៃការផ្តល់ឧបករណ៍តាមកិច្ចសន្យានេះ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប សម្រាប់ឧបករណ៍ដែលតាមធម្មតាមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត ("FVTPL") បូកនឹងថ្លៃដើមប្រតិបត្តិការដែលកើតមកពីការទិញ ឬលក់។

(ii). ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង៖ រំលស់ថ្លៃដើម FVOCI ឬ FVTPL។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI")។

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI")។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរធនាគារត្រូវតែជ្រើសរើសការបង្ហាញការប្រែប្រួលនាពេលបន្ទាប់តាមរយៈលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើការវិនិយោគនីមួយៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL។

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូង ធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមរំលស់ថ្លៃដើម ឬតាម FVOCI ប្រសិនបើវាវាស់វែងតាម FVTPL នឹងលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង។

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិតសំណុំឥណទាននីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយទាំងនោះ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្ដោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឲ្យស៊ីសង្វាក់គ្នារវាង រយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឲ្យមានលំហូរទឹកប្រាក់តាមរយៈការលក់ទ្រព្យសកម្ម
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាជាចំណាយឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឲ្យសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៣). ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវាយតម្លៃគំរូអាជីវកម្ម (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការផ្សព្វផ្សាយ ឬចាត់ចែង ហើយដែលលទ្ធផលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនសម្រាប់ទាំងការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើយ។

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង។ “ការប្រាក់” គឺជាតម្លៃបង្កបង្កើនមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) រួមទាំងប្រាក់ចំណេញ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ធនាគារត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ។ រួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុមានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលអាចធ្វើឲ្យមិនបំពេញលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់។

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌពិសេស
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ដូចជាឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃបង្កបង្កើនអំពីតម្លៃពេលវេលា (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់)។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

៣៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការចាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ឥណទានដែលមិនអាចប្រមូលមកវិញបាន

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយធនាគារ ដែលត្រូវបានការពារដោយទ្រព្យដាក់ធានារបស់អតិថិជនក៏មានកំហិតធនាគារក្នុងការទាមទារសាច់ប្រាក់មកវិញដែរ (ឥណទានដែលមិនអាចប្រមូលមកវិញបាន)។ ក្នុងករណីនេះ ធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទាននោះអាចប្រមូលមកវិញបានតែប្រាក់ដើម និងការប្រាក់ឬទេ។ ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងកម្ចីដែរ ឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជនគឺជាអ្នកបុគ្គល ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស
- ហានិភ័យរបស់ធនាគារក្នុងការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលមិនអាចប្រមូលមកវិញបាន
- ថាតើទ្រព្យដាក់ធានាគឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើធនាគារទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬទេ។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញបន្ទាប់ពីការទទួលស្គាល់ដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលដែលធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួនក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៣). ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យា ក្នុងការទទួលលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការដែលហានិភ័យទាំងអស់ និងភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវរាល់ហានិភ័យ និងភាពជាកម្មសិទ្ធិ ហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលយក) និង (ii) ចំណេញ ឬខាតដែលបានទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយឬលុបចោល ឬផុតអាណត្តិ។

(៤). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតអាណត្តិ។ ក្នុងករណីនេះ ទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល (iii)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែលទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិការ ដែលកើតឡើងត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្មនិង

ធនាគារអតិថិជនរៀបចំ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ ឬខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្មដែលឈប់ទទួលស្គាល់។
- ប្រសិនបើលំហូរទឹកប្រាក់ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំងៗ។ ប្រសិនបើ ធនាគារមានគម្រោងកែប្រែ ទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឲ្យមានការលើកលែងចំពោះលំហូរទឹកប្រាក់ ទ្រព្យសកម្មនោះត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយការលុបចេញពីបញ្ជី)។ វិធីសាស្ត្រនេះជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃបរិមាណ ហើយក្នុងករណីនេះមានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យ ជាទូទៅមិនអាចអនុវត្តបាននោះទេ។
- ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ឬ FVOCI មិនបណ្តាលឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេនោះ ធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវជាចំណេញ ឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្នែកលើរយៈពេលដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ។
- ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃ នៃទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរទឹកប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។ តម្លៃតបស្នងរួមមាន ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ(ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវថ្មី។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនធ្វើឲ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃបំណុលត្រូវគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរទឹកប្រាក់ ដែលបានកែប្រែតាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងរំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវ ដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

(v). ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចត្រូវកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែ ធនាគារមានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

(vi). ការវាស់វែងតម្លៃសមស្រប

‘តម្លៃសមស្រប’ គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារ នាការលក់បរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលធនាគារអាចកំណត់រកបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យនៃការមិនអនុវត្តកាតព្វកិច្ច។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការវាស់វែងតម្លៃសមស្រប (ត)

ធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុលកើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជាទៀងទាត់។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថាជាតម្លៃសមស្របនៃផលតបស្នងបានផ្តល់ឲ្យ ឬបានទទួល។ ប្រសិនបើធនាគារកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូងខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃដែលក្នុងនោះទិន្នន័យដែលមិនអាចអង្កេតបានពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មតថាមិនសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀត ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាត ផ្នែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឲ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារ ដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប មានតម្លៃលក់ និងតម្លៃទិញ នោះធនាគារវាស់វែងទ្រព្យសកម្ម និងស្ថានភាពវាស់វែងតាមតម្លៃលក់ ហើយវាស់វែងបំណុល និងស្ថានភាពវាស់វែងតាមតម្លៃទិញ។

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលប្រឈមនឹងហានិភ័យទីផ្សារ និងហានិភ័យឥណទានដែលត្រូវបានចាត់ចែងដោយធនាគារ តាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ ឬហានិភ័យឥណទាន ត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែលមានស្ថានភាពរយៈពេលវែង (ឬការទូទាត់សង់ក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពរយៈពេលខ្លី) សម្រាប់ហានិភ័យជាក់លាក់។ ការកែតម្រូវត្រឹមត្រូវទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា ការកែតម្រូវតម្លៃលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទាន ដែលឆ្លុះបញ្ចាំងពីការវាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺត្រូវបានបែងចែកតាមទ្រព្យសកម្ម និងបំណុលនីមួយៗ តាមមូលដ្ឋាននៃការកែតម្រូវហានិភ័យដែលពាក់ព័ន្ធនៃហានិភ័យឧបករណ៍នីមួយៗ នៃទ្រព្យសកម្ម និងបំណុលនោះ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការវាស់វែងតម្លៃសមស្រប (ត)

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើតាមតម្រូវការ) គឺមិនត្រូវតែជាប់ជំពាក់នឹងទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទនៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(៧). ឱនភាពនៃតម្លៃ

ធនាគារទទួលស្គាល់សំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលជាឧបករណ៍បំណុល និង
- កិច្ចសន្យាឥណទានដែលបានបោះផ្សាយ។

ពុំមានការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងការវិនិយោគមូលធនឡើយ។

ធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹងការខាតបង់ឥណទានរំពឹងទុកពេញអាយុកាលលើកលែងគណនីខាងក្រោម ដែលត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល 12ខែ៖

- ការវិនិយោគលើមូលបត្របំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាការិយបរិច្ឆេទរាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីភតិសន្យាត្រូវទទួល) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

ការខាតបង់ឥណទានរំពឹងទុក 12ខែ គឺជាផ្នែកនៃការខាតបង់ឥណទានរំពឹងទុកដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល 12ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការខាតបង់ឥណទានរំពឹងទុក 12ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី1”។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ឱនភាពនៃតម្លៃ (ត)

ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល (Life-time ECL) គឺជាការខាតបង់ឥណទានរំពឹងទុកដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ឧកខានសង់ប្រាក់ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី២”។

នៅកាលបរិច្ឆេទនៃរបាយការណ៍ ធនាគារវាយតម្លៃថា តើហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។ នៅពេលដែលហានិភ័យឥណទានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងអាយុកាលនៃការខាតបង់ឥណទានរំពឹងទុក។

នៅពេលកំណត់ថា តើហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មានលើការខាតបង់ឥណទានរំពឹងទុក នោះធនាគារពិចារណាលើព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រដែលពាក់ព័ន្ធ និងអាចរកបានដោយមិនចាំបាច់ចំណាយ ឬប្រឹងប្រែងហួស។ ព័ត៌មានទាំងនេះរួមបញ្ចូលព័ត៌មានបរិមាណ និងព័ត៌មានគុណភាព និងការវិភាគ ដោយផ្អែកលើបទពិសោធន៍របស់ធនាគារ និងការវាយតម្លៃឥណទាន ព្រមទាំងបញ្ចូលព័ត៌មានប្រមើលអនាគត។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដែលបណ្តាលឲ្យគ្មានការកើនឡើងជាសារវន្តនៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងការខាតបង់ឥណទានរំពឹងទុក 12 ខែ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មានលើការខាតបង់ឥណទានរំពឹងទុក គឺជារយៈពេលកិច្ចសន្យាអតិបរមាដែលធនាគារប្រឈមនឹងហានិភ័យឥណទាន។

ការកំណត់នៃការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ធនាគារវាយតម្លៃថា តើមានហានិភ័យឥណទានបានកើនឡើងជាសារវន្ត ឬទេ ចាប់តាំងពីការទទួលស្គាល់លើកដំបូង នៅកាលបរិច្ឆេទរបាយការណ៍។ ការកំណត់ពីការកើនឡើងនៃហានិភ័យឥណទានផ្អែកជាសំខាន់លើចរិតលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអតិថិជន និងតំបន់ភូមិសាស្ត្រ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ឱនភាពនៃតម្លៃ (ត)

ការកំណត់នៃការកើនឡើងជាសាវរន្តនូវហានិភ័យឥណទាន (ត)

ធនាគារពិចារណាថាការកើនឡើងនៃហានិភ័យឥណទានជាសាវរន្ត កើតឡើងនៅពេលទ្រព្យសកម្មមានការខកខានសងហួស 30 ថ្ងៃ។ ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ ដែលការបង់សងទាំងអស់មិនទាន់បានទទួល។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបានកំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អតិថិជនឡើយ។

ប្រសិនបើមានភស្តុតាងបញ្ជាក់ថា មិនមានការកើនឡើងលើហានិភ័យឥណទានជាសាវរន្ត ទាក់ទងនឹងការទទួលស្គាល់លើកដំបូងនោះ សំវិធានធននៃការបាត់បង់លើឧបករណ៍ហិរញ្ញវត្ថុនឹងត្រូវវាស់វែងតាមការខាតបង់ឥណទានរំពឹងទុក 12ខែ។

និយមន័យនៃការខកខានសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា) ឬ
- ធនាគារពិចារណាថាការកើនឡើងជាសាវរន្តនូវហានិភ័យឥណទាន កើតឡើងមិនលើសពីពេលដែលទ្រព្យសកម្មហួសកាលកំណត់សងស្មើ ឬលើសពី 30ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង ឬច្រើនជាង ឬស្មើ 14ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី ឬ
- វាប្រហែលជាអាចទៅរួចដែលអ្នកខ្ចី នឹងរៀបចំរចនាសម្ព័ន្ធទ្រព្យសកម្មឡើងវិញជាលទ្ធផលនៃការក្លែងបន្លំធនដោយសារតែមិនមានសមត្ថភាព ដើម្បីទូទាត់កាតព្វកិច្ចឥណទានរបស់អ្នកខ្ចី។

ការវាស់វែងលើការខាតបង់ឥណទានរំពឹងទុក

ការខាតបង់ឥណទានរំពឹងទុក គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន។ ការខាតបង់ឥណទានរំពឹងទុកត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ពោលគឺភាពខុសគ្នារវាងលំហូរទឹកប្រាក់ដែលជំពាក់ធនាគារស្របតាមកិច្ចសន្យានិងលំហូរទឹកប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន)។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ឱនភាពនៃតម្លៃ (ត)

ការវាស់វែងលើការខាតបង់ឥណទានរំពឹងទុក (ត)

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលរំពឹងទុកនាពេលអនាគត និង
- កិច្ចសន្យាឥណទានដែលនៅសល់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលជំពាក់ធនាគារ ប្រសិនបើអ្នកកាន់កាប់កិច្ចសន្យាឥណទានបានដកឥណទានប្រើ និងលំហូរទឹកប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន ប្រសិនបើឥណទានត្រូវបានដកប្រើ។
- កិច្ចសន្យាធានាហិរញ្ញវត្ថុ៖ ការទូទាត់ដែលបានរំពឹងទុកលើការសងអ្នកកាន់កាប់ដកចំនួនណាមួយដែលធនាគាររំពឹងថានឹងទទួលបានត្រលប់មកវិញ។

នៅពេលធ្វើអប្បបរមាលំហូរសាច់ប្រាក់នាពេលអនាគត អត្រាអប្បបរមាត្រូវបានប្រើប្រាស់ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុក្រៅពីការទិញ ឬឥណទានដែលមានឱនភាពនៃតម្លៃដំបូង (“POCI”) ទ្រព្យសកម្មហិរញ្ញវត្ថុ និងភតិសន្យាដែលទទួលបាន៖ អត្រាការប្រាក់ប្រសិទ្ធភាពដើម ឬប្រហាក់ប្រហែល។
- ទ្រព្យសកម្ម POCI៖ អត្រាការប្រាក់ប្រសិទ្ធភាពដែលបានធ្វើការកែតម្រូវឥណទាន
- ភតិសន្យាត្រូវទទួលបាន៖ អត្រាអប្បបរមាប្រើប្រាស់ក្នុងការវាស់វែងភតិសន្យាត្រូវទទួល
- កិច្ចសន្យាឥណទានដែលនៅសល់៖ អត្រាការប្រាក់ប្រសិទ្ធភាព ឬប្រហាក់ប្រហែល ដែលអាចអនុវត្តលើលទ្ធផលទ្រព្យសកម្មហិរញ្ញវត្ថុពីកិច្ចសន្យាឥណទាន និង
- កិច្ចសន្យាធានាហិរញ្ញវត្ថុដែលបានបោះផ្សាយ៖ អត្រាដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលាទឹកប្រាក់ និងហានិភ័យដែលច្បាស់លាស់លើលំហូរសាច់ប្រាក់។

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (“PD”)
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង (“LGD”) និង
- ទំហំនៃការខកខានសង (“EAD”)

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ឱនភាពនៃតម្លៃ (ត)

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ (ត)

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី១ ត្រូវបានគណនាដោយផលគុណនៃ PD 12ខែ និង LGD និង EAD។
ECL ពេញអាយុកាល ត្រូវបានគណនាដោយផលគុណនៃ PD ពេញអាយុកាល និង LGD និង EAD។

គំរូស្ថិតិត្រូវបានប្រើប្រាស់ដើម្បីវិភាគទិន្នន័យប្រមូលបានរួចបង្កើតនូវការប៉ាន់ស្មាន PD ពេញអាយុកាល ដែលនៅសល់ និងថាតើសមតុល្យទាំងនោះរំពឹងថាប្រែប្រួលយ៉ាងណាលើរយៈពេលនោះ។

LGD គឺជាឥរិយាបថនៃការបាត់បង់ប្រសិនបើមានការខកខានសង។ ធនាគារប៉ាន់ស្មានលក្ខខណ្ឌ LGD យោងតាមប្រវត្តិនៃអត្រាការប្រមូលត្រលប់ពីអតិថិជនខកខានសង។ គំរូ LGD ត្រូវបានពិចារណាលើរចនាសម្ព័ន្ធអាទិភាពនៃការទាមទារសំណង វិស័យដែលអតិថិជនស្ថិតនៅ ចំណាយលើការប្រមូលពីទ្រព្យបញ្ចាំដែលជាផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ សម្រាប់ឥណទានដែលការពារដោយទ្រព្យអនុបាតឥណទានច្រើននឹងតម្លៃទ្រព្យបញ្ចាំ ("LTV") គឺជាលក្ខខណ្ឌមួយក្នុងការកំណត់ LGD។ ការប៉ាន់ស្មាន LGD ត្រូវបានវាស់វែងសម្រាប់វិស័យផ្សេងៗគ្នា ហើយសម្រាប់ឥណទានគេហដ្ឋាន គឺអាស្រ័យលើការប្រែប្រួលតម្លៃអចលនទ្រព្យ។ តម្លៃទាំងនោះនឹងត្រូវបានគណនាដោយអប្បបរមា ដោយផ្អែកលើអត្រាការប្រាក់ប្រសិទ្ធភាពជាកត្តាអប្បបរមា។

EAD តំណាងឲ្យតម្លៃសមតុល្យនៅពេលមានការខកខានសង។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាម កិច្ចសន្យា និងកើតចេញពីការបង់រំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេលមានការខកខានសង។ សម្រាប់កាតព្វកិច្ចឲ្យខ្ចី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានតាមការសង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃសមតុល្យដែលអាចកើតឡើងនៅពេលវេលាផ្សេងគ្នាដោយប្រើតាមស្ថានភាព និងបច្ចេកទេសស្ថិតិ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12 ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី១ ធនាគារវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខូចខាតលើរយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យាររបស់អ្នកខ្ចីប្រសិនបើមាន) ដែលមានហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង។ រយៈពេលដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែលធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែតម្រូវឈប់ទទួលស្គាល់ ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឲ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ដែលរំពឹងទុកថាត្រូវបានទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញ នាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទវាយការណ៍ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទវាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជាទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី៣)។ ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាមាន ‘ឱនភាពនៃតម្លៃ’ នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឲ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតដែលរំពឹងទុក នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ (ត)

- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជន ដែលធនាគារមិនយល់ព្រម
- អតិថិជនទំនងនឹងក្លាយជន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឲ្យមានឱនភាពនៃតម្លៃ។ បន្ថែមលើនេះ ឥណទានដែលហួសកាលកំណត់សង 90 ថ្ងៃ ឬលើសពីនេះ ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

ការបង្ហាញសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធននៃការខាតបង់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម។

ការលុបចោល

ឥណទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង។ ករណីនេះមានជាទូទៅ នៅពេលធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរទឹកប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពីឱនភាពនៃតម្លៃ ឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងចំណេញ ឬខាត និង OCI។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឲ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(viii) កំណែទម្រង់គោលការណ៍អត្រាការប្រាក់

ប្រសិនបើមូលដ្ឋាននៃការកំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ដែលវាស់វែងតាមរំលស់ថ្លៃដើមមានការប្រែប្រួលដែលជាលទ្ធផលនៃកំណែទម្រង់អត្រាការប្រាក់ នោះធនាគារ នឹងធ្វើបច្ចុប្បន្នភាពលើអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដើម្បីឆ្លុះបញ្ចាំង ពីការផ្លាស់ប្តូរនេះ។ ការផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យា គឺត្រូវបានតម្រូវដោយ កំណែទម្រង់អត្រាការប្រាក់ ប្រសិនបើលក្ខខណ្ឌខាងក្រោមត្រូវបានបំពេញ៖

- ការផ្លាស់ប្តូរនេះចាំបាច់ជាលទ្ធផលផ្ទាល់នៃកំណែទម្រង់នេះ និង
- មូលដ្ឋានថ្មីសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសមមូលនឹងមូលដ្ឋានពីមុន - ពោលគឺមូលដ្ឋាន ភ្លាមៗមុនពេលមានការផ្លាស់ប្តូរ។

ប្រសិនបើការផ្លាស់ប្តូរត្រូវបានធ្វើឡើងចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ បន្ថែមពីលើការ ផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលតម្រូវដោយកំណែទម្រង់អត្រាការប្រាក់ នោះធនាគារនឹងធ្វើបច្ចុប្បន្នភាពអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាមុន សិន ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដែលទាមទារដោយកំណែទម្រង់អត្រាការប្រាក់។ បន្ទាប់ពីនោះ ធនាគារ នឹងអនុវត្តគោលនយោបាយគណនេយ្យសម្រាប់ការកែប្រែដែលបានកំណត់ខាងលើ ចំពោះចំណាយបន្ថែម។

ឃ. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារ ប្រាក់បញ្ញើ តាមតម្រូវការ និងការវិនិយោគរយៈពេលខ្លី ដែលមានកាលសន្តាននៅពេលតម្កល់ដំបូងមានរយៈពេល 3ខែ ឬ តិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

សាច់ប្រាក់ និងសាច់ប្រាក់សមមូលត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើមក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ង. គណនីដើមទុន

(i) ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមផ្ទាល់ក្នុងការបោះផ្សាយភាគហ៊ុន ត្រូវបានទទួលស្គាល់ ដោយកាត់ចេញពីមូលធន បន្ទាប់ពីដកពន្ធរួច។ ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬបំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ។ ការបែងចែកទៅឲ្យអ្នកកាន់ឧបករណ៍ហិរញ្ញវត្ថុត្រូវបាន ចាត់ទុកជាឧបករណ៍មូលធនមួយ ដែលត្រូវបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ង. គណនីដើមទុន (ត)

(៧). ដើមទុនផ្សេងៗ និងដើមទុនបម្រុង

ដើមទុនផ្សេងៗ និងដើមទុនបម្រុង ត្រូវបានចាត់ថ្នាក់ជាមូលធន។ យោងតាមលិខិតលេខ 536 ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដាក់ជូននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានបន្ថែមជាមួយនឹងចំណារពន្យល់របស់ខ្លួនដែលបានចុះនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មត្រូវបានផ្តល់ការយល់ព្រមតាមសំណើរ អោយចាត់វិធានការទៅលើឥណទានមិនដំណើរការចំនួន 18,269,567 ដុល្លារអាមេរិក និងត្រូវបានដកចេញពីភាគហ៊ុនដោយដកចេញពីតារាងតុល្យការ និងត្រួតពិនិត្យដោយឡែក។ ការទទួលបានមកវិញជាបន្តបន្ទាប់នៃឥណទាន និងបុរេប្រទានទាំងនោះនឹងទទួលស្គាល់នៅក្នុងគណនីដើមទុនផ្សេងៗរបស់ធនាគារ ហើយការទទួលបានមកវិញនូវចំណូលការប្រាក់ពីឥណទាន និងបុរេប្រទានទាំងនោះនឹងទទួលស្គាល់នៅក្នុងគណនីដើមទុនបម្រុង បន្ទាប់ពីមានការអនុម័តពីធនាគារជាតិនៃកម្ពុជា។

ច. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតសម្រាប់ភាពខុសគ្នារវាងសំវិធានធនស្របតាម ស.រ.ទ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-017-344 ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសាកលវិទ្យាល័យ លេខ ធ7-018-001 ស.រ.ធន.ណ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ស្របតាមប្រការ 73 គ្រឹះស្ថានត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 ជាមួយនឹងសំវិធានធនដែលគណនាតាមប្រការ 72 និងត្រូវកាត់ត្រាដូចខាងក្រោម៖

- (i) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ គណនាតាមប្រការ 72 មានលទ្ធផលទាបជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 នោះគ្រឹះស្ថានត្រូវកាត់ត្រាសំវិធានធន ដែលត្រូវគណនាអនុលោមតាម ស.រ.ទ.ហ.អ.ក និង
- (ii) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ គណនាតាមប្រការ 72 មានលទ្ធផលខ្ពស់ជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 នោះគ្រឹះស្ថានត្រូវកាត់ត្រាសំវិធានធន ដែលត្រូវគណនាតាមស.រ.ទ.ហ.អ.ក និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុក ឬគណនីខាតបង់ទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងមូលធននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ទុនបម្រុងតាមបទប្បញ្ញត្តិ មិនត្រូវបានដាក់បញ្ចូលក្នុងការគណនាមូលធនផ្ទាល់សុទ្ធរបស់ស្ថាប័នធនាគារឡើយ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

៣៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ច. ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានចេញសាកល្បងណែនាំលេខ ធ៧.០២១.២៣១៤.ន.ត ស្តីពី កាតព្វកិច្ចធ្វើចំណាត់ថ្នាក់ និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ ក្នុងគោលបំណងដកចេញ រយៈពេលអនុគ្រោះសម្រាប់ឥណទានរៀបចំឡើងវិញ និងបែងចែកការរៀបចំចំណាត់ថ្នាក់ និងសំវិធានធន ដោយអនុលោមទៅតាមបទប្បញ្ញត្តិបច្ចុប្បន្ន ដោយយោងតាមប្រកាសលេខ ធ៧.០១៧.៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយកែរមិនជាធរមាន។ ឥណទានរៀបចំ ឡើងវិញទាំងឡាយគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវធ្វើចំណាត់ថ្នាក់ និងសំវិធានធនឡើងវិញដោយផ្អែកទៅ លើសាកល្បងណែនាំនេះ។ ចំពោះឥណទានដែលស្ថិតក្នុងរយៈពេលវាយតម្លៃ ត្រូវរក្សាចំណាត់ថ្នាក់ដូចនៅមុន ពេលដែលមានការរៀបចំឡើងវិញ។

បន្ទាប់ពីសិក្ខាសាលារបស់ ធនាគារជាតិនៃកម្ពុជា ស្តីពី “ការអនុវត្តសាកល្បងណែនាំស្តីពីការធ្វើចំណាត់ថ្នាក់ និង សំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ” ដែលបានធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ធនាគារជាតិនៃ កម្ពុជា បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលអនុញ្ញាតឲ្យស្ថាប័នធនាគារ និង ហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់ អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

ឆ. ប្រាក់បញ្ញើនៅធនាគារនានា

ប្រាក់បញ្ញើនៅធនាគារនានា ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប បូកថ្លៃដើមប្រតិបត្តិការដោយផ្ទាល់ និង បន្ទាប់មកត្រូវវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ជ. ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់ អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

ឈ. ឥណទាន និងបុរេប្រទាន

‘ឥណទាន និងបុរេប្រទាន’ ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និង បុរេប្រទាន ដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកដំបូង តាមតម្លៃសមស្រប បូកចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាម រំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ញ. ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងទៀតត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ដ. ទ្រព្យ និងបរិក្ខារ

(i). ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ។

ចំណាយថ្លៃដើមរួមបញ្ចូលទាំងការចំណាយដោយផ្ទាល់ទៅលើការទិញទ្រព្យ និងការចំណាយដោយផ្ទាល់ផ្សេងៗទៀត ក្នុងការនាំយកទ្រព្យសកម្មទៅក្នុងលក្ខខណ្ឌដែលអាចប្រើប្រាស់ដែលបានគ្រោងទុក និងថ្លៃដើមនៃការរុះរើ និងផ្លាស់ប្តូរទីកន្លែង និងការស្តារទីតាំងដែលពួកគេស្ថិតនៅ។ ថ្លៃដើមនៃទ្រព្យដែលបានសាងសង់ដោយខ្លួនឯង ត្រូវរួមបញ្ចូលទាំងថ្លៃដើមសម្ភារៈ និងកម្លាំងពលកម្មផ្ទាល់ផងដែរ។ ចំពោះទ្រព្យសកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ការចំណាយលើប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្មស្របតាមគោលនយោបាយគណនេយ្យលើថ្លៃដើមប្រាក់កម្ចី។ ថ្លៃដើមក៏អាចរួមបញ្ចូលទាំងការផ្ទេរមូលធន ដែលជាចំណេញ ឬខាតណាមួយផងដែរលើការការពារហានិភ័យលំហូរសាច់ប្រាក់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំពោះរូបិយប័ណ្ណបរទេសទាក់ទងនឹងការទិញទ្រព្យ និងបរិក្ខារ។

ការទិញសូហ្វវែរដែលមានសារៈសំខាន់ដែលទាក់ទងទៅនឹងមុខងារឧបករណ៍ក៏ត្រូវបានចាត់ទុកជាផ្នែកមួយនៃបរិក្ខារផងដែរ។

ប្រសិនបើផ្នែកជាសារវន្តណាមួយនៃទ្រព្យ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ជាផ្នែកដោយឡែក (សមាសភាពចម្បង) នៃទ្រព្យ និងបរិក្ខារ។

ចំណេញ ឬខាតពីការលក់ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានកំណត់ដោយការប្រៀបធៀបដំណើរការពីការលក់ជាមួយតម្លៃយោងនៃទ្រព្យ និងបរិក្ខារ និងត្រូវបានទទួលស្គាល់សុទ្ធក្នុង "ចំណូលផ្សេងៗ" និង "ចំណាយផ្សេងៗ" ក្នុងចំណេញ ឬខាត។

(ii). ចំណាយបន្ទាប់

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយផ្នែកនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូល នៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដល់ធនាគារ ហើយតម្លៃរបស់វាអាចធ្វើការវាស់វែងបានដោយភាពអាចជឿជាក់បាន។ តម្លៃយោងនៃធាតុដែលបានជំនួសនោះ ត្រូវរាប់ទទួលស្គាល់ក្នុងចំណេញ ឬខាត។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬខាត នៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ដ. ទ្រព្យ និងបរិក្ខារ (ត)

(iii). រំលស់

រំលស់ គឺផ្អែកទៅលើថ្លៃដើមនៃទ្រព្យសកម្ម ដកតម្លៃសំណល់របស់វា។ សមាសធាតុសំខាន់ៗនៃទ្រព្យសកម្មនីមួយៗ ត្រូវបានវាយតម្លៃ ហើយប្រសិនបើសមាសធាតុមួយមានអាយុកាលប្រើប្រាស់ខុសគ្នាពីទ្រព្យសកម្មដែលនៅសល់ សមាសធាតុនោះត្រូវបានធ្វើឡើងដាច់ដោយឡែក។

រំលស់ ត្រូវបានទទួលស្គាល់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យ និងបរិក្ខារត្រូវបានតម្លើង និងអាចប្រើប្រាស់បាន ឬទ្រព្យសកម្មដែលបានសាងសង់ ចាប់ពីការិយបរិច្ឆេទដែលទ្រព្យសកម្មនោះត្រូវបានបញ្ចប់ និងអាចប្រើប្រាស់បាន។

រំលស់ ត្រូវបានទទួលស្គាល់ថាជាការចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាតលើតាមមូលដ្ឋានរំលស់ថយចុះលើកលែងតែអត្ថប្រយោជន៍ ដែលត្រូវបានរំលស់តាមមូលដ្ឋានរំលស់ថេរមានដូចខាងក្រោម៖

អគារ	5%	រំលស់ថេរ
ការកែលម្អអគារ	20%	រំលស់ថយចុះ
យានយន្ត	25%	រំលស់ថយចុះ
បរិក្ខារកុំព្យូទ័រ	50%	រំលស់ថយចុះ
បរិក្ខារការិយាល័យ និងគ្រឿងសង្ហារឹម	20%	រំលស់ថយចុះ

ដីធ្លីមិនត្រូវបានគេធ្វើរំលស់នោះទេ។

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងធ្វើនិយ័តភាពប្រសិនបើសមស្រប។

ប. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលមានថ្លៃដើមអាជ្ញាបណ្ណសូហ្វវែរកុំព្យូទ័រដែលបានទិញ និងថ្លៃដើមពាក់ព័ន្ធផ្សេងទៀត ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។ សូហ្វវែរកុំព្យូទ័រ ដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើងក្នុងការទិញសូហ្វវែរជាក់លាក់នោះមកប្រើប្រាស់។

ទ្រព្យសកម្មអរូបីត្រូវបានរំលស់តាមវិធីសាស្ត្ររំលស់ថយចុះនៅអត្រា 20% ក្នុងមួយឆ្នាំ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

៣៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

២. ទ្រព្យសកម្មអរូបី (ត)

ថ្លៃដើមពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកុំព្យូទ័រសូហ្វវែរ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង។

ទ្រព្យសកម្មអរូបីកំពុងដំណើរការគឺជាការទូទាត់សម្រាប់ការតម្លើងកុំព្យូទ័រសូហ្វវែរ និងប្រព័ន្ធ។ ទ្រព្យសកម្មអរូបីកំពុងដំណើរការត្រូវបានគេធ្វើរំលស់នៅពេលរួចរាល់ក្នុងការប្រើប្រាស់។

ខ. ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងវាស់វែងបន្ទាប់តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ឈ. អនុបំណុល

អនុបំណុល ត្រូវបានចាត់ទុកជាផ្នែកមួយនៃបំណុលហិរញ្ញវត្ថុ នៅពេលដែលមានកាតព្វកិច្ចសងតាមកិច្ចសន្យាជាសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុទៅឲ្យអង្គភាពមួយផ្សេងទៀត ឬដើម្បីផ្ដោះប្ដូរទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាមួយអង្គភាពមួយផ្សេងទៀតក្រោមលក្ខខណ្ឌ ដែលមិនអំណោយផលចំពោះធនាគារ ហើយប្រសិនបើមិនដូច្នោះទេ វានឹងត្រូវចាត់ទុកជាមូលធន។ អនុបំណុលដែលបានអនុម័តដោយធនាគារជាតិនៃកម្ពុជាត្រូវបានរាប់បញ្ចូលទៅក្នុងដើមទុនថ្នាក់ទី២ ក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធរបស់ ធនាគារ អនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ អនុបំណុល ត្រូវបានបង្ហាញតាមរំលស់ថ្លៃដើម។

ណ. ទ្រព្យសម្បត្តិរឹបអូស

ទ្រព្យសម្បត្តិដែលបានរឹបអូសរួមមានអចលនវត្ថុ និងចលនវត្ថុដែលត្រូវបានកំណត់តាមថ្លៃដើម ដកការខាតបង់លើឱនភាពតម្លៃបង្ក ប្រសិនបើមាន។

ត. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ អប្បបរមានៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ថ. ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ ឬនឹងត្រូវទទួល តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះ ឲ្យមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់ថ្លៃដើមរបស់បំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យដែលបានទិញ ឬទ្រព្យសកម្ម ដែលមានឱនភាពនៃតម្លៃនៅពេលទិញ ធនាគារធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ឥណទានរំពឹងទុកនោះទេ (ECL)។ សម្រាប់ទ្រព្យសកម្មដែលទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនៅពេលទិញអត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនាដោយប្រើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគត រួមបញ្ចូលទាំងការខាតបង់ឥណទានរំពឹងទុក (ECL)។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែលពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

រំលស់ថ្លៃដើម និងតម្លៃយោងដុល

រំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើម ឬក ឬដករំលស់បង្គរ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះសំវិធានធនលើការខាតបង់ឥណទានដែលបានរំពឹងទុកចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ថ. ការប្រាក់ (ត)

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាលើកដំបូង។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬរំលស់ថ្លៃដើមនៃបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការកែតម្រូវតម្លៃសមស្របនៃឧបករណ៍ការពារ នៅកាលបរិច្ឆេទដែលរំលស់ត្រូវបានចាប់ផ្តើមកែតម្រូវ។

ទោះជាយ៉ាងណាក៏ដោយ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

ការបង្ហាញ

ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

ចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ទ. កម្រៃ និងជើងសា

ចំណូល និងចំណាយកម្រៃ និងជើងសា ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ចំណូលកម្រៃ និងជើងសាផ្សេងទៀត - រួមបញ្ចូលទាំងថ្លៃសេវាគណនី ត្រូវបានទទួលស្គាល់នៅពេលបានបំពេញសេវាកម្ម។

កិច្ចសន្យាជាមួយអតិថិជនដែលទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចមានវិសាលភាពដោយផ្អែកនៅក្នុង ស.វ.ហ.អ.ក 9 និងដោយផ្អែកនៅក្នុង ស.វ.ហ.អ.ក 15។ ក្នុងករណីនេះ ជាដំបូងធនាគារត្រូវអនុវត្ត ស.វ.ហ.អ.ក 9 ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលចាត់ចូលនៅក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក 9 ហើយបន្ទាប់មកអនុវត្ត ស.វ.ហ.អ.ក 15 ចំពោះផ្នែកដែលនៅសេសសល់។

ធទ. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ (ក្រៅពីពន្ធនាគារជាទ្រព្យសកម្ម) ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់ការិយបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថាទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ ឬទេ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្មត្រូវបានធ្វើឡើង។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជារៀងរាល់ឆ្នាំក្នុងពេលតែមួយ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន។

សម្រាប់ការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុម ក្នុងក្រុមតូចបំផុតនៃទ្រព្យសកម្មដែលទទួលបានពីលំហូរពីការបន្តប្រើប្រាស់ដែលឯករាជ្យនៃលំហូរទឹកប្រាក់នៃទ្រព្យសកម្មផ្សេងៗ ឬឯកតាសាច់ប្រាក់។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឆ. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។ ការខាតបង់លើឱនភាពនៃតម្លៃ នៃឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយកាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្ម ដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ។

ការខាតបង់លើឱនភាពនៃតម្លៃ ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថាមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់តទៅទៀត។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ជ្រាបសមកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាបញ្ជ្រាបសមកវិញ ត្រឹមកម្រិតមួយដែលមិនធ្វើឲ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ។

ន. ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញរួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត លើកលែងតែពន្ធនេះទាក់ទងទៅនឹងធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬលទ្ធផលលម្អិតផ្សេងៗ។

ធនាគារបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណកស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណេញ ដូច្នេះហើយវាត្រូវបានកត់ត្រាក្រោមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (“ស.គ.អ.ក”) 37 សំវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានទទួលស្គាល់ចំណាយដែលពាក់ព័ន្ធជា “ចំណាយផ្សេងៗ”។

(i) ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំរួមមានពន្ធដែលត្រូវបង់ ឬទទួល លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ និងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុន។

(ii) ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃប្រើប្រាស់សម្រាប់គោលការណ៍ការគិតពន្ធ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

៣៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ន. ពន្ធលើប្រាក់ចំណេញ (ត)

(៧). ពន្ធពន្យារ (ត)

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ត្រឹមកម្រិតដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់អត្ថប្រយោជន៍ពន្ធទាំងនោះបាន។ ការកាត់បន្ថយនោះត្រូវកត់ត្រាបញ្ជីសមកវិញនៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានលក្ខណៈប្រសើរឡើង។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានវាស់វែងតាមអត្រាពន្ធ ដែលរំពឹងថានឹងត្រូវប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ន នៅពេលដែលវាអាចប្រើប្រាស់បាន ឬកាត់កងបាន ដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទរបាយការណ៍។

ការវាស់វែងពន្ធពន្យារនៅក្នុងកាលបរិច្ឆេទរបាយការណ៍ ឆ្លុះបញ្ចាំងនូវពន្ធដែលធនាគាររំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាននូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល។

ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល អាចកាត់កងបានតែក្នុងករណីវាបានបំពេញលក្ខខណ្ឌជាក់លាក់ណាមួយ។

ប. បំណុលយថាភាព

ក្នុងករណីដែលមិនតម្រូវឲ្យមានការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវាត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចគឺស្មើតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែ អត្ថិភាពនៃកាតព្វកិច្ច នឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគត មួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។

ជ. ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានចំនួននោះត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាពក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ចស្មើតែគ្មាន។ កាតព្វកិច្ចដែលអាចកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាពដែលអាចកើតឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ចស្មើតែគ្មាន។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

34. ការផ្លាស់ប្តូរគោលនយោបាយគណនេយ្យសំខាន់ៗ

កំណែទម្រង់គោលការណ៍អត្រាការប្រាក់ – ដំណាក់កាលទី២ (វិសោធនកម្មលើ ស.រ.ហ.អ.ក 9 ស.គ.អ.ក 39 ស.រ.ហ.អ.ក 7 ស.រ.ហ.អ.ក 4 និង ស.រ.ហ.អ.ក 16) (វិសោធនកម្មដំណាក់កាលទី២) ដែលចូលជាធរមាននៅ ថ្ងៃទី១ ខែមករា ឆ្នាំ២០២១។

យោងតាមការលើកលែងដែលបានអនុញ្ញាតនៅក្នុងវិសោធនកម្មដំណាក់កាលទី២ ធនាគារបានជ្រើសរើស ការមិនធ្វើការរាយការណ៍ឡើងវិញនូវព័ត៌មានប្រៀបធៀបក្នុងការិយបរិច្ឆេទមុន ដើម្បីឆ្លុះបញ្ចាំងអំពីការអនុវត្ត លើវិសោធនកម្មនេះ។ ពុំមានផលប៉ះពាល់លើសមតុល្យមូលធនដើមគ្រា ដែលជាលទ្ធផលកើតឡើងពីវិធីសាស្ត្រ ប្រតិបត្តិការ។

35. ស្តង់ដារថ្មី វិសោធនកម្ម និងការបកស្រាយថ្មី ដែលមិនទាន់បានអនុវត្ត

ស្តង់ដារថ្មី វិសោធនកម្ម និងការបកស្រាយថ្មីមួយចំនួនទាក់ទងនឹងស្តង់ដារដែលមានស្រាប់ បានចូលជាធរមាន សម្រាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដែលការអនុវត្តមុនកាលកំណត់ត្រូវបាន អនុញ្ញាត។ យ៉ាងណាមិញ ធនាគារមិនទាន់បានអនុវត្តនូវស្តង់ដារថ្មី ឬស្តង់ដារដែលបានកែប្រែទាំងនេះក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះនៅឡើយទេ។

ស្តង់ដារ និងការបកស្រាយដែលបានធ្វើវិសោធនកម្មដូចខាងក្រោមមិនត្រូវបានរំពឹងថានឹងមានផលប៉ះពាល់គួរ ឲ្យកត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនោះទេ៖

- សម្បទានជួលទាក់ទងនឹងកូវីដ-១៩ ក្រោយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ (វិសោធនកម្មលើ ស.រ.ហ.អ.ក 16)
- ការកែសម្រួលប្រចាំឆ្នាំលើស្តង់ដារ ស.រ.ហ.អ.ក ឆ្នាំ២០១៨ – ២០២០
- ទ្រព្យ រោងចក្រ និងបរិក្ខារ៖ សាច់ប្រាក់ទទួលបានពីការលក់មុនពេលដាក់ប្រើប្រាស់ (វិសោធនកម្មលើ ស.គ.អ.ក 16)
- ឯកសារយោងចំពោះក្របខណ្ឌទស្សនទាន (វិសោធនកម្មលើ ស.រ.ហ.អ.ក 3)
- ការធ្វើចំណាត់ថ្នាក់បំណុលដែលជាបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង (វិសោធនកម្មលើ ស.គ.អ.ក 1)
- ការលាតត្រដាងព័ត៌មានលើគោលនយោបាយគណនេយ្យ (វិសោធនកម្មលើ ស.គ.អ.ក 1 និងសេចក្តី ថ្លែងការណ៍ទី២ លើការអនុវត្ត ស.រ.ហ.អ.ក)
- និយមន័យនៃការប៉ាន់ស្មានគណនេយ្យ (វិសោធនកម្មលើ ស.គ.អ.ក 8)
- កិច្ចសន្យាខាតបង់ - ចំណាយដើម្បីបំពេញកិច្ចសន្យា (វិសោធនកម្មលើ ស.គ.អ.ក 37)
- ពន្ធពន្យារទាក់ទងនឹងទ្រព្យសកម្ម និងបំណុល ដែលកើតឡើងពីប្រតិបត្តិការតែមួយ (វិសោធនកម្មលើ ស.គ.អ.ក 12)។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

36. ព្រឹត្តិការណ៍បន្ថែមពីកាលបរិច្ឆេទរាយការណ៍

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២ ធនាគារបានដាក់លិខិតទៅធនាគារជាតិនៃកម្ពុជា ដើម្បីស្នើសុំការអនុម័តលើការបង្កើនដើមទុនពី 390,627,000,000 រៀល ទៅ 556,475,330,000 រៀល និងផ្លាស់ប្តូរតម្លៃចារិកពី 1,000,000 រៀល ក្នុងមួយហ៊ុន ទៅ 10,000 រៀល ក្នុងមួយហ៊ុន។ ការបង្កើនដើមទុន ត្រូវបានធ្វើឡើងតាមរយៈការផ្ទេរពីប្រាក់កម្ចី - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ASDF ចំនួន 36,937,500 ដុល្លារអាមេរិក និងការដាក់បន្ថែមជាសាច់ប្រាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន 3,791,460 ដុល្លារអាមេរិក។ ការស្នើសុំនេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ការកែប្រែលក្ខន្តិកៈធនាគារ នៅកំពុងដំណើរការដើម្បីទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្ម។



គណៈ ARDB

ដើម្បីកសិករនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

